

73/pòn/(画) 棒の一端に物で結いつけて他端を肩につく。

ဂျပန် / pònm/ ① 印刷。② 鋳型 ငွေ: ဂျပန် ခြေလှမ်း ခေါင်းဂျပန် ခြေလှမ်း

78 /pəɪ/ ④ (肉, 魚が古くなって) かわらなくなる, (老いかけて

ဂရု / ပဲဝါ / ④毒の、有毒の、⑤中著する⑥毒にあたる

ဂရုဆွေ ဟော : 飛竹梅に酔う。

ពុលរលក អន្តរាគមន៍ ពុលឡាន អន្តរាគមន៍ ថ្នាំពុល គ្រឿង

7: /pòh/ ① (薪, 板, 木を) 縦に割る. ② 滞騰する.

7: 77 8 困難を乗り越える 7: 77 8 ① 弗騰する. 取りか煮え下がる.

① /puu/ ② 叔父. ③ (听いおけ) 叔父士人! 小父士人!

[illegible]

๓๕๓ / puukae / ㊦ 有能な、上手な。(薬が、目が) 巧く。

ពូជ /puuc/ ⑧ 種族. 民族. ~人. ~種(動物). ពូជស្បូន 純血種 គ្រាប់ពូជ 種子 តពូជ 跡之継ぐ
家系.

④ 踏 /punt/ ⑤ (木を、雑巾を) 踏む

ព្រះថៅ / puuthaw / ④ 薪割。あ。の。なた。

㉞ /puun/ ㊦ (土が) 盛り上がる. ㊧ 盛り上がった物.

ពួក / pʊək / ④ 群. វ៉ុល-រ៉ូ. ~ 人. ពួកម៉ាក 友人. ហ្វេន ពួកយើង 我々

ព្រង់ [ទ្រាំង-] /pɯŋ/ ㊟ 全部

78 /put/ ㊦ (火をい道具でこす) 火をこす

ပြုစုရေး / puat/ ④-အညီအညွတ်

၅၆ / ပုခဲ ဟ / ၁၀၀၀

ルウ /puəi/ ④ 投けつる。 煙：煙草 乙ても速く走る。乙。鳥が翼で飛んで急降下してくる。

ព្រះ / puə / ③ ១-៧. ព្រះ ព្រះ ៧១៧-០-៧០ ទី ១២ ព្រះ ០-៧

5. 1/20(金)より後
 5. 20(土)～21(日)より後(5. 21(日)より後)

နဂါး / pəŋ / (𐑦) (陶工) はる、そらす。 (かり) (商), 七、(ぼんた) (岩)

618 / pət / ㊦ スキズキズ ㊧ ~の下に=物でかたがう.

ഭവം / pəp / ④ (偶然, 思いがけなく) 出会う. 遭遇する.
(人, 動物が)

តើមតិម / pəɔm pəɔm / ៖ ក្នុង ក្រុម ប្រឹក្សា

နိဂုံး / piece / ③ ခဲချက် (အောက်) နှစ်ခု, ဟိုဒါ

εηjυ /pīap/ ㊦ (荷て沢山積んで) 今にも沈みそうな [舟]

ត្រៀម / ១២ / ១៣. រ៉ាម៉ា. ចុងត្រៀម ១២៣៤៥៦. ១៣៤៥៦

peek /pèek/ ⑨ あまり～すぎる。非常に。極めて。

ចេតនា [ពាក្យ-] /pɛc/ ④ 言葉

ចតុជ្ជយាដ / pècch'èə²khèəc / ④ 首斬り役人

ចេត្រជ 1 p'ec / ④ ダイヤモンド

ពេញ /pɛ̌j/ ⑤ ~ 一杯の。満(頁, 点, タン)。(一日・一年)中 ពេញចិត្ត 気に入る。満足する

ネーミング 〓 と呼ぶにふさわしい。〓の名に値する

ពេញទំ 全< , 全面的 =

ネトネツ ネルネツ 申し分ない. 完全な. 丁度よく 沢山

តពញា ឆេញា 申し分ない、完全な、丁度よく 沢山 តពញា នីយ 大人 ពាសតពញា 一面に 沢山

ពេទ្យ / ប៉េត / ឱក្ខរ ពេទ្យសត្វ គ្រូពេទ្យ វេជ្ជ មន្ទីរពេទ្យ រោគ

ពេទ្យសាស្ត្រ / pɛ̌ɛtɕaa h / ④ 医学

寝間 / pèen / ㊦ [へびか] とびるを巻く.

見る /pèep/ ④ [o] をかき、下唇を出す。(あはれるに、泣きうて)、ふ、(わ)面をする。

តាម តាម /pèempàam/ → តាម តាម

時刻 / pēki / (名) ① 時、時刻、時間、(午の) 時、(同) 時 (ト)、(田植文の) 時、(汽車の出る) 時刻、時刻 (は 6 時)。

時分(にかな)、(見物する)時分(かな)、(もう)時分(かな)、(鬼夜)時分、(屋)分、

④ (餌～) 回、(接) (Aに¹対²して) 時、(Aに¹対²して) 時、(Aについて) から、

ចំពោះក្រុមហ៊ុន ខេត្ត, រាជធានីភ្នំពេញ ។ ចំពោះសិទ្ធិស្ថិតិ គឺជា

វិញ្ញាណប្រាណៈ អាយុ

ចំពោះចំនួន អំពីពេលវេលា. ចំពោះពេលវេលា អំពីពេលវេលា

元陽の地 暇な時間。余暇。 元陽の地 朝 元陽の地 何時に帰る。何時に帰る
 (～何時に) 帰る。

ຈຕຣາ /pɛɛlɛə/ ④ 時, 時間 → ຈອ້ຣາ

ໂປ່ງຢາງ /pèes yaa/ ④ 亮春娣

87/p4E/④バナナ 木の皮で作った四角い容器。死人への供え物を入れる。一度しか使用しない。

ទំព័រ 19៩១ / ④ 酒番. 3, 7. 湯呑み. ទំព័រ កាតព្វ 3-7-カマ?

ទី៣៥ ទី៣ ដូច្នេះ ទី៣៧ ស្រា ផ្កា

ឆ្នាំទី [ទោស -] / pɛi / ④ ងើម, ឆ្មារ ឆ្នាំទោសទី៦ ឆ្នាំទោសទី៦

ត្រាង /pòong/ ④ វ៉ៃ ត្រាងត្រាយ ④ 盆の畔に、食料、面などを入って水に漬す。④ 小舟にのせて川に流す 附字

ត្រាត / pòt / ④ តូឡេកុនី ត្រាតលាជី ប៉ាប់រ៉ុង ត្រាតលើង * តូឡេកុនី

ពោធិ៍ /pòo./ ④ 菩提樹

ចតាធិព្យាណ / pòothwɨjɲaən / ④ (1៤៩០) 1851 (?)

ឥព្វាធិស្ឋ *ipḍoṭhi'sat* / ⑧ 菩薩

ចតាជ័សាត់ /pòɔsaɕ/ ① Pursat ៣ . ② 𑜋𑜂𑜫𑜂𑜫 1

ポップ / pòop / ④ うつ伏せ=寝る, 覆いかぶさる.

தொடர் / pòò / ⑤ (木か岸から) 船、舟はかり、(作) 船にて、舟にて、தொடர் தொடர் 舟ちこち舟山

၆၈၇ ၈၆၈၇။ 一面に沢山、満ち満ちている

๓๖๓๗ 煮えたずる

စတား /pòol/ ㊦ 庄へる

ព្រោះ : /pwəh/ ④ 腹 ព្រោះ : ជាមួយ 四腹 〇 (只系) ព្រោះ : ថង់ 腸, 1547c. ព្រោះ :

စံနဲ့ညွှန်းတမ်း ၁-၂၊ စကားစံနဲ့ညွှန်းတမ်း ၀.၃၈ ဝ.၃၉၊ စကားစံနဲ့ညွှန်းတမ်း ၀.၄၀

ចព្វៈ ចន្ទៈ ព័ន្ធិ 太陽 កន្លែងព្វៈ ចត្វា ១៥ ក្នុងព្វៈ អន្លេង ក្បាលព្វៈ

腹、下腹。 肚：ကွဲလွဲတာ (肥って) 腹が出る ဗူးကွဲတာ： ငနိငနိနဲ့, ငနိနဲ့

経過観察 : (食後すぐに運動して) 胸が痛む。さらに、

ㄴᄆᆞᆫ : ᄆᆞᆫ / pwɔŋ maɪ / ㉔ (喜に死なれた, 喜に別れた) やもの

ᄒᄆᄇ /pəw/ 末(子,弟,妹)

ㄊㄩˋ / pòu / ㄉㄨˋ (否定辞)

ପୂର୍ବ / pūm̐y̐d̐ / ⑩ ⑪ ବର୍ଣ୍ଣମାଳା, ଶ୍ରେଣୀ (କ.ଗ)

ព្រំដែន : /pò'm nàh/ 𑜋𑜂𑜫 𑜇𑜡, 𑜇𑜡 𑜇𑜡.

ຕໍ່ຮ້າກ / pòm nɛək / ④ 頼るべき人, 所。支えとなる人, 物。

ពាំង / pònmung / 田原 (1=33人)

တိဇ္ဇက / pòmnuuk / ④ 積み上げた山, 堆.

တိဇ္ဇန / pòmnuut / ④ 丸めた物, 团子.

တိဇ္ဇန / pòmnuat / ④ ① 昔の火をおこす道具, (竹の中に固い木があってこれをぎりぎりとこする) 動詞は တိဇ္ဇနတယ်

တိဇ္ဇန / pòmniā / ④ 恨み, 仇, 悪いことをしたその報い.

တိဇ္ဇာလ / pòmnhòl / ④ 話, (話された) 言葉

တံ / pwaam / ④ (口, 口ばい-) へくえろ.

တံင် / pèaŋ / ④ (見えないうちに, 見せないよう) 隠へいする.

တံင် / pnəwŋ / ④ 旗

တံင် / pnīat / ④ ⑤ 象を飼っておく場所.

တံင် / pnēen / ④ へビのトコロ

တံင် / pnēi / ④ 借の, 借 (支払う), 借になる.

တံင် / pnəw / ④ 木の皮, (未熟の皮は白い粘液を出し, 糊として使用できる)

တံင်တံင် / pyaŋcəw²nəw² / ④ 子音

တံင် / pyəwŋ / ④ 音節

တံင် / pyəwɛ / ④ 病氣 (弊害)

တံင်တံင် / pyəwbaat / ④ 危害を加える, 恨みをはらす,

တံင်တံင် / pyəwbaal / ④ 治療する, 手当する

တံင် / pyəwam / ④ へら (両手を伸ばした長手)

တံင်တံင် / pyəwəwəwam / ④ (ずーと続けて) 一生懸命 ~ する, 我慢強く ~ する.

တံင် / pyu²ha² / ④ 軍

တံင်တံင် / pyu²ha²yəwɛtraal / ④ 堂々と行進する.

တံင် / pyəh / ④ 大嵐, 暴風雨

တံင် / pyuə / ④ ぶら下げる, (鉤に) かける.

တံင် / prəwŋəw / ④ 冷淡な, ぶら下がる, 無視する, 知らん顔する

တံင် / prəwɛ / ④ 水牛の皮で作った紐で象狩りに使用する တံင်တံင် 最終の တံင်တံင် 最後の日, 千秋楽.

ပြတိကမိတ္တ (陸, 陸から) 今朝 ပြတိကမိတ္တ 昨日の朝 (- 陸から) ပြတိကမိတ္တ 今朝 ပြတိကမိတ္တ 朝にさる

ပြတိက /pruk/ ④ 樹林

ပြတိက /pruksaa/ ④ 樹, 森.

ပြတိက /pruksaaçet/ ④ 樹

ပြတိက /pruttha²sa²phèə / → ပြတိက

ပြတိက /prutte²kaa/ ④ 出来事, 事件.

ပြတိက /prutte²kaa/ ④ 時代

ပြတိက /prutte²bat/ ④ 報告書, 全報.

ပြတိ /prut/ ④ 年, 年. 古

ပြတိ /pruttha²bo²roh / ④ 元老, 長老.

ပြတိ /pruttha²sa²phèə / ④ 上院

ပြတိ /prup/ ④ 大勢で (~する).

ပြတိ /prum / ④ ① 知る, 二つ. ② 知る, 知る (光)

ပြတိ /prul / ④ ① 知る, 知る. ② 目かくす.

ပြတိ /prul / ④ ① 知る, 知る. ② 目かくす.

ပြတိ /prul prul / ④ ① 知る, 知る. ② 知る, 知る. ③ 知る, 知る. ④ 知る, 知る.

ပြတိ /prum / ④ ① 知る, 知る. ② 知る, 知る. ③ 知る, 知る. ④ 知る, 知る.

ပြတိ /prumh / ④ ① 知る, 知る. ② 知る, 知る. ③ 知る, 知る. ④ 知る, 知る.

ပြတိ /prò / ④ ① 知る, 知る. ② 知る, 知る. ③ 知る, 知る. ④ 知る, 知る.

ပြတိ /prò / ④ ① 知る, 知る. ② 知る, 知る. ③ 知る, 知る. ④ 知る, 知る.

ပြတိ /pròh / ④ ① 知る, 知る. ② 知る, 知る. ③ 知る, 知る. ④ 知る, 知る.

ပြတိ /pruu / ④ ① 知る, 知る. ② 知る, 知る. ③ 知る, 知る. ④ 知る, 知る.

ပြတိ /pruun / ④ ① 知る, 知る. ② 知る, 知る. ③ 知る, 知る. ④ 知る, 知る.

ပြတိ /pruuh / ④ ① 知る, 知る. ② 知る, 知る. ③ 知る, 知る. ④ 知る, 知る.

ပြတိ /pruk / ④ ① 知る, 知る. ② 知る, 知る. ③ 知る, 知る. ④ 知る, 知る.

ပြတိ 老令や病気で 筋肉のゆるんだ

ပြွေ /pruəc/ ① (水, 草, 考文が) 滲り上る。滲り出る。

ပြွေလွ /pruəɟ/ ① 矢 ပိတ်ပြွေလွ 矢筒 လွပြွေလွ 矢印

ပြွေ /pruət/ ① 力を合せる。協力する。② 1. 1. 1.

ပြွေ /pruəm/ → ပြွေ

ပြွေ /pruəi/ ① 心配する ပြွေထိရ် 心配する。憂える。(右より左に) ပြွေထွေထွေ 心配する。困る。

ဒေဝီယပြွေ (心身共に) 苦労する

ပြွေ /pruəl/ ① ① 魚の名 ② 魚のいの道果。(竹を細くして作った網で。木の上にあてておき、水がけ目から流し、魚を堰き止める)

ပြွေပြွေ /pruəl pruəl/ ① かすかに、ぼんやり(腹えている)。

ပြွေ /pruah/ ① 噴き出す。吹きかける。吐きかける。

ပြွေ /prəət/ ① နှောင့် (驚く)

ပြွေ /prəəm/ ① 恐れる。

ပြွေ /prəəl/ ① 愚かな。出たらしめと、へまなことを

ပြွေပြွေ /prəəh prəəh/ ① 少く(病気がよくなる)。

ပြွေ /pruəŋ/ ① うえい (色) 黄色味がかつて赤色

ပြွေ [ပြွေ-] /pruəŋ/ ① 同意する。合意に達する。

ပြွေ /pruəp/ ① 3-5まで一杯。二杯やうに一杯になっている。

ပြွေ /pruəŋ/ ① 昔 ② 前世のうの因縁の (運命, 配偶者)

ပြွေလံာ်ကံ 運命 ကာလပြွေလံာ်ကံ 昔々 ဒေဝီယပြွေ 昔話。民話

ပြွေ /pruəc/ ① [象] 赤みあはす。赤づく。② 世。

ပြွေ [ပြွေ-] /pruəŋ/ ① 小土な略式の 供える 儀式。(祭壇など)

ပြွေ /pruəc/ ① ① 糸質布。② サテン

ပြွေ /pruək/ ① 二つに分れる河。支流。ပြွေကန်ကံ 運河 ပြွေကန်ကံ 親指の途中からもう一本支流の生えている指

ပြွေ /pruəi/ ① 森。林。山(へ紫刈り)。茂み。② 野生の野蠻 ပြွေကန်ကံ 茂み

ပြွေကန်ကံ 小土な 林。森 ပြွေကန်ကံ 森林 ပြွေကန်ကံ 雑木林 ပြွေကန်ကံ 密林

ပြွေကန်ကံ /pruəi kəw/ ① サイゴン

ပြေတာက /pròək/ ④ ① 平くなる。平化する。② (平)の如くに中へくつまって(て)やわらかい。

ပြေတာကပြေမှု ပျော့ကုန်ပျော့လျော့,

ပြေတာသပြေတယ် /pròŋ prəəi/ ④ 光る

ပြေတန /pròŋ/ ④ 海エビ (太い) <prawn>

ပြေတး /prwəh/ ④ (田)播種する, ⑤ 女せなうば ～であるから ពីပြေတး 女せなうば

ပြေတဲ /prəw/ ④ 独身の[女], လိမ္မော် は男女とも使える。

ပြေတံ /pròm/ ④ ① じょうたん。② 屋根の合わさる部分。③ 屋根の合わさった部分に上からかぶせられたもの ④ 境界

ပြေတံငါး 境界。国境

ပြေတံပုဒ် 国境

ပြေတး /prəəh/ ④ 聖～。 (神, 仏, 王及びその関係事実への尊称) ⑤ 神

ပြေတးလွှာ ဝတ္တု

ပြေတးစေတီပြေတးစု (老僧へ) ခုနစ်

ပြေတးဗွေ (高仕の人へ) ခုနစ်

/prəwbaat/ ပြေတးစုံစုံ (古語) ခုနစ် ပြေတးစုံစုံ ④ 脚本。⑤ (王様～) 人。

ပြေတးစုံစုံ /prəəmpləəm/ ④ (古) 子口子口 (出す)

ပြေတး /prəw/ ④ 今にも破裂しそうに一杯、ハッハッになっている (腹, 太鼓)

ပြေတဲ /phwək/ ④ (濡) 濡れている

ပြေတဲ /phəəkdaɪ/ ④ 好意の。好意のある。

ပြေတဲကာတံ /phəəkdaɪ phəəp/ ④ 好意。

ပြေတဲ /phəək/ ④ 顔

ပြေတဲစုံ [ပြေတး-] /phəəkdaɪ phəəp/ ④ 王妃

ပြေတဲကာတံ /phəəndəəkdaɪ/ ④ 倉庫

ပြေတဲကာတံ /phəəndiːkdaɪ/ ④ 小包。小荷物 ပြေတဲကာတံ ပြေတဲကာတံ 郵便小包

ပြေတဲပုဒ် /phəətrəəpdaɪ/ ④ 陰暦10月

ပြေတဲ /phəəp/ ④ (混) (混) ちやうど

ပြေတဲကာတံ ちやうど一才の間はやりする。

ပြေတဲ /phəəp/ ④ (友人と、仕事に、映画に) つまなう。

ပြေတဲပုဒ် (同)

ပြေတဲ /phəəp/ ④ 世界。世の中。

ပြေတဲကာတံ /phəəprəəsnəɪ/ ④ 運命

ភ័យ /phəp/ ④ (幸)運, 幸運. មានភ័យសំណង់ 運がよい
ភ័យ /phèi/ ④ 恐れる, おびえる. ② 驚く, びっくりする. ③ 心配する. ភ័យភ័ន (同左)

ភយន្តរាយ /phəwənta²raai/ ④ 災害

ភវ /phəw/ ④ 嘘をつく.

ភវិយា /phəwənti²yèə/ ④ 妻.

ភល /phəw/ ④ 物すごい勢いで (渦が差く)。下から湧き上がる

ភវីន /phəwənta²n/ ④ 大建築物.

ភស្តា /phwənta²daa/ ④ ⑤ 夫

ភស្តតាង /phwənta²ng/ ④ 証拠

ភស្តភារ /phwənta²phəə/ ④ 重要道具, 品物.

ភស្តា /phwənta²daa/ ④ 靴

ភាគ /phəək/ ④ 部分, 地方. ភាគច្រើន 大部分 ភាគទីបួន 才一部 ភាគទីបង 分世

ភាគយក 分子 ១ ភាគ ៣ 1/3 ៦០ ភាគ ១០០ ១០%.

ភាគីន /phəəkun/ ④ 参加者

ភាជ /phəək/ ④ 太皿

ភាជនៈ /phəəkə²nèə²/ ④ 食器

ភាគភាព /phəəkta²ra²phəəp/ ④ キョウダイであること, 友好関係.

ភាន់ /phaan/ → ភ័ន

ភាព /phəəp/ ④ ① 状態, 様子. ② 状態動詞を名詞化する接尾語

ភាពយន្ត /phəəpywənt/ ④ 映画 ភាពយន្តសព្វទស្សន៍ シネマスコープ

ភាយ /phəəi/ ④ 榮散, 放出, 放射する.

ភាវ [ភស្ត-] /phəə/ ④ 贈り物.

ភាវៈ /phəəntèə²/ ④ 用事, 責任, 義務, 任務, 使命

ភាវកិច្ច /phəəntèə²kəc/ ④ 任務, 責任, 義務.

ភាវធារី /phəəntèə²thəənti/ ④ 代理人, 代理 (大使)

ກາອີ /phèəw/ ㊶ (白味, 青味, 赤味) がのた - (白, 赤, 青) っぽい。

ກາອີ : /phèəwèə²/ → ກາຕ

ກາອີຣາ /phèəwə²nèə/ ㊶ 座禅を組む, 冥想に耽ける。

ກາສາ /phèəsa²/ ㊶ 言語 ㊷ 民族, 種族。 ກາສາຝາສີ 国語

ກາສິຕ /phèəsa²t/ ㊶ ニトヤシ

ກາສີ /phèəsi², phaasi²/ ㊶ 税金。(市場の借料として入札して決める)

ກິກູ /phi:kko²/ ㊶ 成年僧

ກິຕກິໄພ /phutphèi/ ㊶ ニわかる, 恐れる, 驚く, キョッとする。

ກິຣ /phun/ ㊶ 記号, 目印。 ກິຣກາສີ ㊶ 特徴, 目印となる物, ㊷ 林証 様子。

ກິຖຸລ /phi²baal/ ຄຸກຸບປຸກກິຖຸລ 諮問委員会

ກິເພງາກາຕ /phèiγòəphèəp/ ㊶ 豊富, ありあまる位沢山。

ກິຣຍງ /phi²ròm/ ㊶ 幸福な

ກິ² /phi:/ ㊶ うっりと目を細めて, 今も眠りそうに目を細くして

ກິ² /phiγ/ ㊶ 大きい物, 象など倒れる音

ກິເລງັ່ງ /phi²liəγ/ ㊶ 王の侍り役 → ດິເລງັ່ງ

ກິບ /phup/ ㊶ (心臓が) ドキドキ。(風が) ヒューヒュー (風が息を吐いている様子)。バツ (燃える)。

ກິບ /phul/ ㊶ バタバタ (鳥がとび立つ)

ກິບ /phut/ ㊶ スポン (と振れる)。

ກິຕກິໄພ /phutphèi/ ㊶ いっとする, ドキとする。

ກິບ /phuu/ ㊶ 根っこを引き抜く時のニモッ音

ກິງ /phòγ/ ㊶ 煙の竹筒のぶつかる音

ກິ : /phòh/ ㊶ コッとする音

ກິ /phu/ ㊶ (帽子が) ぶふ

ກິໄພ /phuuchua²/ ㊶ 副 (官, 知事)。助手。

ກິຕ /phut/ ㊶ 鳴き声 ㊶ ビルカ ㊶ 1。

ភូតគាម /phuutɑ²kəəm/ ④ 植物.

ភូតគាមសាស្ត្រ / phuuta²kèəmsaah / ⑩ 植物学

ਫੂਮਾ / phuməə / ④ ਘੋੜ.

ភូមិ / phum / ④ 村. 部落.

ភូមិកន់ / phuu mi² kən / ① 村, 村落, ② 村人.

ភូមិចាល /phuumi:caal/ ④ 地池.

ភូមិថ្នាង / phuumi²thaan/ ① 木材. ② 場所

ភូមិប្បាល / phuumi²baal / ④ ① 村長. ② 村保場 ③ 登記所.

ផ្កាប្រផ្នូង / phuumun / ⑧ 王. 王家

ភូមិភាគ /phuumi²phèək/ ⑧ 地区. 地方.

ភូមិសាស្ត្រ / phumi² saah / ⑧ 地理学

ភូមិន្ទ / phuumèen / → ភូមិន្ទ

フウ / phuu / ㊦ まとも = 当たる音

ភ្លូសា / phuu saa / ④ ⑤ 衣服

ກູ້ / phuəŋ / ④ 花束. 環. LT.

ភ្នំបាវ ទី១ ១៤, ១ (១) ១៤

ꠘꠞꠤ /phuəi/ ④ 毛布

ଶୈ / phəə / (କ) ୩, ୩, ୩, ୩

シート /phəʊt/ ① 31はあてあける, 23. (カーテンを) ひいてあける, (シートを) はがす.

រក្សិប /phəɔp/ ឆ្នាំ ១៩៧៥ = រក្សិបកងចិត្ត

ဖေ့ၵ်း / phuan / ④ 友人

ひそひそ / phiso / ㊦ (難E) 隠れる。(変装したり、人ごみの中に) こっそり出かける。

អ្នក ភៀសខ្លួន 亡命者, 難民.

𐄎𐄏 /phèe/ ㊦ カワウソ

ភ្នំត្រា / phèettraa / ④ モーターが無く帆のある大きい海船

फोटो / phet / ⑧ ⑨ (女,男)性 ⑩ 性复

ថ្ងៃកង ថ្ងៃកង 変装する

ភេរាវ៉េន /phèra²vè²cwòn/ ④ 元悪人・テロリスト.

ភេរាវ៉េកាម /phèra²vè²kam/ ④ テロ.

ភេរាវ៉េសាជ្យា /phèra²vè²sajyaa/ ④ 警報

ភេរាវ៉េសាប /phèra²vè²sap/ ④ 恐怖の時に発する語

ភេរាវ៉េហេតុ /phèra²vè²haet/ ④ テロ事件.

ភេសាច្ច /pheesaccè²/ ④ 飲料.

ភោគ /phòok/ ④ 財産 ភោគទ្រព្យ 財産. 財宝. ភោគសម្បត្តិ 大財産. 大財宝

ភោជន /phòocè²nè²/ ④ 食べ物.

ភោជនាគារ /phòocè²hè²kè²/ ④ 貸家式ホテル.

ភោជនាហារ /phòocè²nè²haa/ ④ 食物. 料理

ភោជនីយដ្ឋាន /phòocè²nī²ya²thaan/ ④ レストラン

ភាំង /phèng/ ④ ぼんやりする. 茫然とする. 我を失う.

ភាំងស្មារតី ぼんやりする. 茫然とする. 我を失う.

ភ្លក់ /phgwòk/ ④ コックリコックリする.

ភ្លប់ /phgòp/ ④ びっくりさせる

ភ្លា /phgè²/ ④ 愛する, 可愛いい ភ្លា 私の愛する人(恋人)

ភ្លាក់ /phgè²k/ ④ 向こうを突いているものをこちを突かせる.

ភ្លាន /phgè²/ ④ 眠りを覚める

ភ្លាត់ /phguut/ ④ 水浴させる

ភ្លើកភ្លើក /phgè²kphgè²k/ ④ (居眠りして)コックリコックリ

ភ្លើយ /phgè²i/ ④ 顔を上に向ける.

ភ្លំ /phgòm/ ④ 水, 熱い物のそばに於いてあふれる

ភ្លឺ /phcwòg/ ④ (刀, 鋏)をまっける.

ភ្លុះ [ភ្លុះ-] /phcù²/ ④ 祭りの名. = ភ្លុះបណ្តុំ

ភ្លុះ /phcù²/ ④ ជ័រ でおくける. (タイの刃と柄, 母の板と板の隙間を)

နိဂုံး [နိဂုံး -] / phnɛɛn / ④ အလွတ်စွာ

山脈 /phəm/ ③ 山丘 山 山脊 山脈 山

ភ្នំពេញ / phnom penh ៖ ៧/២២

𐄀𐄁 /phl wɔk/ 𐄀𐄁 味見する

၁၂. $\text{phl w}^{\text{h}} \text{k} \rightarrow \text{phl w}^{\text{h}} \text{k}^{\text{h}}$

⑧ /phlɔːn/ ㊦ ゴクリ(ヤマト)

𑜋𑜨𑜃𑜫 [𑜋𑜨𑜃𑜫-] / phlɔ̃n / ① やわらかい . ② やさしい (言葉)

ភ្នំយមៗ ត' /phlɔ̌ɔ̌i mətət/ ④ ឃុំក្រវាញ ឃុំស្រែចេញ។

ကွာ / phlèə / ④ ဗာဒ် နိဗ္ဗာန် ၁

જાણ /phlɔət/ ① ભૂત (4.13), (D. E) વાંચ, 3.4 9 સ ② (ભૂત) બાહ્ય

ភ្នំ ម / phlèə m / ភ្នំ ម - ភ្នំ ម

ភ្នំ ថ្ម /phlèəw/ ㊦ えごい (味)

1/phi ii / ⑧ ボンの折目。フリーツ。

phiiphlaə / ㊦ 大変悪かな. 馬鹿な

𐄂𐄂 / phlwk / ㊦ (死にそうで、みとれて) ぼんやりしている。

ꯀꯪ /phlɯŋ/ ④ 真 (白, 直心)

ភ្នំបូក្រាត់ / phlump phlèt / ភ្នំ (ខ្ពស់) ក្រាត់ (ឈ្មោះទីក្រុង) ខ្ពស់, ត្រូវបាន (សាងសង់) ឡើង។

(母が太叔のおかげで)見えなくなったり見えたりする。

𣎵𣎵𣎵 / phlump phlump / ㊦ 今にも消えそうにかさが 暴に (光の様子)。水面に浮いたり沈んだり。

例: /phlunt/ ④ 力なく眼をあけたりといたりして.

1/phluml/ ① 明るい. ② 光る. 光沢がある ③ (田) かぜ ④ 明月方 (晴夜に
光る)

ꯀꯀ /phlòk/ ①象牙, ②隐亡

ភ្នំ /phlòŋ/ ④ (水に入る) ホ³シャン。ポ³チャン。

22 23 /phi:uuk/ ㊟ (スリッパ)で、道端にあたる。脱線する 山手村から全部一人寝らすやってくる

フユ / phluc / ㊦ (ウチギのように) スルズル ツルツル

ॐ /phl̥ə/ (ꣳ) 悶板什な.

နိမိတ် / phlɔ̃ng / ④ ၀၂ ③ ၂၈ နိမိတ်လက္ခဏာ ၀၃၂ နိမိတ်လက္ခဏာ 交通信号 ကံနိမိတ် 鉄砲
ကံနိမိတ် 大砲 နိမိတ်လက္ခဏာ 電線. ユー. နိမိတ်လက္ခဏာ 119 - ကံနိမိတ် 一度かまっていた
= 21 = 3. 4. 5. 6. 7. 8. 9. 10. 11. 12. 13. 14. 15. 16. 17. 18. 19. 20. 21. 22. 23. 24. 25. 26. 27. 28. 29. 30. 31. 32. 33. 34. 35. 36. 37. 38. 39. 40. 41. 42. 43. 44. 45. 46. 47. 48. 49. 50. 51. 52. 53. 54. 55. 56. 57. 58. 59. 60. 61. 62. 63. 64. 65. 66. 67. 68. 69. 70. 71. 72. 73. 74. 75. 76. 77. 78. 79. 80. 81. 82. 83. 84. 85. 86. 87. 88. 89. 90. 91. 92. 93. 94. 95. 96. 97. 98. 99. 100. 101. 102. 103. 104. 105. 106. 107. 108. 109. 110. 111. 112. 113. 114. 115. 116. 117. 118. 119. 120. 121. 122. 123. 124. 125. 126. 127. 128. 129. 130. 131. 132. 133. 134. 135. 136. 137. 138. 139. 140. 141. 142. 143. 144. 145. 146. 147. 148. 149. 150. 151. 152. 153. 154. 155. 156. 157. 158. 159. 160. 161. 162. 163. 164. 165. 166. 167. 168. 169. 170. 171. 172. 173. 174. 175. 176. 177. 178. 179. 180. 181. 182. 183. 184. 185. 186. 187. 188. 189. 190. 191. 192. 193. 194. 195. 196. 197. 198. 199. 200. 201. 202. 203. 204. 205. 206. 207. 208. 209. 210. 211. 212. 213. 214. 215. 216. 217. 218. 219. 220. 221. 222. 223. 224. 225. 226. 227. 228. 229. 230. 231. 232. 233. 234. 235. 236. 237. 238. 239. 240. 241. 242. 243. 244. 245. 246. 247. 248. 249. 250. 251. 252. 253. 254. 255. 256. 257. 258. 259. 260. 261. 262. 263. 264. 265. 266. 267. 268. 269. 270. 271. 272. 273. 274. 275. 276. 277. 278. 279. 280. 281. 282. 283. 284. 285. 286. 287. 288. 289. 290. 291. 292. 293. 294. 295. 296. 297. 298. 299. 300. 301. 302. 303. 304. 305. 306. 307. 308. 309. 310. 311. 312. 313. 314. 315. 316. 317. 318. 319. 320. 321. 322. 323. 324. 325. 326. 327. 328. 329. 330. 331. 332. 333. 334. 335. 336. 337. 338. 339. 340. 341. 342. 343. 344. 345. 346. 347. 348. 349. 350. 351. 352. 353. 354. 355. 356. 357. 358. 359. 360. 361. 362. 363. 364. 365. 366. 367. 368. 369. 370. 371. 372. 373. 374. 375. 376. 377. 378. 379. 380. 381. 382. 383. 384. 385. 386. 387. 388. 389. 390. 391. 392. 393. 394. 395. 396. 397. 398. 399. 400. 401. 402. 403. 404. 405. 406. 407. 408. 409. 410. 411. 412. 413. 414. 415. 416. 417. 418. 419. 420. 421. 422. 423. 424. 425. 426. 427. 428. 429. 430. 431. 432. 433. 434. 435. 436. 437. 438. 439. 440. 441. 442. 443. 444. 445. 446. 447. 448. 449. 450. 451. 452. 453. 454. 455. 456. 457. 458. 459. 460. 461. 462. 463. 464. 465. 466. 467. 468. 469. 470. 471. 472. 473. 474. 475. 476. 477. 478. 479. 480. 481. 482. 483. 484. 485. 486. 487. 488. 489. 490. 491. 492. 493. 494. 495. 496. 497. 498. 499. 500. 501. 502. 503. 504. 505. 506. 507. 508. 509. 510. 511. 512. 513. 514. 515. 516. 517. 518. 519. 520. 521. 522. 523. 524. 525. 526. 527. 528. 529. 530. 531. 532. 533. 534. 535. 536. 537. 538. 539. 540. 541. 542. 543. 544. 545. 546. 547. 548. 549. 550. 551. 552. 553. 554. 555. 556. 557. 558. 559. 560. 561. 562. 563. 564. 565. 566. 567. 568. 569. 570. 571. 572. 573. 574. 575. 576. 577. 578. 579. 580. 581. 582. 583. 584. 585. 586. 587. 588. 589. 590. 591. 592. 593. 594. 595. 596. 597. 598. 599. 600. 601. 602. 603. 604. 605. 606. 607. 608. 609. 610. 611. 612. 613. 614. 615. 616. 617. 618. 619. 620. 621. 622. 623. 624. 625. 626. 627. 628. 629. 630. 631. 632. 633. 634. 635. 636. 637. 638. 639. 640. 641. 642. 643. 644. 645. 646. 647. 648. 649. 650. 651. 652. 653. 654. 655. 656. 657. 658. 659. 660. 661. 662. 663. 664. 665. 666. 667. 668. 669. 670. 671. 672. 673. 674. 675. 676. 677. 678. 679. 680. 681. 682. 683. 684. 685. 686. 687. 688. 689. 690. 691. 692. 693. 694. 695. 696. 697. 698. 699. 700. 701. 702. 703. 704. 705. 706. 707. 708. 709. 710. 711. 712. 713. 714. 715. 716. 717. 718. 719. 720. 721. 722. 723. 724. 725. 726. 727. 728. 729. 730. 731. 732. 733. 734. 735. 736. 737. 738. 739. 740. 741. 742. 743. 744. 745. 746. 747. 748. 749. 750. 751. 752. 753. 754. 755. 756. 757. 758. 759. 760. 761. 762. 763. 764. 765. 766. 767. 768. 769. 770. 771. 772. 773. 774. 775. 776. 777. 778. 779. 780. 781. 782. 783. 784. 785. 786. 787. 788. 789. 790. 791. 792. 793. 794. 795. 796. 797. 798. 799. 800. 801. 802. 803. 804. 805. 806. 807. 808. 809. 810. 811. 812. 813.

ရေညှိပ် /phlɛŋ/ ① 西 ② 西格隆ဒ ရေညှိပ်ညွှာကံ 西格隆ဒ ဒုဗ္ဗိမံရေညှိပ်ရက်ကံ မာမံရေညှိပ် ③ ④ ⑤ ⑥ ⑦ ⑧ ⑨ ⑩ ⑪ ⑫ ⑬ ⑭ ⑮ ⑯ ⑰ ⑱ ⑲ ⑳ ㉑ ㉒ ㉓ ㉔ ㉕ ㉖ ㉗ ㉘ ㉙ ㉚ ㉛ ㉜ ㉝ ㉞ ㉟ ㊀ ㊁ ㊂ ㊃ ㊄ ㊅ ㊆ ㊇ ㊈ ㊉ ㊊ ㊋ ㊌ ㊍ ㊎ ㊏ ㊐ ㊑ ㊒ ㊓ ㊔ ㊕ ㊖ ㊗ ㊘ ㊙ ㊚ ㊛ ㊜ ㊝ ㊞ ㊟ ㊠ ㊡ ㊢ ㊣ ㊤ ㊥ ㊦ ㊧ ㊨ ㊩ ㊪ ㊫ ㊬ ㊭ ㊮ ㊯ ㊰ ㊱ ㊲ ㊳ ㊴ ㊵ ㊶ ㊷ ㊸ ㊹ ㊺ ㊻ ㊼ ㊽ ㊾ ㊿ ㏀ ㏁ ㏂ ㏃ ㏄ ㏅ ㏆ ㏇ ㏈ ㏉ ㏊ ㏋ ㏌ ㏍ ㏎ ㏏ ㏐ ㏑ ㏒ ㏓ ㏔ ㏕ ㏖ ㏗ ㏘ ㏙ ㏚ ㏛ ㏜ ㏝ ㏞ ㏟ ㏠ ㏡ ㏢ ㏣ ㏤ ㏥ ㏦ ㏧ ㏨ ㏩ ㏪ ㏫ ㏬ ㏭ ㏮ ㏯ ㏰ ㏱ ㏲ ㏳ ㏴ ㏵ ㏶ ㏷ ㏸ ㏹ ㏺ ㏻ ㏼ ㏽ ㏾ ㏿ 㐀 㐁 㐂 㐃 㐄 㐅 㐆 㐇 㐈 㐉 㐊 㐋 㐌 㐍 㐎 㐏 㐐 㐑 㐒 㐓 㐔 㐕 㐖 㐗 㐘 㐙 㐚 㐛 㐜 㐝 㐞 㐟 㐠 㐡 㐢 㐣 㐤 㐥 㐦 㐧 㐨 㐩 㐪 㐫 㐬 㐭 㐮 㐯 㐰 㐱 㐲 㐳 㐴 㐵 㐶 㐷 㐸 㐹 㐺 㐻 㐼 㐽 㐾 㐿 㑀 㑁 㑂 㑃 㑄 㑅 㑆 㑇 㑈 㑉 㑊 㑋 㑌 㑍 㑎 㑏 㑐 㑑 㑒 㑓 㑔 㑕 㑖 㑗 㑘 㑙 㑚 㑛 㑜 㑝 㑞 㑟 㑠 㑡 㑢 㑣 㑤 㑥 㑦 㑧 㑨 㑩 㑪 㑫 㑬 㑭 㑮 㑯 㑰 㑱 㑲 㑳 㑴 㑵 㑶 㑷 㑸 㑹 㑺 㑻 㑼 㑽 㑾 㑿 㒀 㒁 㒂 㒃 㒄 㒅 㒆 㒇 㒈 㒉 㒊 㒋 㒌 㒍 㒎 㒏 㒐 㒑 㒒 㒓 㒔 㒕 㒖 㒗 㒘 㒙 㒚 㒛 㒜 㒝 㒞 㒟 㒠 㒡 㒢 㒣 㒤 㒥 㒦 㒧 㒨 㒩 㒪 㒫 㒬 㒭 㒮 㒯 㒰 㒱 㒲 㒳 㒴 㒵 㒶 㒷 㒸 㒹 㒺 㒻 㒼 㒽 㒾 㒿 㓀 㓁 㓂 㓃 㓄 㓅 㓆 㓇 㓈 㓉 㓊 㓋 㓌 㓍 㓎 㓏 㓐 㓑 㓒 㓓 㓔 㓕 㓖 㓗 㓘 㓙 㓚 㓛 㓜 㓝 㓞 㓟 㓠 㓡 㓢 㓣 㓤 㓥 㓦 㓧 㓨 㓩 㓪 㓫 㓬 㓭 㓮 㓯 㓰 㓱 㓲 㓳 㓴 㓵 㓶 㓷 㓸 㓹 㓺 㓻 㓼 㓽 㓾 㓿 㔀 㔁 㔂 㔃 㔄 㔅 㔆 㔇 㔈 㔉 㔊 㔋 㔌 㔍 㔎 㔏 㔐 㔑 㔒 㔓 㔔 㔕 㔖 㔗 㔘 㔙 㔚 㔛 㔜 㔝 㔞 㔟 㔠 㔡 㔢 㔣 㔤 㔥 㔦 㔧 㔨 㔩 㔪 㔫 㔬 㔭 㔮 㔯 㔰 㔱 㔲 㔳 㔴 㔵 㔶 㔷 㔸 㔹 㔺 㔻 㔼 㔽 㔾 㔿 㕀 㕁 㕂 㕃 㕄 㕅 㕆 㕇 㕈 㕉 㕊 㕋 㕌 㕍 㕎 㕏 㕐 㕑 㕒 㕓 㕔 㕕 㕖 㕗 㕘 㕙 㕚 㕛 㕜 㕝 㕞 㕟 㕠 㕡 㕢 㕣 㕤 㕥 㕦 㕧 㕨 㕩 㕪 㕫 㕬 㕭 㕮 㕯 㕰 㕱 㕲 㕳 㕴 㕵 㕶 㕷 㕸 㕹 㕺 㕻 㕼 㕽 㕾 㕿 㖀 㖁 㖂 㖃 㖄 㖅 㖆 㖇 㖈 㖉 㖊 㖋 㖌 㖍 㖎 㖏 㖐 㖑 㖒 㖓 㖔 㖕 㖖 㖗 㖘 㖙 㖚 㖛 㖜 㖝 㖞 㖟 㖠 㖡 㖢 㖣 㖤 㖥 㖦 㖧 㖨 㖩 㖪 㖫 㖬 㖭 㖮 㖯 㖰 㖱 㖲 㖳 㖴 㖵 㖶 㖷 㖸 㖹 㖺 㖻 㖼 㖽 㖾 㖿 㗀 㗁 㗂 㗃 㗄 㗅 㗆 㗇 㗈 㗉 㗊 㗋 㗌 㗍 㗎 㗏 㗐 㗑 㗒 㗓 㗔 㗕 㗖 㗗 㗘 㗙 㗚 㗛 㗜 㗝 㗞 㗟 㗠 㗡 㗢 㗣 㗤 㗥 㗦 㗧 㗨 㗩 㗪 㗫 㗬 㗭 㗮 㗯 㗰 㗱 㗲 㗳 㗴 㗵 㗶 㗷 㗸 㗹 㗺 㗻 㗼 㗽 㗾 㗿 㘀 㘁 㘂 㘃 㘄 㘅 㘆 㘇 㘈 㘉 㘊 㘋 㘌 㘍 㘎 㘏 㘐 㘑 㘒 㘓 㘔 㘕 㘖 㘗 㘘 㘙 㘚 㘛 㘜 㘝 㘞 㘟 㘠 㘡 㘢 㘣 㘤 㘥 㘦 㘧 㘨 㘩 㘪 㘫 㘬 㘭 㘮 㘯 㘰 㘱 㘲 㘳 㘴 㘵 㘶 㘷 㘸 㘹 㘺 㘻 㘼 㘽 㘾 㘿 㙀 㙁 㙂 㙃 㙄 㙅 㙆 㙇 㙈 㙉 㙊 㙋 㙌 㙍 㙎 㙏 㙐 㙑 㙒 㙓 㙔 㙕 㙖 㙗 㙘 㙙 㙚 㙛 㙜 㙝 㙞 㙟 㙠 㙡 㙢 㙣 㙤 㙥 㙦 㙧 㙨 㙩 㙪 㙫 㙬 㙭 㙮 㙯 㙰 㙱 㙲 㙳 㙴 㙵 㙶 㙷 㙸 㙹 㙺 㙻 㙼 㙽 㙾 㙿 㚀 㚁 㚂 㚃 㚄 㚅 㚆 㚇 㚈 㚉 㚊 㚋 㚌 㚍 㚎 㚏 㚐 㚑 㚒 㚓 㚔 㚕 㚖 㚗 㚘 㚙 㚚 㚛 㚜 㚝 㚞 㚟 㚠 㚡 㚢 㚣 㚤 㚥 㚦 㚧 㚨 㚩 㚪 㚫 㚬 㚭 㚮 㚯 㚰 㚱 㚲 㚳 㚴 㚵 㚶 㚷 㚸 㚹 㚺 㚻 㚼 㚽 㚾 㚿 㜀 㜁 㜂 㜃 㜄 㜅 㜆 㜇 㜈 㜉 㜊 㜋 㜌 㜍 㜎 㜏 㜐 㜑 㜒 㜓 㜔 㜕 㜖 㜗 㜘 㜙 㜚 㜛 㜜 㜝 㜞 㜟 㜠 㜡 㜢 㜣 㜤 㜥 㜦 㜧 㜨 㜩 㜪 㜫 㜬 㜭 㜮 㜯 㜰 㜱 㜲 㜳 㜴 㜵 㜶 㜷 㜸 㜹 㜺 㜻 㜼 㜽 㜾 㜿 㝀 㝁 㝂 㝃 㝄 㝅 㝆 㝇 㝈 㝉 㝊 㝋 㝌 㝍 㝎 㝏 㝐 㝑 㝒 㝓 㝔 㝕 㝖 㝗 㝘 㝙 㝚 㝛 㝜 㝝 㝞 㝟 㝠 㝡 㝢 㝣 㝤 㝥 㝦 㝧 㝨 㝩 㝪 㝫 㝬 㝭 㝮 㝯 㝰 㝱 㝲 㝳 㝴 㝵 㝶 㝷 㝸 㝹 㝺 㝻 㝼 㝽 㝾 㝿 㞀 㞁 㞂 㞃 㞄 㞅 㞆 㞇 㞈 㞉 㞊 㞋 㞌 㞍 㞎 㞏

忘れ / phirec / ④ 忘れる
忘れ 我を忘れて、ぼんやりと、忘れ 忘れ 忘れ のすかりたや。⑤ 一寸も忘れる

phlēm / phlēm / ⑩ (ヘビが毒を) 下ろす (吐出す)。(金へ(て)口を(き)き) へろへろ (飲む)。

ກາ^໐ /phlɛəŋ/ ㊦ ぼんやりする. 茫然とする. ボー-とする

ភាវៈភាព ៖ ឆ្ងល់ ភ័យ ខ្លាច ភ័យខ្លាច ភ័យខ្លាច

日 前 / mǎjǔk / ② 来る。(現在会話を行われている地点、手紙の場合はそれが読まれる地点へ。距離的、

てんてんてん ～ , ～かう生じる

ស្រុកាយមកទេព្យត ៤៥៦០១៤២ ពីមន្តិលមិត្តាមកដល់ឥឡូវ ខែ៣៧៩៨០១២

មកទៅ / $m\dot{e}^2 ka^2 rad$ / ⑥ 陽曆 1 月

မကွဲ /ma² kot / ㊤ 王冠

မနဲ /mèə k kèə² / ㊤ 道。方法。

မနဲနွေ /mèə k kuttèeh / ㊤ 道案内。

မင် /mòəŋ / ㊤ ㊤ (捕魚用) 定置網

မင်မင် /mòəŋ mòəŋ / ㊤ ぶりぶり

မင်္ဂလ /mwòəŋ kwàl / ㊤ 幸福。成功。

မင်္ဂလာ /mwòəŋ kwàl kaa / ㊤ 結婚式。結婚。

မင်္ဂလာ /mwòəŋ khòt / ㊤ マンゴ

မင်္ဂလာ /macco² rèə c / ㊤ 死神。閻魔大王。

မင်္ဂလာ /maccha² cèə t / ㊤ 魚類

မင်္ဂလာ /maccha² vappa² kam / ㊤ 養魚

မင်္ဂလာ /maccha / ㊤ 魚。

မင်္ဂလာ /mawcha / ㊤ 紫色に似た色。㊤ その色に染まる染料。(白布は巧者が目立つのでこの色に染める)。

မင်္ဂလာ /maccèə kèə / ㊤ バ。キバラー。

မင်္ဂလာ /macchèə kaa / ㊤ 集中化。

မင်္ဂလာ /macchatthaan / ㊤ 中心。中点。～センター。

မင်္ဂလာ /macchantè² ka² / ㊤ 正午

မင်္ဂလာ /maccha² mwòndwòl / ㊤ センター。中心。

မင်္ဂလာ /macchum / ㊤ (場所) 真中。

မင်္ဂလာ /macchumthaa n / ㊤ 小学4年及び5年級

မင်္ဂလာ /macchumboopèə / ㊤ 中近東

မင်္ဂလာ /macchumvèr / ㊤ 中年。壮年。

မင်္ဂလာ /macchumsəksaa / ㊤ 中等教育

မင်္ဂလာ /ma² chuuh / ㊤ 棺。

မင်္ဂလာ /mat / ㊤ 目がんだ(布)。目がんだい(物) မင်္ဂလာ ဝါး ① 肉 ② 肌の美しい。なめらかな。

មណី /ma²ni/ ④ 宝石

មណ្ឌល /mwəndwəl/ ④ 地区, 区域 មណ្ឌលដឹក ទំនិញ ហាង ទំនិញ

មណ្ឌលដឹក ទំនិញ /mwəndwəlkiːri/ ④ モンドル 利殖

មណ្ឌកសត្វ /mwəndu²ka²sat/ ④ 両性類

មត់ /mwət/ ④ 約束する

មត់ /mɔt/ ④ 主の細かい (粉, មត់ចត់, មត់ញ៉ង ① 主の細かい ② きちんとした 肌)

មត់ក /mɔra²dɔk/ ④ 産産

មតិ /ma²te²/ ④ 意見

មតិសាធារណ 世論

មធុស /mɛə²thu²rwəh/ ④ 甘い味, 甘くて香りもよい味, 特にハズミツ.

មធុ /mɛə²thuu/ ④ 甘い. (辞)

មធុត /mɔətthɔt/ ④ きちんと, 気をつけて, 注意深い

មធុម /mɛə²thym/ ④ 中華, 中級, 中程度

មធុមភាគ /mɛə²thym phəək/ ④ 松平均

មធុមសិក្សា /mɛə²thym sɔksaa/ ④ 中等教育

មធុមសិក្សាប្រតិបត្តិ /mɛə²thym sɔksaabat/ ④ 中等教育修了証書

មធុម្បាយ /mɛə²thym baa/ ④ 方法, 策.

មន /mɔn/ ④ ① 零, ② 毛, ③ 族 ចំការ មន 大統領官邸名

មនសិការ /mɛə²nɛə²se²kaa/ ④ 良心

មនុស្ស /mɔnɔh/ ④ 人 មនុស្សចាស់ 老人 មនុស្សតូច 身分の低い人 មនុស្សទេព 7-12-20

មនុស្សធំ ① 大人 ② 身分の高い人 មនុស្សម្នាក់ 一般大家. 人々.

មនុស្សជាតិ /mɔnɔh cəat/ ④ 人類

មនុស្សធម៌ /mɔnɔh thəw/ ④ 人道

មនុស្សធម៌និយម /mɔnɔh thəw ni²yɔm/ ④ 人道主義

មនុស្សលោក /mɔnɔh lɔk/ ④ 世間の人々

មនោ /mɛə²həw/ ④ 気持ち. 心

មនោគតិ /mɛə²həw kə²te²/ ④ 理想.

មនោគតិធិយម /məʔnəokətɛʔniʔyom/ ④理想主義

មនោគមន៍វិជ្ជា /məʔnəokəmviʔcɛə/ ④イデオロギー .

មនោរម្យ /məʔnəorom/ ④楽しい (場所, 気持ち)

មនោវិញ្ញាណ /məʔnəovɿŋjɛəŋ/ ④オカルト

មនោសព្វធនា /məʔnəosəpcaetaʔnaa/ ④威徳, 感情, 良心,

មនោសិលា /məʔnəosəiʔaa/ ④石ころ

មន្ត /mwəʔn/ ④呪文, 呪術 ទឹកមន្ត (呪文water) 聖水.

មន្តគាថា /mwəʔnkəəthaa/ ④呪文

មន្តអាគម /mwəʔnʔaakəm/ ④呪術

មន្ត្រី /mwəʔntɾi/ ④官吏

មន្ទិល /mwəʔntɬi/ ④疑う, 怪し.

មន្ទីរ /mwəʔntɿi/ ④事務所 មន្ទីរទូរគមនាគមន៍ 電信局 មន្ទីរទូរសព្ទ 電話局 មន្ទីរពេទ្យ 病院

មន្ទីរមហាស្រព (祭りの時=フェスタをする舞台) មន្ទីរឧត្តមនាយក 官邸

មន្ទីរឧត្តមសភា 議事堂 មន្ទីរសម្បត្តិ 産院 មន្ទីរសុខាភិបាល 病院

មមង់ /məʔmwəʔŋ/ ④アゴ (?)

មមាថ /məʔmɛəc/ ④虫の1. (ケリにこんでく, ハネがうと小さい)

មមាញ /məʔmɛəjɿ/ ④草の名. (漬け物にして食べる)

មមាញឹក /məʔmɛəjɿk/ ④①暗い. ②知らない (人通り)

មមាឃ [មមី-] /məʔmɛəi/ ④寝言という. うたされる.

មមាល /məʔmɛə/ ④何の物にもよって人々想像している. 幻想を見る

មមង់មមាង់ /məʔmɿŋ məʔmɛəŋ/ ④何かに何かに何かに, 何かから何かの様子.

មមី /məʔmɿi/ ④午年. ④寝不足でトロント半分眠っているような [目]

មមិស /məʔmɿh/ ④体毛. 陰毛. 腋毛.

មមិះ /məʔmɿh/ ④何もなくて (空っぽ)

មមី /məʔmɛə/ ④寝言という. うたされる. 何かに (作).

မမေန် /mà mǎk/ ④ 何回もゆくなり (金い蔵)

မိမိ ၁၈၁၈ ခုနှစ် / ၁၈၈၈ ခုနှစ်

思^ふ /mòu mēi/ ① 絶えず、常に考える、思う、思い出す ② 想像する。

મચકણ /mòʋra²kʋt/ ④ エキラド

ଅ ଶବ୍ଦ: /mɔːrəˈnɑː/ (b) ଟି

[illegible]

မ ဝဏ္ဏာ ၈ /mɔ̃ɔ̃ra²na²phèəp/ ④ 死. 死んでいる = ငါ.

ម វណ្ណសព្វា ។ $m^2 \times a^2 = a^2 m^2$ ធម្ម ទ ម វណ្ណសព្វា ។ អ វណ្ណសព្វា ។

មន្តក /məntək/ ④ ឆ្មារ = មន្ត

មន្ត្រី / ma²soo / ④ ឯក

マハスカ /ma²hasca/ ④ 威嘆 (自分にはとてもできないことをみて、威嘆していること)

မဟာကုဋ် / ma²haaksae / 𑄓𑄢𑄣𑄭

មហាក្សត្រយានី /ma²haaksatrayèonii/ ឧបត្ថ.

មហាជន /ma²haacwəŋ/ ④ 木衆

ဗဟဂ် ၈ / $\text{m}^2 \text{ haat}$ / ၆၀ ဘဝ အစုစု

မဟာ ဇလိက /mahaa thlok / ⑧ 王の下男、小間使

មហានិកាយ / ma² haan i² kaan i / ④ 仏教宗派 1

មហា ជ័ន្ទ /ma²haaphtɛi/ ㄇㄚˊ ㄏㄞˋ ㄗㄥˋ ក្រុងមហា ជ័ន្ទ 内称省

မဏာမာတ် /ma²haa mat/ ⑧ マナマート

មហានិក្ខ /ma²haa ri i k/ ៣) ឆ្លើ

មហាវិទ្យាធិការ /maʰaaʋityəəthiˈkaa/ ④ 学長

មហាវិទ្យាល័យ /ma²haa vi tyèə lai / ④单科大学.

មហាវិទ្យាស /ma²haa²i²neəh/ ④ 大災害

ဗဏာလူကြီး /ma²haaɔŋkraan/ ㊦ (宮中のバラモン僧が作る暦、一年を巡る神々の来る時間、両の神などを書き記してある)

មហាសមុទ្រ /ma²haasa²mot/ ④ 大洋, 海.

មហាសាគរ /ma²haa²saak²/ ④ 大洋, 海.

មហាធិង្គ /ma²haahəŋ/ ④ 樹脂の1. かゆみ止めとして飲む.

មហិច្ឆិតា /mahəcche²ta/ ④ 野心, 大望.

មហិមា /mahe²maa/ ④ 極めて, 非常に.

មហេសី /ma²haesəi/ ④ 皇后, 王妃.

មហានី /mahaonai/ ④ (カンボジア式の) シンフォニー.

មហាសថ /mahasot/ ④ 仏陀

មហាស្រព /mahasrop/ ④ 大会。(映画)祭, フェスティバル.

មហាឡាន /mahaolaa/ ④ 素晴らしい.

មហាឡិក /ma²haolik/ ④ 盛大な.

មា /mèə/ ④ 𑜋𑜧𑜨𑜫 (𑜋𑜧𑜨𑜫 𑜋𑜧𑜨𑜫)

ម៉ាក /maak/ ④ 商標, グラフ, マーク.

ម៉ាក [អ៊ា-] /maak/ ④ 友人.

ម៉ាក' /mak/ ④ 母

ម៉ាកងាយ /mèəkyèəi/ ④ 見下す, 侮辱する

ម៉ាកព្រង /mak praŋ/ ④ 木の名。実はジャムにする

មាគ៌ា /mèəra²kèə/ ④ ① 道・道路。(平和)路線, ② 方法

មាគ៌ាបញ្ញត្តិ /mèəra²kèə bapjrat/ ④ 交通法規.

មាឃ /mèək/ ④ 陰暦3月.

ម៉ាច់ [ត្រូច់-] /mac/ ④ (予想)当て

មាឌ /mèət/ ④ 身体, 体格.

មាណព /mèə nòp/ ④ 青年

មាណី /maah vii/ ④ 娘, 処女.

មាត់ /mat/ ④ (人, 動物, 植物, 穴) 口, (戸, 窓, 階段) 口, ② (話す, 叫ぶ) 声, (二) 口(へ) ③ (海, 川) 岸

ទីមមុខមាត់ 顔面 ទីកមាត់ 下唇, 舌, (口) 口 (海, 川) 岸

ម៉ាលីយ /maalaɪ/ ④ 花環. LI.

ម៉ាលីបទ /mèəliɪbət/ ④ アノミジ

ម៉ាស /mèəh/ ④ ① 金 (金) ② (~) 月. ④ 大田. 大事. ទ្វារម៉ាស 陰門 ផ្កាម៉ាស 赤春塔

ម៉ាស៊ីន /maasɪn/ ④ 株機 ម៉ាស៊ីនច្រៀង 蓄音機 ម៉ាស៊ីនថតរូប カメラ ម៉ាស៊ីនថតសំឡេង

録音機 ម៉ាស៊ីនទឹក 木道 ម៉ាស៊ីនពង្រីកសំឡេង 拡声器. Xガホン

ម៉ាឡាយូ /maalaayuu/ ④ マレー. マレーヤ.

មីគុលីន /miːkɛəːsee/ ④ 陰曆一月

មីងម៉ាំង /mɪŋmɛəŋ/ ④ ① どちらにしようかと左右を見て迷っている. ② ぼんやりと黙っている

មីថ /mɛc/ ④ ウィンする. ぬくばせる

មីញូ /maɟu/ ④ 直前 (朝, 夜) ព្រឹកមិញ (朝からみて) 昨朝. (昼, 夜からみて) 今朝

យប់មិញ 昨夜 យ៉ាងណាមិញ ក៏ដោយ いずれにしても

មិត /mɛt/ ④ ① X-土. ② 定規. ③ 物土. អំពូលមិត 壁柱

មិតប្រុយ /mɛtpraai/ ④ 主ひとと

មិត្ត /mut/ ④ 友人

មិត្តភក្តិ /mutphɛək/ ④ 親実な友人. 良友.

មិត្តភាព /muttaːphɛəp/ ④ 友情. 友誼. 親善. 友好関係

មិត្រ /mut/ → មិត្ត

មីថុនា /miːthoːnaa/ ④ 陽曆6月

មិន /mun/ ④ (否定形) មិនល្អ... ទេ あまり ~ではない មិនអីទេ 構いません. どう致しまして. 何でもありません.

មី /miɪ/ ④ ① 麵. ② 甘への 甘味料. 711 (商) មីល្អ 外へのような麵 មីក្រូមី Xリケン粉

មីកា /mitkaa/ ④ 雲母 (mica)

មីង /miŋ/ ④ ① 叔母 ② 小母土人

មីន /miɪn/ ④ 地雷

មីនា /miɪnaa/ ④ 陽曆3月

មីនុត /miɪnɔt/ ④ 分 (分)

မိဒ် /mii/ ㊦ ㊧ 今にも降りやうに曇っている。㊨ 一面に沢山、混雑している

မိလ္လိကဗ /mīlī kraam/ ㊦ ミリグラム

မိလ္လိမေတ္ /mīlī maet/ ㊦ ミリメートル

မိက /muk/ ㊦ 墨

မိက ခါ

မိက 墨

မိကမက /mukmawka/ ㊦ 他の事に関心を持たず、黙っている無口

မိမ္ /muy/ ㊦ ぶち (ぶちやり(暴), 喧嘩の時などに使う)

မိမ္ /mut/ ㊦ [ムカ] カーク走って逃げる

မိမ္ /mun/ ㊦ 鉄. リベット. ㊦ リベットでとめる.

မိမ္ /muh/ ㊦ 黙って(すわっている)

မိမ္ /maəy/ ㊦ 固い ㊦ (庭の石) မိမ္မာန် လာဂါ (勉強する). 版い မိမ္မာန် 主ちりと固く မိမ္မာန် 非固い.

မိမ္ /maən/ (数) 万

မိက /mòktaa/ ㊦ 真珠

မိမ္ /mòk/ ㊦ ㊦ (生主物の) 顔. (人にあやせ) 顔. (猿, 鬼) 面. ㊨ (係) 口. (杜) 頭. (刀) 刃. (コイン) 表.

㊦ 前. 前市. ㊨ 時. ㊩ 種類

မိကက 職業 မိမ္မာန် 時. 役目 မိမ္မာန် けの面

မိမ္မာန် 前線 မိမ္မာန် 職業 မိမ္မာန် 科目 မိမ္မာန် 目立つ မိမ္မာန်

မိမ္ 眼前で မိမ္မာန် 顔つて. 表情 မိမ္မာန် 姿も消す. 顔を見せぬ မိမ္မာန် 事荒の.

မိမ္မာန် မိမ္မာန် မိမ္မာန် 金も地位もある. 名士. မိမ္မာန် 目まぐる. 目まがする.

မိမ္မာန် /mòk cəə/ (運用) 三七. (80% 確か)

မိမ္မာန် /mòk tae/ → မိမ္မာန်

မိမ္ /mòy/ ㊦ 蚊帳

မိမ္ /moŋ/ ㊦ (中国人) 墓. 土葬 土墓

မိမ္မာန် /mòŋ saa/ ㊦ 蛇 蛇

မိမ္ /mòc/ ㊦ 潜水する

မိမ္မာန် ㊦ 水にもぐ ㊨ 水浴する

မိမ္ /mòt/ ㊦ ㊦ 利益 ㊨ 刃物で切傷をつくる, 切る.

မိမ္မာန် /mòt mɔəm/ ㊦ 真面目な

មុន /mòh/ (接) ① (時間) 前. 以前. (名) に先. ② 前世 ③ 昔. 以前

មុម /mòm/ ④ 角 (かく) មុមទីកង 直角

មុម /móm/ → ក្រមុំ

មុយមុយ /mòí mòí/ ④ ゆっくり ゆっくり (遅々)

មុសា /mu²saa/ ④ 嘘

មុះមុត /mòh mòt/ ④ ① 勇氣のある. 大胆な. ② 態度の太い. 生意気な. ③ 一生懸命にする.

ម៉ូដ /moot/ ④ モード. 流行. デザイン.

ម៉ូត /moot/ → ម៉ូដ

ម៉ូតូ /mootoo/ ④ オートバイ

ម៉ូត /muut/ ④ 小便. 尿.

ម៉ូទ័រ /mootʔə/ ④ モーター.

ម៉ូតូ /muuttuu/ ④ プラツ, プーラー 不平を言う.

ម៉ូរ /mooí/ ④ 客. 観客 អ្នកទៅកម្សាន្ត 来>315 ④

មូរ /muu/ ④ (円筒木に) 捲く. (紙, 布, 煙草を) 卷く. (腕を) まくる.

មូរមូរ (偉い人の前で) 気おくれする.

មូល /muul/ ④ 丸い. (円, 球) ទាំងមូល 全部. 全体.

មូលដ្ឋាន /muulat thaan/ ④ ① 基地 ② 基礎.

មូលធន /muula²thwòn/ ④ 資本

មូលធននិយម /muula²thwòn nī²yòm/ ④ 資本主義

មូលធនិក /muula²thè²hwk/ ④ 资本家

មូលនិធិ /muula²nī²thī²/ ④ 基金. 資金.

មូលបទ /muula²bət/ ④ 理由. 根拠.

មូលប្បទានប្រតិ /muulappa²tè²na²bat/ ④ 小切手

មូលសព្វ /muula²sap/ ④ 語根

មូលហេតុ /muula²haet/ ④ 理由. 根拠

မွလိ /muuli:/ ⑧ すだち

မွဟ /muuh/ ④ ① 蚊, ② (のニギリテマズ ① 蚊を食う
時に休む) くさび,

မွက /muak/ ④ 帽子, ① ② ③ ④ ⑤ ⑥ ⑦ ⑧ ⑨ ⑩ ⑪ ⑫ ⑬ ⑭ ⑮ ⑯ ⑰ ⑱ ⑲ ⑳ ㉑ ㉒ ㉓ ㉔ ㉕ ㉖ ㉗ ㉘ ㉙ ㉚ ㉛ ㉜ ㉝ ㉞ ㉟ ㊱ ㊲ ㊳ ㊴ ㊵ ㊶ ㊷ ㊸ ㊹ ㊺ ㊻ ㊼ ㊽ ㊾ ㊿ ㏀ ㏁ ㏂ ㏃ ㏄ ㏅ ㏆ ㏇ ㏈ ㏉ ㏊ ㏋ ㏌ ㏍ ㏎ ㏏ ㏐ ㏑ ㏒ ㏓ ㏔ ㏕ ㏖ ㏗ ㏘ ㏙ ㏚ ㏛ ㏜ ㏝ ㏞ ㏟ ㏠ ㏡ ㏢ ㏣ ㏤ ㏥ ㏦ ㏧ ㏨ ㏩ ㏪ ㏫ ㏬ ㏭ ㏮ ㏯ ㏰ ㏱ ㏲ ㏳ ㏴ ㏵ ㏶ ㏷ ㏸ ㏹ ㏺ ㏻ ㏼ ㏽ ㏾ ㏿ 㐀 㐁 㐂 㐃 㐄 㐅 㐆 㐇 㐈 㐉 㐊 㐋 㐌 㐍 㐎 㐏 㐐 㐑 㐒 㐓 㐔 㐕 㐖 㐗 㐘 㐙 㐚 㐛 㐜 㐝 㐞 㐟 㐠 㐡 㐢 㐣 㐤 㐥 㐦 㐧 㐨 㐩 㐪 㐫 㐬 㐭 㐮 㐯 㐰 㐱 㐲 㐳 㐴 㐵 㐶 㐷 㐸 㐹 㐺 㐻 㐼 㐽 㐾 㐿 㑀 㑁 㑂 㑃 㑄 㑅 㑆 㑇 㑈 㑉 㑊 㑋 㑌 㑍 㑎 㑏 㑐 㑑 㑒 㑓 㑔 㑕 㑖 㑗 㑘 㑙 㑚 㑛 㑜 㑝 㑞 㑟 㑠 㑡 㑢 㑣 㑤 㑥 㑦 㑧 㑨 㑩 㑪 㑫 㑬 㑭 㑮 㑯 㑰 㑱 㑲 㑳 㑴 㑵 㑶 㑷 㑸 㑹 㑺 㑻 㑼 㑽 㑾 㑿 㒀 㒁 㒂 㒃 㒄 㒅 㒆 㒇 㒈 㒉 㒊 㒋 㒌 㒍 㒎 㒏 㒐 㒑 㒒 㒓 㒔 㒕 㒖 㒗 㒘 㒙 㒚 㒛 㒜 㒝 㒞 㒟 㒠 㒡 㒢 㒣 㒤 㒥 㒦 㒧 㒨 㒩 㒪 㒫 㒬 㒭 㒮 㒯 㒰 㒱 㒲 㒳 㒴 㒵 㒶 㒷 㒸 㒹 㒺 㒻 㒼 㒽 㒾 㒿 㓀 㓁 㓂 㓃 㓄 㓅 㓆 㓇 㓈 㓉 㓊 㓋 㓌 㓍 㓎 㓏 㓐 㓑 㓒 㓓 㓔 㓕 㓖 㓗 㓘 㓙 㓚 㓛 㓜 㓝 㓞 㓟 㓠 㓡 㓢 㓣 㓤 㓥 㓦 㓧 㓨 㓩 㓪 㓫 㓬 㓭 㓮 㓯 㓰 㓱 㓲 㓳 㓴 㓵 㓶 㓷 㓸 㓹 㓺 㓻 㓼 㓽 㓾 㓿 㔀 㔁 㔂 㔃 㔄 㔅 㔆 㔇 㔈 㔉 㔊 㔋 㔌 㔍 㔎 㔏 㔐 㔑 㔒 㔓 㔔 㔕 㔖 㔗 㔘 㔙 㔚 㔛 㔜 㔝 㔞 㔟 㔠 㔡 㔢 㔣 㔤 㔥 㔦 㔧 㔨 㔩 㔪 㔫 㔬 㔭 㔮 㔯 㔰 㔱 㔲 㔳 㔴 㔵 㔶 㔷 㔸 㔹 㔺 㔻 㔼 㔽 㔾 㔿 㕀 㕁 㕂 㕃 㕄 㕅 㕆 㕇 㕈 㕉 㕊 㕋 㕌 㕍 㕎 㕏 㕐 㕑 㕒 㕓 㕔 㕕 㕖 㕗 㕘 㕙 㕚 㕛 㕜 㕝 㕞 㕟 㕠 㕡 㕢 㕣 㕤 㕥 㕦 㕧 㕨 㕩 㕪 㕫 㕬 㕭 㕮 㕯 㕰 㕱 㕲 㕳 㕴 㕵 㕶 㕷 㕸 㕹 㕺 㕻 㕼 㕽 㕾 㕿 㖀 㖁 㖂 㖃 㖄 㖅 㖆 㖇 㖈 㖉 㖊 㖋 㖌 㖍 㖎 㖏 㖐 㖑 㖒 㖓 㖔 㖕 㖖 㖗 㖘 㖙 㖚 㖛 㖜 㖝 㖞 㖟 㖠 㖡 㖢 㖣 㖤 㖥 㖦 㖧 㖨 㖩 㖪 㖫 㖬 㖭 㖮 㖯 㖰 㖱 㖲 㖳 㖴 㖵 㖶 㖷 㖸 㖹 㖺 㖻 㖼 㖽 㖾 㖿 㗀 㗁 㗂 㗃 㗄 㗅 㗆 㗇 㗈 㗉 㗊 㗋 㗌 㗍 㗎 㗏 㗐 㗑 㗒 㗓 㗔 㗕 㗖 㗗 㗘 㗙 㗚 㗛 㗜 㗝 㗞 㗟 㗠 㗡 㗢 㗣 㗤 㗥 㗦 㗧 㗨 㗩 㗪 㗫 㗬 㗭 㗮 㗯 㗰 㗱 㗲 㗳 㗴 㗵 㗶 㗷 㗸 㗹 㗺 㗻 㗼 㗽 㗾 㗿 㘀 㘁 㘂 㘃 㘄 㘅 㘆 㘇 㘈 㘉 㘊 㘋 㘌 㘍 㘎 㘏 㘐 㘑 㘒 㘓 㘔 㘕 㘖 㘗 㘘 㘙 㘚 㘛 㘜 㘝 㘞 㘟 㘠 㘡 㘢 㘣 㘤 㘥 㘦 㘧 㘨 㘩 㘪 㘫 㘬 㘭 㘮 㘯 㘰 㘱 㘲 㘳 㘴 㘵 㘶 㘷 㘸 㘹 㘺 㘻 㘼 㘽 㘾 㘿 㙀 㙁 㙂 㙃 㙄 㙅 㙆 㙇 㙈 㙉 㙊 㙋 㙌 㙍 㙎 㙏 㙐 㙑 㙒 㙓 㙔 㙕 㙖 㙗 㙘 㙙 㙚 㙛 㙜 㙝 㙞 㙟 㙠 㙡 㙢 㙣 㙤 㙥 㙦 㙧 㙨 㙩 㙪 㙫 㙬 㙭 㙮 㙯 㙰 㙱 㙲 㙳 㙴 㙵 㙶 㙷 㙸 㙹 㙺 㙻 㙼 㙽 㙾 㙿 㚀 㚁 㚂 㚃 㚄 㚅 㚆 㚇 㚈 㚉 㚊 㚋 㚌 㚍 㚎 㚏 㚐 㚑 㚒 㚓 㚔 㚕 㚖 㚗 㚘 㚙 㚚 㚛 㚜 㚝 㚞 㚟 㚠 㚡 㚢 㚣 㚤 㚥 㚦 㚧 㚨 㚩 㚪 㚫 㚬 㚭 㚮 㚯 㚰 㚱 㚲 㚳 㚴 㚵 㚶 㚷 㚸 㚹 㚺 㚻 㚼 㚽 㚾 㚿 㜀 㜁 㜂 㜃 㜄 㜅 㜆 㜇 㜈 㜉 㜊 㜋 㜌 㜍 㜎 㜏 㜐 㜑 㜒 㜓 㜔 㜕 㜖 㜗 㜘 㜙 㜚 㜛 㜜 㜝 㜞 㜟 㜠 㜡 㜢 㜣 㜤 㜥 㜦 㜧 㜨 㜩 㜪 㜫 㜬 㜭 㜮 㜯 㜰 㜱 㜲 㜳 㜴 㜵 㜶 㜷 㜸 㜹 㜺 㜻 㜼 㜽 㜾 㜿 㝀 㝁 㝂 㝃 㝄 㝅 㝆 㝇 㝈 㝉 㝊 㝋 㝌 㝍 㝎 㝏 㝐 㝑 㝒 㝓 㝔 㝕 㝖 㝗 㝘 㝙 㝚 㝛 㝜 㝝 㝞 㝟 㝠 㝡 㝢 㝣 㝤 㝥 㝦 㝧 㝨 㝩 㝪 㝫 㝬 㝭 㝮 㝯 㝰 㝱 㝲 㝳 㝴 㝵 㝶 㝷 㝸 㝹 㝺 㝻 㝼 㝽 㝾 㝿 㞀 㞁 㞂 㞃 㞄 㞅 㞆 㞇 㞈 㞉 㞊 㞋 㞌 㞍 㞎 㞏 㞐 㞑 㞒 㞓 㞔 㞕 㞖 㞗 㞘 㞙 㞚 㞛 㞜 㞝 㞞 㞟 㞠 㞡 㞢 㞣 㞤 㞥 㞦 㞧 㞨 㞩 㞪 㞫 㞬 㞭 㞮 㞯 㞰 㞱 㞲 㞳 㞴 㞵 㞶 㞷 㞸 㞹 㞺 㞻 㞼 㞽 㞾 㞿 㟀 㟁 㟂 㟃 㟄 㟅 㟆 㟇 㟈 㟉 㟊 㟋 㟌 㟍 㟎 㟏 㟐 㟑 㟒 㟓 㟔 㟕 㟖 㟗 㟘 㟙 㟚 㟛 㟜 㟝 㟞 㟟 㟠 㟡 㟢 㟣 㟤 㟥 㟦 㟧 㟨 㟩 㟪 㟫 㟬 㟭 㟮 㟯 㟰 㟱 㟲 㟳 㟴 㟵 㟶 㟷 㟸 㟹 㟺 㟻 㟼 㟽 㟾 㟿 㠀 㠁 㠂 㠃 㠄 㠅 㠆 㠇 㠈 㠉 㠊 㠋 㠌 㠍 㠎 㠏 㠐 㠑 㠒 㠓 㠔 㠕 㠖 㠗 㠘 㠙 㠚 㠛 㠜 㠝 㠞 㠟 㠠 㠡 㠢 㠣 㠤 㠥 㠦 㠧 㠨 㠩 㠪 㠫 㠬 㠭 㠮 㠯 㠰 㠱 㠲 㠳 㠴 㠵 㠶 㠷 㠸 㠹 㠺 㠻 㠼 㠽 㠾 㠿 㡀 㡁 㡂 㡃 㡄 㡅 㡆 㡇 㡈 㡉 㡊 㡋 㡌 㡍 㡎 㡏 㡐 㡑 㡒 㡓 㡔 㡕 㡖 㡗 㡘 㡙 㡚 㡛 㡜 㡝 㡞 㡟 㡠 㡡 㡢 㡣 㡤 㡥 㡦 㡧 㡨 㡩 㡪 㡫 㡬 㡭 㡮 㡯 㡰 㡱 㡲 㡳 㡴 㡵 㡶 㡷 㡸 㡹 㡺 㡻 㡼 㡽 㡾 㡿 㢀 㢁 㢂 㢃 㢄 㢅 㢆 㢇 㢈 㢉 㢊 㢋 㢌 㢍 㢎 㢏 㢐 㢑 㢒 㢓 㢔 㢕 㢖 㢗 㢘 㢙 㢚 㢛 㢜 㢝 㢞 㢟 㢠 㢡 㢢 㢣 㢤 㢥 㢦 㢧 㢨 㢩 㢪 㢫 㢬 㢭 㢮 㢯 㢰 㢱 㢲 㢳 㢴 㢵 㢶 㢷 㢸 㢹 㢺 㢻 㢼 㢽 㢾 㢿 㣀 㣁 㣂 㣃 㣄 㣅 㣆 㣇 㣈 㣉 㣊 㣋 㣌 㣍 㣎 㣏 㣐 㣑 㣒 㣓 㣔 㣕 㣖 㣗 㣘 㣙 㣚 㣛 㣜 㣝 㣞 㣟 㣠 㣡 㣢 㣣 㣤 㣥 㣦 㣧 㣨 㣩 㣪 㣫 㣬 㣭 㣮 㣯 㣰 㣱 㣲 㣳 㣴 㣵 㣶 㣷 㣸 㣹 㣺 㣻 㣼 㣽 㣾 㣿 㤀 㤁 㤂 㤃 㤄 㤅 㤆 㤇 㤈 㤉 㤊 㤋 㤌 㤍 㤎 㤏 㤐 㤑 㤒 㤓 㤔 㤕 㤖 㤗 㤘 㤙 㤚 㤛 㤜 㤝 㤞 㤟 㤠 㤡 㤢 㤣 㤤 㤥 㤦 㤧 㤨 㤩 㤪 㤫 㤬 㤭 㤮 㤯 㤰 㤱 㤲 㤳 㤴 㤵 㤶 㤷 㤸 㤹 㤺 㤻 㤼 㤽 㤾 㤿 㥀 㥁 㥂 㥃 㥄 㥅 㥆 㥇 㥈 㥉 㥊 㥋 㥌 㥍 㥎 㥏 㥐 㥑 㥒 㥓 㥔 㥕 㥖 㥗 㥘 㥙 㥚 㥛 㥜 㥝 㥞 㥟 㥠 㥡 㥢 㥣 㥤 㥥 㥦 㥧 㥨 㥩 㥪 㥫 㥬 㥭 㥮 㥯 㥰 㥱 㥲 㥳 㥴 㥵 㥶 㥷 㥸 㥹 㥺 㥻 㥼 㥽 㥾 㥿 㦀 㦁 㦂 㦃 㦄 㦅 㦆 㦇 㦈 㦉 㦊 㦋 㦌 㦍 㦎 㦏 㦐 㦑 㦒 㦓 㦔 㦕 㦖 㦗 㦘 㦙 㦚 㦛 㦜 㦝 㦞 㦟 㦠 㦡 㦢 㦣 㦤 㦥 㦦 㦧 㦨 㦩 㦪 㦫 㦬 㦭 㦮 㦯 㦰 㦱 㦲 㦳 㦴 㦵 㦶 㦷 㦸 㦹 㦺 㦻 㦼 㦽 㦾 㦿 㧀 㧁 㧂 㧃 㧄 㧅 㧆 㧇 㧈 㧉 㧊 㧋 㧌 㧍 㧎 㧏 㧐 㧑 㧒 㧓 㧔 㧕 㧖 㧗 㧘 㧙 㧚 㧛 㧜 㧝 㧞 㧟 㧠 㧡 㧢 㧣 㧤 㧥 㧦 㧧 㧨 㧩 㧪 㧫 㧬 㧭 㧮 㧯 㧰 㧱 㧲 㧳 㧴 㧵 㧶 㧷 㧸 㧹 㧺 㧻 㧼 㧽 㧾 㧿 㨀 㨁 㨂 㨃 㨄 㨅 㨆 㨇 㨈 㨉 㨊 㨋 㨌 㨍 㨎 㨏 㨐 㨑 㨒 㨓 㨔 㨕 㨖 㨗 㨘 㨙 㨚 㨛 㨜 㨝 㨞 㨟 㨠 㨡 㨢 㨣 㨤 㨥 㨦 㨧 㨨 㨩 㨪 㨫 㨬 㨭 㨮 㨯 㨰 㨱 㨲 㨳 㨴 㨵 㨶 㨷 㨸 㨹 㨺 㨻 㨼 㨽 㨾 㨿 㩀 㩁 㩂 㩃 㩄 㩅 㩆 㩇 㩈 㩉 㩊 㩋 㩌 㩍 㩎 㩏 㩐 㩑 㩒 㩓 㩔 㩕 㩖 㩗 㩘 㩙 㩚 㩛 㩜 㩝 㩞 㩟 㩠 㩡 㩢 㩣 㩤 㩥 㩦 㩧 㩨 㩩 㩪 㩫 㩬 㩭 㩮 㩯 㩰 㩱 㩲 㩳 㩴 㩵 㩶 㩷 㩸 㩹 㩺 㩻 㩼 㩽 㩾 㩿 㪀 㪁 㪂 㪃 㪄 㪅 㪆 㪇 㪈 㪉 㪊 㪋 㪌 㪍 㪎 㪏 㪐 㪑 㪒 㪓 㪔 㪕 㪖 㪗 㪘 㪙 㪚 㪛 㪜 㪝 㪞 㪟 㪠 㪡 㪢 㪣 㪤 㪥 㪦 㪧 㪨 㪩 㪪 㪫 㪬 㪭 㪮 㪯 㪰 㪱 㪲 㪳 㪴 㪵 㪶 㪷 㪸 㪹 㪺 㪻 㪼 㪽 㪾 㪿 㫀 㫁 㫂 㫃 㫄 㫅 㫆 㫇 㫈 㫉 㫊 㫋 㫌 㫍 㫎 㫏 㫐 㫑 㫒 㫓 㫔 㫕 㫖 㫗 㫘 㫙 㫚 㫛 㫜 㫝 㫞 㫟 㫠 㫡 㫢 㫣 㫤 㫥 㫦 㫧 㫨 㫩 㫪 㫫 㫬 㫭 㫮 㫯 㫰 㫱 㫲 㫳 㫴 㫵 㫶 㫷 㫸 㫹 㫺 㫻 㫼 㫽 㫾 㫿 㬀 㬁 㬂 㬃 㬄 㬅 㬆 㬇 㬈 㬉 㬊 㬋 㬌 㬍 㬎 㬏 㬐 㬑 㬒 㬓 㬔 㬕 㬖 㬗 㬘 㬙 㬚 㬛 㬜 㬝 㬞 㬟 㬠 㬡 㬢 㬣 㬤 㬥 㬦 㬧 㬨 㬩 㬪 㬫 㬬 㬭 㬮 㬯 㬰 㬱 㬲 㬳 㬴 㬵 㬶 㬷 㬸 㬹 㬺 㬻 㬼 㬽 㬾 㬿 㭀 㭁 㭂 㭃 㭄 㭅 㭆 㭇 㭈 㭉 㭊 㭋 㭌 㭍 㭎 㭏 㭐 㭑 㭒 㭓 㭔 㭕 㭖 㭗 㭘 㭙 㭚 㭛 㭜 㭝 㭞 㭟 㭠 㭡 㭢 㭣 㭤 㭥 㭦 㭧 㭨 㭩 㭪 㭫 㭬 㭭 㭮 㭯 㭰 㭱 㭲 㭳 㭴 㭵 㭶 㭷 㭸 㭹 㭺 㭻 㭼 㭽 㭾 㭿 㮀 㮁 㮂 㮃 㮄 㮅 㮆 㮇 㮈 㮉 㮊 㮋 㮌 㮍 㮎 㮏 㮐 㮑 㮒 㮓 㮔 㮕 㮖 㮗 㮘 㮙 㮚 㮛 㮜 㮝 㮞 㮟 㮠 㮡 㮢 㮣 㮤 㮥 㮦 㮧 㮨 㮩 㮪 㮫 㮬 㮭 㮮 㮯 㮰 㮱 㮲 㮳 㮴 㮵 㮶 㮷 㮸 㮹 㮺 㮻 㮼 㮽 㮾 㮿 㯀 㯁 㯂 㯃 㯄 㯅 㯆 㯇 㯈 㯉 㯊 㯋 㯌 㯍 㯎 㯏 㯐 㯑 㯒 㯓 㯔 㯕 㯖 㯗 㯘 㯙 㯚 㯛 㯜 㯝 㯞 㯟 㯠 㯡 㯢 㯣 㯤 㯥 㯦 㯧 㯨 㯩 㯪 㯫 㯬 㯭 㯮 㯯 㯰 㯱 㯲 㯳 㯴 㯵 㯶 㯷 㯸 㯹 㯺 㯻 㯼 㯽 㯾 㯿 㰀 㰁 㰂 㰃 㰄 㰅 㰆 㰇 㰈 㰉 㰊 㰋 㰌 㰍 㰎 㰏 㰐 㰑 㰒 㰓 㰔 㰕 㰖 㰗 㰘 㰙 㰚 㰛 㰜 㰝 㰞 㰟 㰠 㰡 㰢 㰣 㰤 㰥 㰦 㰧 㰨 㰩 㰪 㰫 㰬 㰭 㰮 㰯 㰰 㰱 㰲 㰳 㰴 㰵 㰶 㰷 㰸 㰹 㰺 㰻 㰼 㰽 㰾 㰿 㱀 㱁 㱂 㱃 㱄 㱅 㱆 㱇 㱈 㱉 㱊 㱋 㱌 㱍 㱎 㱏 㱐 㱑 㱒 㱓 㱔 㱕 㱖 㱗 㱘 㱙 㱚 㱛 㱜 㱝 㱞 㱟 㱠 㱡 㱢 㱣 㱤 㱥 㱦 㱧 㱨 㱩 㱪 㱫 㱬 㱭 㱮 㱯 㱰 㱱 㱲 㱳 㱴 㱵 㱶 㱷 㱸 㱹 㱺 㱻 㱼 㱽 㱾 㱿 㲀 㲁 㲂 㲃 㲄 㲅 㲆 㲇 㲈 㲉 㲊 㲋 㲌 㲍 㲎 㲏 㲐 㲑 㲒 㲓 㲔 㲕 㲖 㲗 㲘 㲙 㲚 㲛 㲜 㲝 㲞 㲟 㲠 㲡 㲢 㲣 㲤 㲥 㲦 㲧 㲨 㲩 㲪 㲫 㲬 㲭 㲮 㲯 㲰 㲱 㲲 㲳 㲴 㲵 㲶 㲷 㲸 㲹 㲺 㲻 㲼 㲽 㲾 㲿 㳀 㳁 㳂 㳃 㳄 㳅 㳆 㳇 㳈 㳉 㳊 㳋 㳌 㳍 㳎 㳏 㳐 㳑 㳒 㳓 㳔 㳕 㳖 㳗 㳘 㳙 㳚 㳛 㳜 㳝 㳞 㳟 㳠 㳡 㳢 㳣 㳤 㳥 㳦 㳧 㳨 㳩 㳪 㳫 㳬 㳭 㳮 㳯 㳰 㳱 㳲 㳳 㳴 㳵 㳶 㳷 㳸 㳹 㳺 㳻 㳼 㳽 㳾 㳿 㴀 㴁 㴂 㴃 㴄 㴅 㴆 㴇 㴈 㴉 㴊 㴋 㴌 㴍 㴎 㴏 㴐 㴑 㴒 㴓 㴔 㴕 㴖 㴗 㴘 㴙 㴚 㴛 㴜 㴝 㴞 㴟 㴠 㴡 㴢 㴣 㴤 㴥 㴦 㴧 㴨 㴩 㴪 㴫 㴬 㴭 㴮 㴯 㴰 㴱 㴲 㴳 㴴 㴵 㴶 㴷 㴸 㴹 㴺 㴻 㴼 㴽 㴾 㴿 㵀 㵁 㵂 㵃 㵄 㵅 㵆 㵇 㵈 㵉 㵊 㵋 㵌 㵍 㵎 㵏 㵐 㵑 㵒 㵓 㵔 㵕 㵖 㵗 㵘 㵙 㵚 㵛 㵜 㵝 㵞 㵟 㵠 㵡 㵢 㵣 㵤 㵥 㵦 㵧 㵨 㵩 㵪 㵫 㵬 㵭 㵮 㵯 㵰 㵱 㵲 㵳 㵴 㵵 㵶 㵷 㵸 㵹 㵺 㵻 㵼 㵽 㵾 㵿 㶀 㶁 㶂 㶃 㶄 㶅 㶆 㶇 㶈 㶉 㶊 㶋 㶌 㶍 㶎 㶏 㶐 㶑 㶒 㶓 㶔 㶕 㶖 㶗 㶘 㶙 㶚 㶛 㶜 㶝 㶞 㶟 㶠 㶡 㶢 㶣 㶤 㶥 㶦 㶧 㶨 㶩 㶪 㶫 㶬 㶭 㶮 㶯 㶰 㶱 㶲 㶳 㶴 㶵 㶶 㶷 㶸 㶹 㶺 㶻 㶼 㶽 㶾 㶿 㷀 㷁 㷂 㷃 㷄 㷅 㷆 㷇 㷈 㷉 㷊 㷋 㷌 㷍 㷎 㷏 㷐 㷑 㷒 㷓 㷔 㷕 㷖 㷗 㷘 㷙 㷚 㷛 㷜 㷝 㷞 㷟 㷠 㷡 㷢 㷣 㷤 㷥 㷦 㷧 㷨 㷩 㷪 㷫 㷬 㷭 㷮 㷯 㷰 㷱 㷲 㷳 㷴 㷵 㷶 㷷 㷸 㷹 㷺 㷻 㷼 㷽 㷾 㷿 㸀 㸁 㸂 㸃 㸄 㸅 㸆 㸇 㸈 㸉 㸊 㸋 㸌 㸍 㸎 㸏 㸐 㸑 㸒 㸓 㸔 㸕 㸖 㸗 㸘 㸙 㸚 㸛 㸜 㸝 㸞 㸟 㸠 㸡 㸢 㸣 㸤 㸥 㸦 㸧 㸨 㸩 㸪 㸫 㸬 㸭 㸮 㸯 㸰 㸱 㸲 㸳 㸴 㸵 㸶 㸷 㸸 㸹 㸺 㸻 㸼 㸽 㸾 㸿 㹀 㹁 㹂 㹃 㹄 㹅 㹆 㹇 㹈 㹉 㹊 㹋 㹌 㹍 㹎 㹏 㹐 㹑 㹒 㹓 㹔 㹕 㹖 㹗 㹘 㹙 㹚 㹛 㹜 㹝 㹞 㹟 㹠 㹡 㹢 㹣 㹤 㹥 㹦 㹧 㹨 㹩 㹪 㹫 㹬 㹭 㹮 㹯 㹰 㹱 㹲 㹳 㹴 㹵 㹶 㹷 㹸 㹹 㹺 㹻 㹼 㹽 㹾 㹿 㺀 㺁 㺂 㺃 㺄 㺅 㺆 㺇 㺈 㺉 㺊 㺋 㺌 㺍 㺎 㺏 㺐 㺑 㺒 㺓 㺔 㺕 㺖 㺗 㺘 㺙 㺚 㺛 㺜 㺝 㺞 㺟 㺠 㺡 㺢 㺣 㺤 㺥 㺦 㺧 㺨 㺩 㺪 㺫 㺬 㺭 㺮 㺯 㺰 㺱 㺲 㺳 㺴 㺵 㺶 㺷 㺸 㺹 㺺 㺻 㺼 㺽 㺾 㺿 㻀 㻁 㻂 㻃 㻄 㻅 㻆 㻇 㻈 㻉 㻊 㻋 㻌 㻍 㻎 㻏 㻐 㻑 㻒 㻓 㻔 㻕 㻖 㻗 㻘 㻙 㻚 㻛 㻜 㻝 㻞 㻟 㻠 㻡 㻢 㻣 㻤 㻥 㻦 㻧 㻨 㻩 㻪 㻫 㻬 㻭 㻮 㻯 㻰 㻱 㻲 㻳 㻴 㻵 㻶 㻷 㻸 㻹 㻺 㻻 㻼 㻽 㻾 㻿 㼀 㼁 㼂 㼃 㼄 㼅 㼆 㼇 㼈 㼉 㼊 㼋 㼌 㼍 㼎 㼏 㼐 㼑 㼒 㼓 㼔 㼕 㼖 㼗 㼘 㼙 㼚 㼛 㼜 㼝 㼞 㼟 㼠 㼡 㼢 㼣 㼤 㼥 㼦 㼧 㼨 㼩 㼪 㼫 㼬 㼭 㼮 㼯 㼰 㼱 㼲 㼳 㼴 㼵 㼶 㼷 㼸 㼹 㼺 㼻 㼼 㼽 㼾 㼿 㽀 㽁 㽂 㽃 㽄 㽅 㽆 㽇 㽈 㽉 㽊 㽋 㽌 㽍 㽎 㽏 㽐 㽑 㽒 㽓 㽔 㽕 㽖 㽗 㽘 㽙 㽚 㽛 㽜 㽝 㽞 㽟 㽠 㽡 㽢 㽣 㽤 㽥 㽦 㽧 㽨 㽩 㽪 㽫 㽬 㽭 㽮 㽯 㽰 㽱 㽲 㽳 㽴 㽵 㽶 㽷 㽸 㽹 㽺 㽻 㽼 㽽 㽾 㽿 㿀 㿁 㿂 㿃 㿄 㿅 㿆 㿇 㿈 㿉 㿊 㿋 㿌 㿍 㿎 㿏 㿐 㿑 㿒 㿓 㿔 㿕 㿖 㿗 㿘 㿙 㿚 㿛 㿜 㿝 㿞 㿟 㿠 㿡 㿢 㿣 㿤 㿥 㿦 㿧 㿨 㿩 㿪 㿫 㿬 㿭 㿮 㿯 㿰 㿱 㿲 㿳 㿴 㿵 㿶 㿷 㿸 㿹 㿺 㿻 㿼 㿽 㿾 㿿 㺀 㺁 㺂

មេទីព 隊長 មេទាហាន 技校 មេទឹក 水源 មេទុន 基本款 មេទ្វារ 扉 មេធាវី
 弁護士 មេធ្មប់ 呪術師 មេបញ្ជាការ 司令官 មេព្យាង្គ (物々) 兩親 失祖 មេបំណុល 債権者
 មេផ្ទះ 主婦 មេភក្តី 木下 米 មេភូមិ 部落長 មេភ្លៀង 小工 虫の如 មេមត់ 精霊, 巫女
 មេម៉ាយ ① 未亡人 ② 離婚 女性 មេមេន្យ័ន 課 (才) 又 មេមេនាត 病源菌 មេលេខ ① 掛算 ② 丸
 ③ 計算式 មេលេខគណ 乗算式 មេលេខចែក 除算式 មេលេខបូក 加算式 មេលេខសង
 減算式 មេស្ម័គ្រ 暗誦 (才) 又 មេស្រុក 村長 មេអណ្តើក 仲人 មេអារ 呪術師

មេកង់ /mèekɔŋ/ ④ Xゴ>III

មេគង្គ /mèekwɔŋ/ → មេកង់

មេឃ /mèek/ ④ 空 ជើងមេឃ 地平線, 水平線

មេឃា /mèekhəə/ ④ 太空

មេច /mac/ ④ 毛, 毛のよう = មេចក៏ 何故 ថាមេច 元? (今, 何と言, 元?)

មេដាយ /mèedaa/ → មេដៃដើម

មេដៃដើម /mèedaa/ ④ Xq~ll 熱帯

មេត្រាយ /metpraa/ ④ 主んてた

មេត្តា /mèetaa/ ④ 慈悲, 憐憫 សូមមេត្តា どうか ~ して下さい

មេត្រី /mèetrai/ ④ 友情, 友誼 ⑤ ចង់ស្តាន មេត្រី 同盟する

មេត្រីភាព /mèetrai phèəp/ ④ 友情

មេថុន /mèethon/ ④ 性交 ប្រព្រឹត្តិមេថុន 性交する

មេនីយ /mèerai/ ④ 材料 飲料

មេន /mèen/ ④ 葬場, 火葬のたの広場

មេសា /mèesaa/ ④ 陽曆 4月

មេអំពៅ /mèeʔmbaw/ ④ 蝶, 蝶

មេ" /mae/ ④ 母

មេក /mèek/ ④ 枝

មេត្រ /maet/ ④ ① X-トル ② 物差し, 定規

ម៉ែន /mèɛn/ ① 真実の. 実の

ម៉ែនទេ (本当)でしよう

ម៉ែនម៉ែន ~ ではない.

ម៉ៃ /mai/ ① (美しい) 疑う.

ម៉ៃសាក់ /maisak/ ① 干-く.

ម៉ោក /maok/ ① 頭を返した音. コツン.

ម៉ោយ /mòokhəw²/ ① 無駄の. 無用の. 度しい.

ម៉ោង /mɔŋ/ ① (牛, 水牛など) 耕す (木) 根棒

ម៉ោង /maŋ/ ① ① (5) 時. ② (5) 時間 ម៉ោងសាកល グリニッジ標準時 ម៉ោងស្រុក 地方時. 現地時間

ម៉ោង /mɔŋ/ ① 干-く. 前後の貝殻がつかなくなる位乾く. (イテリはこのように乾く方ではない).

ម៉ោង /mɔŋ ha²/ (同上)

ម៉ោងទោសោ /mòo hao tòo saɔ/ ① 嘔り. 嘔吐.

ម៉ោង /mwɔh/ ① 無口の. 根棒の無い. ② 即ち, 言い換えれば

ម៉ោងមុត /mwɔh mɔt / → មុតមុត

ម៉ោងប្លង់ /mwɔh mɔŋ / → មុតប្លង់

ម៉ោង /maw/ ① (仕事を) 請負う. (全部をひくめて, 2, 3軒屋をまとめて) 借りる.

ទីញ្ចម៉ោង 来るて買う

លក់ម៉ោង 来るて売る.

ម៉ៃ /mòh / → មុម

ម៉ៃសាហា ① /maŋ sahaa / ① (食物の) 餌食.

ម៉ៃសាហា ② /maŋ sahaa saɔ / ② 肉食獣

ម៉ៃ /mawm / ① 固い. 堅固な. 堅牢な. しっかりした.

ម៉ៃ /mam / ① = ជីក (ベトナム語)

ម៉ៃង /mɔŋ / ① ポンプとかわらの腹をいじる = ぶちまける

ម៉ៃង [ម៉ៃង-] /mkaal / ① 時々 (やってくる)

ម៉ៃង /mkhaaŋ / ① 片側. 片方

ម៉ៃង /mjaɪ / ① 一日.

ម៉ៃងម៉ៃង 一昨日

ម៉ៃង /mɔt / ① 洗いの ② 洗 (染めたりするの) 使う

𣎵𣎵¹/mɔh/◎主人。持主。
 𣎵𣎵⁰_𣎵𣎵¹ 私(貴人、王族に對して) 𣎵𣎵¹ 化。神。

ព្រះអង្គម្ចាស់ ~ 親王. ~ 殿下. អ្នកអង្គម្ចាស់ ~ 殿下

⑤ $1 \text{ m} \times 0.5 \text{ m}$ / ⑥ 小さい物から順に小さい量をとる, ⑦ クレカと-10に食べる量

88 /mcook/ 2023-07-07 11:11:11

00 / m c o l / ④ (縫, まち, 注射) 針. (安全) ピン. (編) 針

餅 / mchu / ⑧ 餅はいい食物.

④ 甘えてベタベタする。(男が女のように)クニヤクニヤした態度をする。

မြို့ကံ / ကျွဲ ကျွဲဝဲကံ / ㊟ က=ယ က=ယ ဂနဂနနန.

⑧ /mjae mjaʔ/ ㊦ あれもいや、これEいやと文句ばかり言う、我ままな[女]。(一寸暑いのにはクーラーが必要だが、一寸涼れるとクーラーに棄れたがる)。

မြန်မာ ၂၀၁၁/၂၀၁၂-ခု၊ ၁-၀၁ မြန်မာစက်ဝိုင်း: နေ့၊ နေ့ (အနောက်အနောက်) - မြန်မာစက်ဝိုင်း ၂၀၁၁

မြင်းပွင့် 日々 ၆၈ ပွင့် - 一匹に、一ホに、一筆に、思ひ切つて、すかり。

ម្យា /mdaa/ → ម្យាម្យា

មាយ /mdaai/ ④ 母 មាយក្មេក 取偶者 母 មាយចំព្រឹម 孝 母 មាយចង់ 絲 母

မ္ဍာယသိမ် མཉལ་ཐོག་དྲུག་རྒྱུ་སྤྱི་མཉམས་པའི་བཅའ་ མྱེ་མཚན་ མྱེ་མཚན་ མྱེ་མཚན་

イロ /mdac/ (イ) とう, ちのよう=。(見合) はとう, とういう (意味), とう, とう (言った), とう (に) いて。

ចម្លងចម្លង, ដូចចម្លងក៏ដោយ ៤០៥១-២៧៩ ថា ដូចចម្លង ២១១៣(២) ។ ២១១៣

(ニ)キで主の,) 697 : 680 21=カク 680 680 せめて。何となく

យ៉ាងដូចម្តេច どのように ហេតុដូចម្តេច 何故 ឬដូចម្តេច (～というか) それは本当か

မိုဝ်း /mɔm/ ④ - 塊, - 個 မိုဝ်း ဇ=.

ဗမ္မလ /Inteeh/ ⑥ 唐辛子 ဗမ္မလဗျေက ပိ-ဒံ

𑖦𑖳𑖫 [𑖦𑖳𑖫-] /mnèə/ ④人口。一般大家，人類。

গণ [১-] মধ্যে ১/২ ভাগই. অথবা

ម្នាក់ ១/mnək/ ២-១. ម្នាក់ ២ ១-៣ ៣-៣ ម្នាក់ ៣ ១-៣ ៤-៤

မ္ဍာၣ် / mnè-əŋ / ⑧ (王族と結婚して元は平民の娘) မ္ဍာၣ် (同左へハ称号)

ម្នាងសីលា / mnèəŋ səl laa / ④ 石膏

ម្នាល / mnèə l / → ម្នាលអ្នកទាំងឡាយ 諸君 !

ម្នាស់ / mnəw h / ④ バイトマン

ម្នីម្នា / mni i mnèə / ④ 急いで。土、土。

ម្នើញ / mnèj / ④ ムシャクシャする。苦しい ធ្វើទុក្ខបុកម្នើញ 折磨する。苦しめる

ម្នើម្នើញ / mnèə mnèj / ④ 悲しみと苦しみによる心労

ម្នើម្នើ / mnèə mnèə h / ④ 憔悴な、頑固な、言うこと聞かぬ

ម្នើ / mnəw / ④ 心となくしていいで、何の悪いことにも行か

ម្នើ / mphè i / ④ 20

ម្យប់ / myòp / ④ 遅い

ម្យ៉ាង / myaa ŋ / ④ 種類 ម្យ៉ាងទៀត (x 種は別) 更に7、8上。

ម្រឹកម្រង់ / mrèə k / ④ うれし

ម្រយ / mrəw i / (数) 100

ម្រាក់ / mrèə k / ④ (女の) 友人

ម្រាម / mrèə m / ④ 指 ម្រាមជើង 足指 ម្រាមដៃ 手指

ម្រឹកម្រឹក / mriik mriik / ④ 半分泣き 半分笑い (顔をする)

ម្រឹត / mrwk / ④ 野獣

ម្រឹតម្រឹតា / mrwk i mrwk èə / ④ (雄と雌も) 全ての野獣

ម្រម / mrèə / ④ 胡椒

ម្រមញ្ជូង / mrèpkwəŋ vèə l / ④ 小い妖精。ニンフ。

ម្រមង / mrèə ŋ / ④ 煤 (すす)

ម្រម / mrèə h / ④ ニガウリ ម្រមៈ ម្រពៅ ドクダミ に似た草

ម្រប់ / mlòp / ④ ① 陰 ② 底護 ចូលម្រប់ 娘と成女に逢はし。一定期間戸外に出ず。暗い室内過ごす。このこと。

ម្រាស់ / mləw h / ④ 甘酔、はい。

ម្រម / mləh / ④ ジャスミン

ម្លង់ /mləŋ/ ④ 人々にも。人々(程度)に。

ម្លង់ម្លង់ /mləŋ mləŋ/ ④ 一定な光を吐く。光を吐く。

ម្ល /mlu/ ④ キママ葉。キマ。

ម្លៈ /mlɛh/ ④ 人々(程度)に。

ម្លៈ /mlɔh/ ④ 人々程度に。人々に

ម្សាញ់ /msaɲ/ ④ 巴年

ម្សិល /msəɪ/ ④ 昨日 ម្សិលមិញ 昨日 ម្សិលមិញ 一昨日 ម្សិលមិញមួយ(នាយ),
ម្សិលមិញមួយ 一昨日

មេជ្រៀត /msɔɛt/ ④ 有効。有用 ចោលមេជ្រៀត 假に女を。くらない。

ចង់មេជ្រៀត 無効になる。無効する。 មាឌមេជ្រៀត 五人と比(女,子)。

មេជ្រូង /msew/ ④ 火薬

មេជ្រា /msəw/ ④ ① 粉。米の粉。② 白粉 ③ (洗濯用)粉 មេជ្រា ក្រហម 赤粉

មេជ្រា ទឹក 化粧水 មេជ្រា មី 米粉粉 មេជ្រា ឆ្អុល 化学調味料

ដាក់មេជ្រា (洗濯物)に粉をつける ដាក់មេជ្រា 白粉をつける ស្លឹកមេជ្រា 米粉石

ម្រូប /mhɔp/ ④ (口)にクパク(する。着けている時)

ម្រា[ម្រូប] /mhəa/ ④ 食べ物

ម្រូប /mhəop/ ④ 食べ物 ម្រូបម្រា (同左)

ម្រូបម្រូប /mhəepmhəep/ → ម្រូបម្រូប

ម្រូត /mhəet/ ④ 七から七女(やうて)まで。七人の女(娘)に

ម្រូបម្រូប /mhəepmhəep/ ④ (宝殿)今にも死にやう

ម្រ /mɔɔm/ ④ 木名

យ /yɔɔ/ ④ 重点をまとめる。レゾメを作る。⑤ へラヤン សេចក្តីយ 大義。要約。

យក /yɔɔk/ ④ ① 取る。持って(来る。行く)。② ~を使う(する)。[来て(取る)]。

យក /yɔɔk/ ④ 玉(宝珠)。玉

យក្ខ /yɔɔk/ ④ 鬼。夜叉 ជំងឺយក្ខ サボテン

យក្ខីណី /yəkke²nii/ ① 女鬼, 女夜叉, ② 悪人

យក្ខ /yək/ → យក្ខ

យក្ខីណី /yəkka²nii/ → យក្ខីណី

យង់ /ywəŋ/ ① 残カピカている ② 残るい យង់យង់ 残悪な, 残忍な, 野蛮な

យង់យង់ /ywəŋ ywəŋ/ ① 残るい, 了解する.

យញ្ច /yap/ ① 生けにえ, 犠牲(を捧げる), ជ្រុយញ្ច 犠牲を捧げる

យញ្ចៈ /yapje²/ → យញ្ច

យថាកម្ម /yathakam/ ① (自ら行った悪事の)つぐない

យន់ /ywəŋ/ ① ① (肩, 肘等)垂れる, ② (力)衰える, ③ (夜)更ける,

យន្ត /yan/ ① 機械 ② 魔除けの図 យន្តបញ្ជីកា テープレコーダー យន្តហោះ 飛行機

កាំភ្លើងយន្ត 機関銃 ជម្លោះយន្ត 戦争 របស់យន្ត 自動車

យ័ន្ត /yan/ ① 魔除けの図

យន្តកម្ម /yathakam/ ① 機械化

យន្ត /yan/ → យ័ន្ត

យប់ /yɔp/ ① 夜 យប់ជ្រៅ 夜更け, 深夜,

យម្បាល /yɔmma²baal/ ① 闇魔王.

យម្បាជ /yɔmma²rəɔc/ ① 司法長官 ② 闇魔王

យម្បាក /yɔmma²lòok/ ① 地獄

យល់ /ywəl/ ① 分かる, 理解する ② (夢)みる យល់ព្រម 同意する យល់សប្ប (夜に)夢みる,

យល់សប្ប 夢で ~ みる, យល់សប្ប (夜に)夢みる យល់ស្ងប់ (昼寝に)夢みる,

យស /ywəh/ ① 名誉

យស្មិក្ខ /ywəhsak/ ① 官職, 階級, 地位.

យ៉ាក [តាក-] /yaak/ ① 大変貧乏な

យ៉ាង /yèaŋ/ ① ① 行く, 歩く,

យ៉ាង /yèaŋ/ ① ① 種類 យ៉ាងច្រើន 多々々々 យ៉ាងតិច 少々々々 យ៉ាងយូរ 永々々々
② (人, 物)様

ယာခ်ဖောဗ် ဟံးနုးနုး ဝှ်ယာခ် 見本

ယာဗ်က /yèəɔk/ ④ 乞食

ယာယွခ် /yàanəw/ ④ 砒素

ယာတြာ /yèətraa/ ④ 行<ニ>. 出<ニ>.

ယာဒ /yèəh/ ④ 乗物。(車・舟・興 etc) ယာဒဆိဒ်ကလံ 人エ/軒屋

ယာဒဗ်ဒ် /yèəna²ɔɔ/ ④ 乘客

ယာဒဆွါဒ် /yèəna²tthaan/ ④ ガレージ. 車庫

ယာဒိန္တ /yàana²t/ ④ 曲ったパイプに話の, 他端を 竈の中に入れ, 他端を 煙と吹いて竈中へ入れる菜.

ယာဒိက /yèənwɔk/ ④ 乗組員

ယာပ် /yap/ ④ 彼身共に苦勞で疲れた。(いくら努力して考えても生活が一向によくなってくれないで)

ယာပ်ဆာ /yapcha²/ ④ 普郎のような[人]

ယာမ /yèəɔm/ ④ ① 梨の柄. ② (初, =) 更. 4 時間. ③ 坊主が 隣から掛けた 3014-100 (布製) ④ 香を
する. ⑤ 占う

ယာမဖျောဗ် 通夜をする ဝှ်ယာမ 占う ဇာယယာမ 占う. 夢占いをする ဝှ်ယာမ 占う

ယာယ /yèəi/ ④ ① 祖母 ယာယဗွန် 曾祖母 ယာယဟာ 曾祖母の祖母 ယာယယွန် 祖母の祖母
② お婆さん

ယာယိ /yèəyí/ ④ 苦しむ. おどす. 害を加える. (死, 苦しみ) 憂いかかる.

ယာဒ် /yèə/ ④ ① (刀, 針) 吊り上げる (絞る, 吊り上げる) ② 垂れ下がる. (首) 垂れる

ယာဒ် [ယွဒ်-] /yèə/ ④ (時間) 遅い. 永い.

ယာဒ် [ယွန်-] /yàaw/ ④ ぐずぐずする. 遅い

ယာဒ်ညိဒ် /yèəwèə²ci²vwt/ ④ 終身の. 終生の.

ယာဒ်ညိဒ် /yèəwèə²ci²vdeəŋ/ ④ 終生.

ယိ /yíi/ ④ (驚く) たり, 驚く, たり, たり. (やれ, たり, たり) 干エ.

ယိဒ်, ယိဒ် (花)

ယိနုန် /yí²sòŋ/ ④ 花名

ယိဖော /yí²haa/ ④ 屋号. ဘာသာ

ယိး /yíh/ ④ → ယိ

ယိန် /yí²wt/ ④ (口) 引き締まる. ② (口) 引き締まる. 不花命だから) ちや.

យ៉ុតថ្ម /yutthoo/ ④ 花の名

យ៉ុតថោ /yutthao/ → យ៉ុតថ្ម

យ៉ុតយោង /yutyòny/ ④ 救済する, 救う.

យ៉ុត /yunt/ ④ ① ゆるりな. 遅い, のろい, 遅れる ② 伸べる. យ៉ុតយ៉ាង 遅い, ぐずぐずする

យ៉ុតយុន 遅い, 長くかかる

ទឹកខ្មៅយ៉ុត 暗黒鉄 ខ្សែយ៉ុត ゴム紐 អាវ៉ាខ្មៅយ៉ុត x រ៉ាម៉ាស្កាស៊ី

យ៉ុន /yunun/ ④ 長毒の

យុកយាក /yòkyèak/ ④ 乱暴狼藉する

យុគ /yòk/ ④ 時代. (仏教で地球の時代を4紀に分けた) 紀 យុគដំបូង 原始時代 យុគថ្ម 石炭時代

យុត្តិកម្ម /yòtte²kam/ ④ 正当化

យុត្តិធម៌ /yòtte²thəp/ ④ 正当, 正義 ក្រសួងយុត្តិធម៌ 司法省

យុថ្នា /yòttha²kaa/ ④ 鎗

យុទ្ធ /yòt/ ④ 闘い, 戦闘

យុទ្ធជន /yòt tha²cwəh/ ④ 戦士

យុទ្ធភ័ណ្ឌ /yòt tha²phaon/ ④ 武器

យុទ្ធភូមី /yòttha²phuum/ ④ 戦場

យុទ្ធវិធី /yòttha²vī²thii/ ④ 戦略

យុទ្ធសាស្ត្រ /yòttha²saa²h/ ④ ① 戦術, ② 兵法

យុទ្ធាបករណ៍ /yòtthò²pa²kwa/ ④ 武器, 軍備

យុទ្ធាប្បាយ /yòtthò²baa²i/ ④ 戦術

យុវជន /yu²vè²cwəh/ ④ 青少年男女

យុវនី /yu²vè²da²i/ ④ 少年, 乙女.

យុវនិ /yu²va²n/ ④ 青少年 (男のみ)

យុវនារី /yu²vè²nè²a²ri/ ④ 若い女性

យុវនិស្សិត /yu²vè²nissat/ ④ 若い学生

យុវនី /yu²vè²ni²i/ ④ 乙女

យុទ្ធ បុរស /yʊ² tɕə² bo² tɕh / ㊤ 英雄

យុទ្ធ ភាព /yʊ² tɕə² phəp / ㊤ 青春

យូដូ /yʊdoo / ㊤ 柔道

យូយ /yʊi / (問に答へる時に言う言葉)

យូ /yʊ / ㊤ 長い。久い យូយូម្លង 時分 មិនយូរប៉ុន្មាន 間もなく មិនយូរមិនអស់ 早晚。いざね。

យូហ្វី /yʊhʊm / ㊤ いか。ぐ

យូន /yʊn / ㊤ ベトナム

យូន /yʊn / ㊤ 下り下げて持つ。下げる。

យ៉ៃ /yɛ² / (声) (怒る時の声)

យ៉ៃង /yɛ² ŋ / ㊤ の花又 ㊤ 私 (丁寧でない)

យ៉ៃងខ្ញុំ 私達 (内輪 中を一人が代表している時)

យ៉ៃង /yɛ² h / → យ៉ៃ

យ៉ៃកកុង /yɛ² kɔŋ / ㊤ ベトナム

យ៉ៃកមិញ /yɛ² kmɪŋ / ㊤ ベトナム

យ៉ៃ /yɛ² / → យ៉ៃ

យ៉ៃកយ៉ៃក /yɛ² k yɔ² k / ㊤ (おれは左にふて、おれは右にふて)

យ៉ៃស៊ូ /yɛ² sʊ / → យ៉ៃស៊ូគីស្ត

យ៉ៃស៊ូគីស្ត /yɛ² sʊ kɪh / ㊤ イエス・キリスト

យ៉ៃក[យ៉ៃ-] /yɛ² k / ㊤ 泣く

យ៉ៃ /yɛ² / ㊤ 時計のぜんまい

យ៉ៃក /yɔ² k / ㊤ 揺れる。

យ៉ៃក្បត់ /yɔ² kbat / ㊤ 役職を ចៅហ្វាយស្រុក の下 (= 官署) の下。

យ៉ៃក្បត់ /yɔ² kbat / → យ៉ៃក្បត់

យ៉ៃគ /yɔ² k / → យ៉ៃក

យ៉ៃគយ៉ៃ /yɔ² kywɔ² / ㊤ 互いによく理解する。

យ៉ៃគិន /yɔ² kɪn / ㊤ 三行者

ယောခီ /yòokī/ → ယောခီခီ

ယောသံ /yòong/ ④ つるべ。① (ひも、フック) 31はかりとせざる。吊り上げず。③ (つるべで) 水を汲む。

① 参照する。(貴信〜号) 参照 ④ (道に) 失等する ယောသံဗုဒ္ဓ 道を失等する

နိဿယယောသံဗုဒ္ဓ 議論で負けようになっている人の言をひきいて応接して代りに議論する。

ယောသံခီ /yòocwàn/ ④ 使用人

ယောသံခီ /yòoc/ ④ 距離の単位 (1500 x-တူညီ) = 400 နီခီ

ယောသံဗုဒ္ဓာဒ /yòothèapa²rakkhā/ ④ 軍需品

ယောသံ /yòothè/ ④ 軍隊

ယောသံခီ /yòothwān/ ④ 兵隊。兵士。

ယောသံဗုဒ္ဓ /yòonyòk/ ④ 拒絶する。

ယောခီ /yòonī/ ④ 女性器

ယောသံ /yòobā/ ④ 意見。考え

ယောသံဗုဒ္ဓ /yòoma²rèac/ ④ 司法長官

ယောသံ /yòol/ ④ 揺れる。揺る。揺する。(尻) 揺る(歩)

ယောသံ /yòm/ ④ 泣く

ယောသံ /yèah/ ④ 裂ける。割れ目がでる。(股) 開いて(すゆる)。

ယောသံ /ròok/ ④ 振る。① ~へ。~めざして。ヤカク 主に~とんとしている。~はかっている。

ယောသံ 死にかけで苦しんでいる

ယောသံ 見つける。ヤカク ~で生計を立てる

ယောသံ 喧嘩を売る。挑発する。

ヤカク (2) 何か御用ですか？

ヤカク /ròok/ ④ 滑車。ろく。

ヤカク /ròokwān/ ④ ヤカク 人で世に

ヤカク /ròokā/ ④ 西年。

ヤカク /ròokāp/ ④ ニフトリガッ、とあちこち米山鳴く様子。

ヤカク /ròokāng/ ④ 何本も杭が立っている

ヤカク /ròokōot/ ④ 高低入れ混じって並んでいる。

ឥក្ខណៈ / ɛk˧k˧oo˧h / → ឥក្ខា^០ឥក្ខណៈ

ဒ်ကေ့လ် /rəʊkɪəh/ ④ ㄹᄆᆞᆫ=ㅅᄃ ဒ်ကေ့လ်ဗီၼ် ㄹᄆᆞᆫ=ㅅᄃ

さくさく / rōōkeet rōōkoot / ⑩ 太っ商位 いさいろ混ざって、バラバラとちらばって倒れている。

さかん / rōu kam / 眼 [目] - 赤くなつて痛い。(ゴミが入ったり睡眠不足で)。

8 ကာ^oကုလ / rəʊkəmhəʊkooʰ / ① ② ③ ④ ⑤ ⑥ ⑦ ⑧ ⑨ ⑩ ⑪ ⑫ ⑬ ⑭ ⑮ ⑯ ⑰ ⑱ ⑲ ⑳ ㉑ ㉒ ㉓ ㉔ ㉕ ㉖ ㉗ ㉘ ㉙ ㉚ ㉛ ㉜ ㉝ ㉞ ㉟ ㊱ ㊲ ㊳ ㊴ ㊵ ㊶ ㊷ ㊸ ㊹ ㊺ ㊻ ㊼ ㊽ ㊾ ㊿ ㏀ ㏁ ㏂ ㏃ ㏄ ㏅ ㏆ ㏇ ㏈ ㏉ ㏊ ㏋ ㏌ ㏍ ㏎ ㏏ ㏐ ㏑ ㏒ ㏓ ㏔ ㏕ ㏖ ㏗ ㏘ ㏙ ㏚ ㏛ ㏜ ㏝ ㏞ ㏟ ㏠ ㏡ ㏢ ㏣ ㏤ ㏥ ㏦ ㏧ ㏨ ㏩ ㏪ ㏫ ㏬ ㏭ ㏮ ㏯ ㏰ ㏱ ㏲ ㏳ ㏴ ㏵ ㏶ ㏷ ㏸ ㏹ ㏺ ㏻ ㏼ ㏽ ㏾ ㏿ 㐀 㐁 㐂 㐃 㐄 㐅 㐆 㐇 㐈 㐉 㐊 㐋 㐌 㐍 㐎 㐏 㐐 㐑 㐒 㐓 㐔 㐕 㐖 㐗 㐘 㐙 㐚 㐛 㐜 㐝 㐞 㐟 㐠 㐡 㐢 㐣 㐤 㐥 㐦 㐧 㐨 㐩 㐪 㐫 㐬 㐭 㐮 㐯 㐰 㐱 㐲 㐳 㐴 㐵 㐶 㐷 㐸 㐹 㐺 㐻 㐼 㐽 㐾 㐿 㑀 㑁 㑂 㑃 㑄 㑅 㑆 㑇 㑈 㑉 㑊 㑋 㑌 㑍 㑎 㑏 㑐 㑑 㑒 㑓 㑔 㑕 㑖 㑗 㑘 㑙 㑚 㑛 㑜 㑝 㑞 㑟 㑠 㑡 㑢 㑣 㑤 㑥 㑦 㑧 㑨 㑩 㑪 㑫 㑬 㑭 㑮 㑯 㑰 㑱 㑲 㑳 㑴 㑵 㑶 㑷 㑸 㑹 㑺 㑻 㑼 㑽 㑾 㑿 㒀 㒁 㒂 㒃 㒄 㒅 㒆 㒇 㒈 㒉 㒊 㒋 㒌 㒍 㒎 㒏 㒐 㒑 㒒 㒓 㒔 㒕 㒖 㒗 㒘 㒙 㒚 㒛 㒜 㒝 㒞 㒟 㒠 㒡 㒢 㒣 㒤 㒥 㒦 㒧 㒨 㒩 㒪 㒫 㒬 㒭 㒮 㒯 㒰 㒱 㒲 㒳 㒴 㒵 㒶 㒷 㒸 㒹 㒺 㒻 㒼 㒽 㒾 㒿 㓀 㓁 㓂 㓃 㓄 㓅 㓆 㓇 㓈 㓉 㓊 㓋 㓌 㓍 㓎 㓏 㓐 㓑 㓒 㓓 㓔 㓕 㓖 㓗 㓘 㓙 㓚 㓛 㓜 㓝 㓞 㓟 㓠 㓡 㓢 㓣 㓤 㓥 㓦 㓧 㓨 㓩 㓪 㓫 㓬 㓭 㓮 㓯 㓰 㓱 㓲 㓳 㓴 㓵 㓶 㓷 㓸 㓹 㓺 㓻 㓼 㓽 㓾 㓿 㔀 㔁 㔂 㔃 㔄 㔅 㔆 㔇 㔈 㔉 㔊 㔋 㔌 㔍 㔎 㔏 㔐 㔑 㔒 㔓 㔔 㔕 㔖 㔗 㔘 㔙 㔚 㔛 㔜 㔝 㔞 㔟 㔠 㔡 㔢 㔣 㔤 㔥 㔦 㔧 㔨 㔩 㔪 㔫 㔬 㔭 㔮 㔯 㔰 㔱 㔲 㔳 㔴 㔵 㔶 㔷 㔸 㔹 㔺 㔻 㔼 㔽 㔾 㔿 㕀 㕁 㕂 㕃 㕄 㕅 㕆 㕇 㕈 㕉 㕊 㕋 㕌 㕍 㕎 㕏 㕐 㕑 㕒 㕓 㕔 㕕 㕖 㕗 㕘 㕙 㕚 㕛 㕜 㕝 㕞 㕟 㕠 㕡 㕢 㕣 㕤 㕥 㕦 㕧 㕨 㕩 㕪 㕫 㕬 㕭 㕮 㕯 㕰 㕱 㕲 㕳 㕴 㕵 㕶 㕷 㕸 㕹 㕺 㕻 㕼 㕽 㕾 㕿 㖀 㖁 㖂 㖃 㖄 㖅 㖆 㖇 㖈 㖉 㖊 㖋 㖌 㖍 㖎 㖏 㖐 㖑 㖒 㖓 㖔 㖕 㖖 㖗 㖘 㖙 㖚 㖛 㖜 㖝 㖞 㖟 㖠 㖡 㖢 㖣 㖤 㖥 㖦 㖧 㖨 㖩 㖪 㖫 㖬 㖭 㖮 㖯 㖰 㖱 㖲 㖳 㖴 㖵 㖶 㖷 㖸 㖹 㖺 㖻 㖼 㖽 㖾 㖿 㗀 㗁 㗂 㗃 㗄 㗅 㗆 㗇 㗈 㗉 㗊 㗋 㗌 㗍 㗎 㗏 㗐 㗑 㗒 㗓 㗔 㗕 㗖 㗗 㗘 㗙 㗚 㗛 㗜 㗝 㗞 㗟 㗠 㗡 㗢 㗣 㗤 㗥 㗦 㗧 㗨 㗩 㗪 㗫 㗬 㗭 㗮 㗯 㗰 㗱 㗲 㗳 㗴 㗵 㗶 㗷 㗸 㗹 㗺 㗻 㗼 㗽 㗾 㗿 㘀 㘁 㘂 㘃 㘄 㘅 㘆 㘇 㘈 㘉 㘊 㘋 㘌 㘍 㘎 㘏 㘐 㘑 㘒 㘓 㘔 㘕 㘖 㘗 㘘 㘙 㘚 㘛 㘜 㘝 㘞 㘟 㘠 㘡 㘢 㘣 㘤 㘥 㘦 㘧 㘨 㘩 㘪 㘫 㘬 㘭 㘮 㘯 㘰 㘱 㘲 㘳 㘴 㘵 㘶 㘷 㘸 㘹 㘺 㘻 㘼 㘽 㘾 㘿 㙀 㙁 㙂 㙃 㙄 㙅 㙆 㙇 㙈 㙉 㙊 㙋 㙌 㙍 㙎 㙏 㙐 㙑 㙒 㙓 㙔 㙕 㙖 㙗 㙘 㙙 㙚 㙛 㙜 㙝 㙞 㙟 㙠 㙡 㙢 㙣 㙤 㙥 㙦 㙧 㙨 㙩 㙪 㙫 㙬 㙭 㙮 㙯 㙰 㙱 㙲 㙳 㙴 㙵 㙶 㙷 㙸 㙹 㙺 㙻 㙼 㙽 㙾 㙿 㚀 㚁 㚂 㚃 㚄 㚅 㚆 㚇 㚈 㚉 㚊 㚋 㚌 㚍 㚎 㚏 㚐 㚑 㚒 㚓 㚔 㚕 㚖 㚗 㚘 㚙 㚚 㚛 㚜 㚝 㚞 㚟 㚠 㚡 㚢 㚣 㚤 㚥 㚦 㚧 㚨 㚩 㚪 㚫 㚬 㚭 㚮 㚯 㚰 㚱 㚲 㚳 㚴 㚵 㚶 㚷 㚸 㚹 㚺 㚻 㚼 㚽 㚾 㚿 㜀 㜁 㜂 㜃 㜄 㜅 㜆 㜇 㜈 㜉 㜊 㜋 㜌 㜍 㜎 㜏 㜐 㜑 㜒 㜓 㜔 㜕 㜖 㜗 㜘 㜙 㜚 㜛 㜜 㜝 㜞 㜟 㜠 㜡 㜢 㜣 㜤 㜥 㜦 㜧 㜨 㜩 㜪 㜫 㜬 㜭 㜮 㜯 㜰 㜱 㜲 㜳 㜴 㜵 㜶 㜷 㜸 㜹 㜺 㜻 㜼 㜽 㜾 㜿 㝀 㝁 㝂 㝃 㝄 㝅 㝆 㝇 㝈 㝉 㝊 㝋 㝌 㝍 㝎 㝏 㝐 㝑 㝒 㝓 㝔 㝕 㝖 㝗 㝘 㝙 㝚 㝛 㝜 㝝 㝞 㝟 㝠 㝡 㝢 㝣 㝤 㝥 㝦 㝧 㝨 㝩 㝪 㝫 㝬 㝭 㝮 㝯 㝰 㝱 㝲 㝳 㝴 㝵 㝶 㝷 㝸 㝹 㝺 㝻 㝼 㝽 㝾 㝿 㞀 㞁 㞂 㞃 㞄 㞅 㞆 㞇 㞈 㞉 㞊 㞋 㞌 㞍 㞎 㞏 㞐 㞑 㞒 㞓 㞔 㞕 㞖 㞗 㞘 㞙 㞚 㞛 㞜 㞝 㞞 㞟 㞠 㞡 㞢 㞣 㞤 㞥 㞦 㞧 㞨 㞩 㞪 㞫 㞬 㞭 㞮 㞯 㞰 㞱 㞲 㞳 㞴 㞵 㞶 㞷 㞸 㞹 㞺 㞻 㞼 㞽 㞾 㞿 㟀 㟁 㟂 㟃 㟄 㟅 㟆 㟇 㟈 㟉 㟊

お守り/riokusa/㊦ 保護する。(家、財産、健康、法律) 守る、大目にする。(病人) 看護する。

(子供を)よく監督してきちんと育てる

© 2005 版權所有

ឆ្ងក់ / ក្បាច់ក្បាច់ / → ឆ្ងក់ឆ្ងក់

ꨀꨣꨣꨣ / rɔŋkhaak / (ꨀ) 破れてボロボロの (家, 屋根)

အစွဲကအစွဲကံ / rɔ̀khək rɔ̀khək / ㄹ ㄹ (가다) かり減ってゆくな, T

ឥទ្ធិព្យា ឥទ្ធិព្យា / rəʔkhaɲ rəʔkhaɲ / ㊦ 𑜋𑜰𑜫𑜂𑜫𑜂𑜫 𑜇𑜂𑜫

စစ် / rɔ̌ ɔkhaɪ / ④ 擦り傷ができる

ຮອີຂ [ອາ-] / rəʔkhan / ㄹ ㅊ ㅅ ㅈ

ឥឡូវ / rəʊkhojɥ / → ឥឡូវ ឥឡូវ

၁၂၈ / r'oo Khoo / ၁၂၈ ဟေ့ဒ်ဒ်ဒ်ဒ်ဒ်ဒ်

ဒဗေကဒဗေက / ròw kheek ròw khaw k / ㊦ パリとあずき = 餅を煮る (凸と凹を)

ရွက်ကွက် / rɔ̀k'kheek rɔ̀k'khaa k/ ㊦ 木に木がぶつかる、葉が果てた、破れ果てた(家、屋根、壁)

၎င်းစကားလုံးများကို /rɔ̃ŋkhaekrɔ̃ŋkhaek/ ㄹㅇㅋㅏㅓㅓㅓㅓㅓㅓ ㄹㅇㅋㅏㅓㅓㅓㅓㅓㅓ 音

၁၈၈၁ / ၁၈၈၂ / (ခ) ၁၈၈၃ → ၁၈၈၄

ᄒᄒᄒᄒᄒᄒ / rəŋkɯp rəŋkəp / ㄹᄒᄒᄒᄒᄒᄒ (ᄒᄒ)

၁၂၆၆ ၁၇၁၁ကျပ် (၁၇၁၁) ဇာဂါး

វគ្គប /rə̀əkəp/ → វគ្គបវគ្គប

10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 166 167 168 169 170 171 172 173 174 175 176 177 178 179 180 181 182 183 184 185 186 187 188 189 190 191 192 193 194 195 196 197 198 199 200 201 202 203 204 205 206 207 208 209 210 211 212 213 214 215 216 217 218 219 220 221 222 223 224 225 226 227 228 229 230 231 232 233 234 235 236 237 238 239 240 241 242 243 244 245 246 247 248 249 250 251 252 253 254 255 256 257 258 259 260 261 262 263 264 265 266 267 268 269 270 271 272 273 274 275 276 277 278 279 280 281 282 283 284 285 286 287 288 289 290 291 292 293 294 295 296 297 298 299 300 301 302 303 304 305 306 307 308 309 310 311 312 313 314 315 316 317 318 319 320 321 322 323 324 325 326 327 328 329 330 331 332 333 334 335 336 337 338 339 340 341 342 343 344 345 346 347 348 349 350 351 352 353 354 355 356 357 358 359 360 361 362 363 364 365 366 367 368 369 370 371 372 373 374 375 376 377 378 379 380 381 382 383 384 385 386 387 388 389 390 391 392 393 394 395 396 397 398 399 400 401 402 403 404 405 406 407 408 409 410 411 412 413 414 415 416 417 418 419 420 421 422 423 424 425 426 427 428 429 430 431 432 433 434 435 436 437 438 439 440 441 442 443 444 445 446 447 448 449 450 451 452 453 454 455 456 457 458 459 460 461 462 463 464 465 466 467 468 469 470 471 472 473 474 475 476 477 478 479 480 481 482 483 484 485 486 487 488 489 490 491 492 493 494 495 496 497 498 499 500 501 502 503 504 505 506 507 508 509 510 511 512 513 514 515 516 517 518 519 520 521 522 523 524 525 526 527 528 529 530 531 532 533 534 535 536 537 538 539 540 541 542 543 544 545 546 547 548 549 550 551 552 553 554 555 556 557 558 559 560 561 562 563 564 565 566 567 568 569 570 571 572 573 574 575 576 577 578 579 580 581 582 583 584 585 586 587 588 589 590 591 592 593 594 595 596 597 598 599 600 601 602 603 604 605 606 607 608 609 610 611 612 613 614 615 616 617 618 619 620 621 622 623 624 625 626 627 628 629 630 631 632 633 634 635 636 637 638 639 640 641 642 643 644 645 646 647 648 649 650 651 652 653 654 655 656 657 658 659 660 661 662 663 664 665 666 667 668 669 670 671 672 673 674 675 676 677 678 679 680 681 682 683 684 685 686 687 688 689 690 691 692 693 694 695 696 697 698 699 700 701 702 703 704 705 706 707 708 709 710 711 712 713 714 715 716 717 718 719 720 721 722 723 724 725 726 727 728 729 730 731 732 733 734 735 736 737 738 739 740 741 742 743 744 745 746 747 748 749 750 751 752 753 754 755 756 757 758 759 760 761 762 763 764 765 766 767 768 769 770 771 772 773 774 775 776 777 778 779 780 781 782 783 784 785 786 787 788 789 790 791 792 793 794 795 796 797 798 799 800 801 802 803 804 805 806 807 808 809 810 811 812 813 814 815 816 817 818 819 820 821 822 823 824 825 826 827 828 829 830 831 832 833 834 835 836 837 838 839 840 841 842 843 844 845 846 847 848 849 850 851 852 853 854 855 856 857 858 859 860 861 862 863 864 865 866 867 868 869 870 871 872 873 874 875 876 877 878 879 880 881 882 883 884 885 886 887 888 889 890 891 892 893 894 895 896 897 898 899 900 901 902 903 904 905 906 907 908 909 910 911 912 913 914 915 916 917 918 919 920 921 922 923 924 925 926 927 928 929 930 931 932 933 934 935 936 937 938 939 940 941 942 943 944 945 946 947 948 949 950 951 952 953 954 955 956 957 958 959 960 961 962 963 964 965 966 967 968 969 970 971 972 973 974 975 976 977 978 979 980 981 982 983 984 985 986 987 988 989 990 991 992 993 994 995 996 997 998 999 1000 1001 1002 1003 1004 1005 1006 1007 1008 1009 1010 1011 1012 1013 1014 1015 1016 1017 1018 1019 1020 1021 1022 1023 1024 1025 1026 1027 1028 1029 1030 1031 1032 1033 1034 1035 1036 1037 1038 1039 1040 1041 1042 1043 1044

お 6 第 10 頁 1/20 (2) (3) (4) (5) (6) (7) (8) (9) (10) (11) (12) (13) (14) (15) (16) (17) (18) (19) (20) (21) (22) (23) (24) (25) (26) (27) (28) (29) (30) (31) (32) (33) (34) (35) (36) (37) (38) (39) (40) (41) (42) (43) (44) (45) (46) (47) (48) (49) (50) (51) (52) (53) (54) (55) (56) (57) (58) (59) (60) (61) (62) (63) (64) (65) (66) (67) (68) (69) (70) (71) (72) (73) (74) (75) (76) (77) (78) (79) (80) (81) (82) (83) (84) (85) (86) (87) (88) (89) (90) (91) (92) (93) (94) (95) (96) (97) (98) (99) (100) (101) (102) (103) (104) (105) (106) (107) (108) (109) (110) (111) (112) (113) (114) (115) (116) (117) (118) (119) (120) (121) (122) (123) (124) (125) (126) (127) (128) (129) (130) (131) (132) (133) (134) (135) (136) (137) (138) (139) (140) (141) (142) (143) (144) (145) (146) (147) (148) (149) (150) (151) (152) (153) (154) (155) (156) (157) (158) (159) (160) (161) (162) (163) (164) (165) (166) (167) (168) (169) (170) (171) (172) (173) (174) (175) (176) (177) (178) (179) (180) (181) (182) (183) (184) (185) (186) (187) (188) (189) (190) (191) (192) (193) (194) (195) (196) (197) (198) (199) (200) (201) (202) (203) (204) (205) (206) (207) (208) (209) (210) (211) (212) (213) (214) (215) (216) (217) (218) (219) (220) (221) (222) (223) (224) (225) (226) (227) (228) (229) (230) (231) (232) (233) (234) (235) (236) (237) (238) (239) (240) (241) (242) (243) (244) (245) (246) (247) (248) (249) (250) (251) (252) (253) (254) (255) (256) (257) (258) (259) (260) (261) (262) (263) (264) (265) (266) (267) (268) (269) (270) (271) (272) (273) (274) (275) (276) (277) (278) (279) (280) (281) (282) (283) (284) (285) (286) (287) (288) (289) (290) (291) (292) (293) (294) (295) (296) (297) (298) (299) (300) (301) (302) (303) (304) (305) (306) (307) (308) (309) (310) (311) (312) (313) (314) (315) (316) (317) (318) (319) (320) (321) (322) (323) (324) (325) (326) (327) (328) (329) (330) (331) (332) (333) (334) (335) (336) (337) (338) (339) (340) (341) (342) (343) (344) (345) (346) (347) (348) (349) (350) (351) (352) (353) (354) (355) (356) (357) (358) (359) (360) (361) (362) (363) (364) (365) (366) (367) (368) (369) (370) (371) (372) (373) (374) (375) (376) (377) (378) (379) (380) (381) (382) (383) (384) (385) (386) (387) (388) (389) (390) (391) (392) (393) (394) (395) (396) (397) (398) (399) (400) (401) (402) (403) (404) (405) (406) (407) (408) (409) (410) (411) (412) (413) (414) (415) (416) (417) (418) (419) (420) (421) (422) (423) (424) (425) (426) (427) (428) (429) (430) (431) (432) (433) (434) (435) (436) (437) (438) (439) (440) (441) (442) (443) (444) (445) (446) (447) (448) (449) (450) (451) (452) (453) (454) (455) (456) (457) (458) (459) (460) (461) (462) (463) (464) (465) (466) (467) (468) (469) (470) (471) (472) (473) (474) (475) (476) (477) (478) (479) (480) (481) (482) (483) (484) (485) (486) (487) (488) (489) (490) (491) (492) (493) (494) (495) (496) (497) (498) (499) (500) (501) (502) (503) (504) (505) (506) (507) (508) (509) (510) (511) (512) (513) (514) (515) (516) (517) (518) (519) (520) (521) (522) (523) (524) (525) (526) (527) (528) (529) (530) (531) (532) (533) (534) (535) (536) (537) (538) (539) (540) (541) (542) (543) (544) (545) (546) (547) (548) (549) (550) (551) (552) (553) (554) (555) (556) (557) (558) (559) (560) (561) (562) (563) (564) (565) (566) (567) (568) (569) (570) (571) (572) (573) (574) (575) (576) (577) (578) (579) (580) (581) (582) (583) (584) (585) (586) (587) (588) (589) (590) (591) (592) (593) (594) (595) (596) (597) (598) (599) (600) (601) (602) (603) (604) (605) (606) (607) (608) (609) (610) (611) (612) (613) (614) (615) (616) (617) (618) (619) (620) (621) (622) (623) (624) (625) (626) (627) (628) (629) (630) (631) (632) (633) (634) (635) (636) (637) (638) (639) (640) (641) (642) (643) (644) (645) (646) (647) (648) (649) (650) (651) (652) (653) (654) (655) (656) (657) (658) (659) (660) (661) (662) (663) (664) (665) (666) (667) (668) (669) (670) (671) (672) (673) (674) (675) (676) (677) (678) (679) (680) (681) (682) (683) (684) (685) (686) (687) (688) (689) (690) (691) (692) (693) (694) (695) (696) (697) (698) (699) (700) (701) (702) (703) (704) (705) (706) (707) (708) (709) (710) (711) (712) (713) (714) (715) (716) (717) (718) (719) (720) (721) (722) (723) (724) (725) (726) (727) (728) (729) (730) (731) (732) (733) (734) (735) (736) (737) (738) (739) (740) (741) (742) (743) (744) (745) (746) (747) (748) (749) (750) (751) (752) (753) (754) (755) (756) (757) (758) (759) (760) (761) (762) (763) (764) (765) (766) (767) (768) (769) (770) (771) (772) (773) (774) (775) (776) (777) (778) (779) (780) (781) (782) (783) (784) (785) (786) (787) (788) (789) (790) (791) (792) (793) (794) (795) (796) (797) (798) (799) (800) (801) (802) (803) (804) (805) (806) (807) (808) (809) (810) (811) (812) (813) (814) (815) (816) (817) (818) (819) (820) (821) (822) (823) (824) (825) (826) (827) (828) (829) (830) (831) (832) (833) (834) (835) (836) (837) (838)

၁၆၈၇ ခု / ၁၈၁၄ ခု / ၁၈၁၅ ခု

စနဲလဲစနဲလဲ / rɔ̀k̚k̚eɪ rɔ̀k̚k̚oɪ / ㊤ とがて成じ、石や物があつて凸凹の悪い道

စနဲ / rɔ̀k̚k̚eɔ̃ / ㊤ (茶食等時内に在る合図に使う) 半鐘

စနဲက / rɔ̀k̚k̚huk̚ rɔ̀k̚k̚hòk / ㊤ 凸凹の凸 (道) စနဲကစနဲက / rɔ̀k̚k̚huk̚ rɔ̀k̚k̚hèək / ㊤
木柵があまりそろわずに行進する音

စနဲကစနဲ / rɔ̀k̚k̚huk̚ rɔ̀k̚k̚hòg / ㊤ 空のドラム面を打つ音

စနဲ / rɔ̀k̚k̚hèək / ㊤ 地を打つ စနဲစနဲ / rɔ̀k̚k̚hòg rɔ̀k̚k̚hèək / ㊤ 石油面を打つ音
もなる音

စနဲ / rɔ̀k̚k̚ / ㊤ ① 下から受ける、支える、② 次位の、下位の、③ (長官)、④ (責任者) 3支受ける、④ (若みえ) 受ける、(厄難に) 会う、⑤ (矢、刀等) 受けて切る、(盾で) 防ぐ、⑥ 澄ます、二す、⑦ 清、前ス

စနဲစနဲ / 芋を植える音

စနဲစနဲ / 庭裡から地面にあつた水が流れる音

စနဲစနဲ / ① 保証する、責任をもつ ② 支持する

စနဲစနဲ / 副長、副司令官、次長

စနဲ / rɔ̀k̚k̚ / ㊤ 待つ

စနဲစနဲ / 待つ、今か今かと首を長くして待つ

စနဲက / rɔ̀k̚k̚k̚ / →

စနဲကစနဲ

စနဲလဲ / rɔ̀k̚k̚lɔ̀ / →

စနဲလဲကစနဲ

စနဲ / rɔ̀k̚k̚ / ㊤ 寒い

စနဲစနဲ / せーあー、ジャンパー

စနဲကစနဲ / rɔ̀k̚k̚k̚ rɔ̀k̚k̚k̚ / ㊤ 身体、頭を左右に振つて、ビョウビョウに(歩く)

စနဲစနဲ / rɔ̀k̚k̚k̚ / ㊤ (火、欲望、怒り等) 鎮まる、(善性等) 消える

စနဲစနဲ / rɔ̀k̚k̚k̚ rɔ̀k̚k̚k̚ / ㊤ 気持が荒く吐き出す

စနဲလဲ / rɔ̀k̚k̚lɔ̀ / ㊤ 鮮紅色の、真赤な

စနဲစနဲ / rɔ̀k̚k̚k̚ / ㊤ [鶏鳴] 鳴く、時を告げる

စနဲကစနဲ / rɔ̀k̚k̚k̚ rɔ̀k̚k̚k̚ / ㊤ (賢くないように) 7ニ7ニやわらかい

စနဲစနဲ / rɔ̀k̚k̚k̚ rɔ̀k̚k̚k̚ / ㊤ → စနဲစနဲ

စနဲ / rɔ̀k̚k̚ / ㊤ サトウヤシの汁を煮たもの

စနဲ / rɔ̀k̚k̚ / ㊤ 口の中でグツグツ言う

စနဲ / rɔ̀k̚k̚ / → စနဲစနဲ, စနဲစနဲ

စနဲ / rɔ̀k̚k̚ / ㊤ 煙 (まき)

စနဲ / rɔ̀k̚k̚ / ㊤ 油で汚れた、油でベトベトした

ခန့်ကွဲ /tɔ̀wɰiək/ ㊶ (疲れたで) ぐたりしている。

ခန့်မ /tɔ̀wɰiəm/ ㊶ 疲れて目も開けられない位

ခန့်ခန့် /tɔ̀wɰɛ tɔ̀wɰə/ → ခန့်ခန့်

ခန့် /tɔ̀wɰɛ/ ㊶ ジグジグといつも水がある、水の中にいる。(岩から) 水の中にひまれている。

ခန့်ခန့် 皮膚病で傷口にひまてくるりや液。

ခန့်က /tɔ̀wɰòk/ ㊶ (人、動物を) 束山いる ခန့်ကခန့်လ (同左)

ခန့် /tɔ̀wɰòm/ ㊶ 他の音はなく、たゞ一つの音で束山閉にえる。(音楽、奏儀の泣き声など)

ခန့်ကွဲ /tɔ̀wɰkiək/ ㊶ (枕を) ガイガイとこじって(穴をたげて、それから抜く)。こじる。

ခန့်လူစွဲ /tɔ̀wɰkja̯hət/ ㊶ (喧嘩には至らないが) 少々腹を立てている。

ခန့်လူ /tɔ̀wɰkɛə²saa laa/ ㊶ 劇場

ခန့်ကွဲ /tɔ̀wɰkwa̯t/ ㊶ 束山交又している ခန့်ကွဲခန့်ကွဲ 木のやい森

ခန့်လူ /tɔ̀wɰkɛə/ ㊶ 帯いよいよ、強人に(押える、押さる)

ခန့်လူ /tɔ̀wɰkə/ ㊶ (道、家等) ဂွာဂွာする

ခန့်လူ /tɔ̀wɰkəət/ ㊶ 速くすかに推れる。(世間のやうに) 覆ねる

ခန့်လူ /tɔ̀wɰkwa̯h/ ㊶ ㊶ (根等) 抜ける、とれる。(ぬけやうに) ဂွာဂွာして(いて) 抜ける。㊶ (葉等) 落ちる。

(㊶ : 自然に落ちる、これは 674 の原因があって落ちる)

ခန့် /tɔ̀wɰkò̯m/ ㊶ 土の中に押える

ခန့်လူ /tɔ̀wɰtɔ̀wɰ/ ㊶ ㊶ 範圍、あたり ㊶ 円

ခန့်လူ /tɔ̀wɰtɔ̀wɰh/ ㊶ 賞、賞品、金、ほふ美。

ခန့်လူ /tɔ̀wɰtɔ̀wɰ/ ㊶ 枱、量器

ခန့်လူ /tɔ̀wɰtɔ̀wɰh/ ㊶ 度器

ခန့်လူ /tɔ̀wɰtə/ ㊶ おぼろせ、間隔のあいた、間隔をあけて(書く、歩く)。

ခန့်လူ /tɔ̀wɰtɛ/ ㊶ ㊶ 瓶や瓶が割れないように下に敷く敷き物、

ခန့်လူ /tɔ̀wɰtɛəh/ ㊶ ㊶ 溝、㊶ せき裂主、

ခန့်လူ /tɛəw sa̯i/ ㊶ 光、光線 → ခန့်လူ

ဒဗ္ဗာ /rè²ca²naa/ ④ 工芸・美術, ⑤ 飾り

ဒဗ္ဗံ /rò²ca/ ④ 秩序なく 日茶苦茶に (乱)

ဒဗ္ဗဗဗဗာဗ /rò²ceec rò²caac/ ④ 猿, 黒や人があちこちで沢山泣 (皆)

ဒဗ္ဗ် /rò²choong/ → ဒဗ္ဗ်ဒဗ္ဗ်

ဒဗ္ဗ်ဒဗ္ဗ် /rò²cheeng rò²choong/ ④ ဂိဗ္ဗိဗ္ဗိ

ဒဗ္ဗ်ဒဗ္ဗ် /rò²cheet rò²choot/ ④ အိတ်အိတ် 線の間

ဒဗ္ဗ် /rò²cwa/ ④ 沢山あへて続いて (乱)

ဒဗ္ဗ် /rò²cwa/ → ဒဗ္ဗ်ဒဗ္ဗ်

ဒဗ္ဗ် /rò²cwa/ ④ 日茶苦茶に秩序なく (乱) ဒဗ္ဗ်ဒဗ္ဗ် အကဲအမတ်, 混亂して

ဒဗ္ဗ်ကာလ /ra²ca²kaal/ ④ 治世, (〜王の) 時代

ဒဗ္ဗ်ဇာယာ /ra²ca²tè²oyè²at/ ④ 皇太子

ဒဗ္ဗ်က /rè²cu²kwa/ ④ 測量技師

ဒဗ္ဗ် /rwa²/ ④ 首, 形, 短 (短)

ဒဗ္ဗ် /rò²jwa²/ ④ 寄り添ふ。かたまって。沢山かたまって群になっている。

ဒဗ္ဗ် /rò²jwa²m/ ④ しかれた (来), 元氣ない (頼)

ဒဗ္ဗ် /rò²jwa²/ → ဒဗ္ဗ်ကံဒဗ္ဗ်, ဒဗ္ဗ်ဒဗ္ဗ်

ဒဗ္ဗ်ကံဒဗ္ဗ် /rò²jwa²k rò²jwa²/ ④ (寒くて, かわくて, 熱くて) 震える。

ဒဗ္ဗ် /rò²jwa²/ → ဒဗ္ဗ်ဒဗ္ဗ်

ဒဗ္ဗ် /rò²jwa²/ ④ အကဲအမတ် 和ま回る。

ဒဗ္ဗ် /rò²jwa²k/ ④ 仲間と 沢山集まって (仲良く 食べている)。

ဒဗ္ဗ်ကံဒဗ္ဗ် /rò²jwa²k rò²jwa²/ ④ ပုံစံကတိတ်, အကဲအမတ် (和ま)。

ဒဗ္ဗ်ကံဒဗ္ဗ် /rò²jwa²k rò²jwa²/ ④ 荒い, 不確かな, 不確かな言葉が出る。不確かな言葉が出る。不確かな言葉が出る。

ဒဗ္ဗ်ဒဗ္ဗ် /rò²jwa²k rò²jwa²/ ④ 恨みがある (恨みがある)。

ဒဗ္ဗ် /rò²jwa²/ → ဒဗ္ဗ်ဒဗ္ဗ်

ဒဗ္ဗ် /rò²jwa²/ ④ (和) 沢山群れている, ④ 和み止まる。

စကွဲ"ဗကွဲ"ာဗ / ကွဲ"ဗကွဲ"ာဗ (6) ခါးတိုကုန်တိုတိုဝါး၊ (မူကွဲ"ဗကွဲ"ာဗ)၊

ឥណ្ឌា/កាតាលា → ឥណ្ឌា ឥណ្ឌា

အဓိက "ခဲ" အဓိက "ဂါ" ခံ / ကွဲပြားစေ ကွဲပြားစေ / (၈) မှတ်တမ်း ပြုစု ထားပါသည်။

ဒ်ဇ်" : ဒ်ဇ်" : / ကာဗုဒါ ကိဗုဒါ / ၆) ကိဗုဒါ . (နိဗ္ဗာန် (နိဗ္ဗာန် , နိဗ္ဗာန်)

နိဗ္ဗာန် [နိဗ္ဗာန်-] / rəwɔ̌aɛ / ㊟ いふまでもつまる事 3, 4人でしゃべっている (腹立たしい)

၁၄၅ "ကွက်" / rəʔhækrəʔhəʔk/ ① 難死、子供、ニフトリ、アヒル、ボetcヤ 喉に手

ឥឡា : /rəwəh/ → ឥឡៈ ឥឡា :

နာဂါ° / hōjyam / ㊦ 同じ事を何回も繰り返して言う。(それではいい)

[illegible]

ဒဂံယ /rwɔŋcuɔɪ/ (木々物) 捲れる. ဒဂံယ^၁ 地震

ㄱ ㄴ / roudok / ㊦ 自然に抜ける。抜け落ちる.

၁၈၇၁ ခု ဇူလိုင်လ / ကွယ်လွန်သော / (၁) ဘုရားဘုရား၊ ဗုဒ္ဓ၊ ဗုဒ္ဓ (နိဗ္ဗာန်) -

ຮູ້ໄປ /rɔ̀ɔ̀dɑc/ ④ 远 離れた
ຮູ້ໄປຮູ້ເຂົ້າ 远くに離れた, 人里離れて孤独の.

ឥដ្ឋបឥដ្ឋប / rə̀dɔp rə̀dɔp / ㄹㅊㅅㅅ

၁၂။ $1/n^2$ ② 順序に示すと、整然と示かう示へ

১৯৮০ / ১৩০০০০ / ১৩০০০০ / ১৩০০০০ / ১৩০০০০ (১৩০০০০)

8 月 11 日 / 11:00 / ④ 石=3 かあ=1) 穴があいていて凸凹の (値)

[illegible]

ꨀꨣꨣꨣ / rɔ̀dɔw / ①季節。(兩,乾)期。(4,獲)時。②月經 ꨀꨣꨣꨣ ꨀꨣꨣꨣ 夏(2-6月)

វដ្តទី១ រៀបចំ (10-14) វដ្តទី២ ប្រើប្រាស់ (12-16) វដ្តទី៣ រៀបចំ (2, 3 ថ្ងៃ)

វត្តស្រែចង្ការ (6-9A) វត្តស្រែចង្ការ (12, 1A) វត្តស្រែចង្ការ (10, 11A)

ရွာထဲကရွာထဲက /rò'deek rò'dook/ ㊟ (スナ、カキヤカ)ゴロゴロと走っている

၁၆၆ / rəʊdae / (๙) ရာ-ဉ်နာ.

ㄅㄛㄣˋ ㄉㄞˋ / tōng daet / ④ 浮んで、漂よって上っていく。

ឥណ្ឌាច /rɨ̀ɔdaoc/ → ឥណ្ឌាច័ឥណ្ឌាច

រំលោភ: /rɔ̀ɔdɔh/ ㊶ (苦み, 借金, 欲望から) 脱す.

រដ្ឋ /rwɔ̀t/ ㊶ 国, 国家. (アフリカ) 国.

រដ្ឋការ /rwɔ̀ttha²kaa/ ㊶ 国務 អ្នករដ្ឋការ 公務員

រដ្ឋធម្មនុញ្ញ /rwɔ̀ttha²thòmma²nɔ̀j/ ㊶ 憲法

រដ្ឋធានី /rwɔ̀ttha²thèənī/ ㊶ 首都

រដ្ឋនាយក /rwɔ̀ttha²nèəyɔ̀k/ ㊶ 総統

រដ្ឋនិយម /rwɔ̀ttha²nī²yòm/ ㊶ 国家主義

រដ្ឋបាល /rwɔ̀ttha²baal/ ㊶ 行政

រដ្ឋបុគ្គល /rwɔ̀ttha²bo²ɔ̀h/ ㊶ (国の) 指導者

រដ្ឋប្បវេណី /rwɔ̀tthappa²vècni/ ㊶ 邦法

រដ្ឋប្រធាន /rwɔ̀ttha²pro²ɔ̀haa/ ㊶ 大統領

រដ្ឋមន្ត្រី /rwɔ̀ttha²mwɔ̀ntɔ̀i/ ㊶ 大臣

រដ្ឋលេខាធិការ /rwɔ̀ttha²lee²khaathī²kaa/ ㊶ 国務長官

រដ្ឋមន្ត្រី /rwɔ̀ttha²vèəsaɔ̀i/ ㊶ 現代人

រដ្ឋសភា /rwɔ̀ttha²sa²phèə/ ㊶ 国会

រដ្ឋសភានាយក /rwɔ̀ttha²sa²phèənèəyɔ̀k/ ㊶ 国会議長.

រដ្ឋសីមា /rwɔ̀ttha²səima/ ㊶ 国境

រដ្ឋស្វ័យភាព /rwɔ̀ttha²sva²irèəc/ ㊶ 自治国

រដ្ឋឯកភាព /rwɔ̀ttha²aeka²hèəc/ ㊶ 独立国

រដ្ឋាករ /rwɔ̀ttha²ka/ ㊶ 国税

រដ្ឋាធិបតី /rwɔ̀tthathī²pa²daɪ/ ㊶ 総統

រដ្ឋាភិបាល /rwɔ̀tthaphī²baal/ ㊶ 政府 រដ្ឋាភិបាលប្រធាន 首相 内閣

រណ: /ra²na²/ ㊶ 戦争

រណនិយម /ra²na²nī²yòm/ ㊶ 軍国主義

រណប /hɔ̀ɔnɔ̀p/ ㊶ ① 平下, 平先 ㊶ 属(国), ㊶ サボ-する人 តាវា រណប, ផ្កាយរណប 衛星

ឥន្ទ្រីយ៍ /rɛə²ta²na²traɪ/ ④ (仏, 法, 僧) 三宝.

ឥន្ទ្រីយ៍ /rɛə²ta²na²traɪ/ → ឥន្ទ្រីយ៍

ឥន្ទ្រីយ៍ /rɛə²ta²na²samba/ ④ 宝物 財産 ឥន្ទ្រីយ៍ ជាតិ 国宝.

ឥន្ទ្រីយ៍ /rɛə²ta²nɛəkɛə/ ④ 国庫

ឥន្ទ្រីយ៍ /rɔ²taak/ ④ 穴口 穴口 になって 垂れ下がった (服)

ឥន្ទ្រីយ៍ /rɔ²tat rɔ²taaɪ/ ④ まま 散らした ように ちらばった

ឥន្ទ្រីយ៍ /rɔ²taaɪ/ → ឥន្ទ្រីយ៍

ឥន្ទ្រីយ៍ /rɔ²tap rɔ²top/ ④ 千手 千手 (様子)

ឥន្ទ្រីយ៍ /rɔ²dɔw/ → ឥន្ទ្រីយ៍

ឥន្ទ្រីយ៍ /rɔ²taok/ ④ 数珠 数珠 になつて 山 ぶら下がっている

ឥន្ទ្រីយ៍ /rɔ²taoŋ/ ④ 下 下 ぶら下がっている.

ឥន្ទ្រីយ៍ /rwɔ²tte²kaɪ/ → ឥន្ទ្រីយ៍

ឥន្ទ្រីយ៍ /rwɔ²tte²ɔw/ → ឥន្ទ្រីយ៍

ឥន្ទ្រីយ៍ /rɔ²t/ ④ 宝石

ឥន្ទ្រីយ៍ /rwɔ²t/ ④ 車. 車輪

ឥន្ទ្រីយ៍ トラック

ឥន្ទ្រីយ៍ 戦車

ឥន្ទ្រីយ៍ トラック

ឥន្ទ្រីយ៍ 汽車

ឥន្ទ្រីយ៍ 自動車

ឥន្ទ្រីយ៍ トラック

ឥន្ទ្រីយ៍ /rɔ²tɔ²w/ ④ 細 細くて 美しい (指)

ឥន្ទ្រីយ៍ /rɔ²tɛəh rɔ²tɛɛŋ/ ④ 落ち着かないで 歩かぬ.

ឥន្ទ្រីយ៍ /rɔ²tɔ²h/ ④ 斑点 斑点 がある. 穴 穴 がある. ちぢちぢい 穴 穴 がある (服)

ឥន្ទ្រីយ៍ /rɔ²tuu rɔ²tuu/ ④ 平 平で なる. 平で なる

ឥន្ទ្រីយ៍ /rɔ²tuu rɔ²tɔ²m/ ④ 不平 不平 である.

ឥន្ទ្រីយ៍ /rɔ²tɛəh/ ④ 仕事 仕事 について 平 互いに ちぢちぢい 穴 穴 がある. 穴 穴 がある ちぢちぢい 穴 穴 がある (服).

ឥន្ទ្រីយ៍ /rɔ²tɛəh/ ④ 車輛, 車 ឥន្ទ្រីយ៍ 自動車 ឥន្ទ្រីយ៍ 戦車 ឥន្ទ្រីយ៍ 戦車

ឥន្ទ្រីយ៍ トラック

ឥន្ទ្រីយ៍ 汽車

ឥន្ទ្រីយ៍ 自動車

ឥន្ទ្រីយ៍ /rɔ²tɔ²m/ ④ 不平 不平 である. ឥន្ទ្រីយ៍ 何 何 について 平 互いに ちぢちぢい 穴 穴 がある. 穴 穴 がある ちぢちぢい 穴 穴 がある (服).

ਸਭਿ [ਚਿਉ-] / ਰੋਗਰੋਗ / ④ ਫੇਲੇ ਫੇਲੇ ਸਭਿ (ਫੇਲੇ)

5 500 / トウコンゴ / ㊦ 全裸の

ឧទាត់ /rɔ̀ŋnɛət/ ㄖㄨㄥˋ ㄋㄟˋ ㄊㄨˋ ឧទាត់ដៃក, ឧទាត់ផ្ទៃ, ឧទាត់ឯក ៣.

寝る /ròonèəp/ (寝又は木の)床板, 床.

5 87 甘 / rō' nēəm / ④ 草が低い茂み。(川岸などの) 茂み.

၈၈၇၈ / ကွဲကဲခါ / (၁၈)၁၂

8. 熊手 / hōwawāh / ④ 水牛. 牛に引かせる ⑤ 熊手

វនិដ្ឋវនាដ្ឋ / rə̀wə̀n wə̀y rə̀wə̀n ɛ̀əy / ㊤ ガキガキ音をなてる, ガランポラン音

၁၆၇ / rəwənoək / ၁၆၇ (ဝယ်လ်)

ラウチ /ròɔnuut/ ㊦ ラウチ の下にある。ラウチ をうける細い根太

ଷ ଟିଭି [ଟିଏକ-] / rəʊ hēl / ④ 何人モゴロモテテハ

ទំនាង/រ៉ូងរ៉ូង/ឱកាស. ទំនាងសាញ ៤៣១ 1 សាញទំនាង ៤៣១៧

၎င်းတို့သည် /rəʊnòoc/ (ㇰ) 下弦. (才~) 日

ឥណទាន / រ៉ាប់រង / ④ ឥណទាន.

⑤ ⑧: /rɔʊŋnɛəh/ ⑧ 森の入口, 又はそのあたりの野原, ⑨ (枯葉などの) 山.

⑧ ⑨ ⑩ ⑪ ⑫ ⑬ ⑭ ⑮ ⑯ ⑰ ⑱ ⑲ ⑳ ㉑ ㉒ ㉓ ㉔ ㉕ ㉖ ㉗ ㉘ ㉙ ㉚ ㉛ ㉜ ㉝ ㉞ ㉟ ㊱ ㊲ ㊳ ㊴ ㊵ ㊶ ㊷ ㊸ ㊹ ㊺ ㊻ ㊼ ㊽ ㊾ ㊿ ㏀ ㏁ ㏂ ㏃ ㏄ ㏅ ㏆ ㏇ ㏈ ㏉ ㏊ ㏋ ㏌ ㏍ ㏎ ㏏ ㏐ ㏑ ㏒ ㏓ ㏔ ㏕ ㏖ ㏗ ㏘ ㏙ ㏚ ㏛ ㏜ ㏝ ㏞ ㏟ ㏠ ㏡ ㏢ ㏣ ㏤ ㏥ ㏦ ㏧ ㏨ ㏩ ㏪ ㏫ ㏬ ㏭ ㏮ ㏯ ㏰ ㏱ ㏲ ㏳ ㏴ ㏵ ㏶ ㏷ ㏸ ㏹ ㏺ ㏻ ㏼ ㏽ ㏾ ㏿ 㐀 㐁 㐂 㐃 㐄 㐅 㐆 㐇 㐈 㐉 㐊 㐋 㐌 㐍 㐎 㐏 㐐 㐑 㐒 㐓 㐔 㐕 㐖 㐗 㐘 㐙 㐚 㐛 㐜 㐝 㐞 㐟 㐠 㐡 㐢 㐣 㐤 㐥 㐦 㐧 㐨 㐩 㐪 㐫 㐬 㐭 㐮 㐯 㐰 㐱 㐲 㐳 㐴 㐵 㐶 㐷 㐸 㐹 㐺 㐻 㐼 㐽 㐾 㐿 㑀 㑁 㑂 㑃 㑄 㑅 㑆 㑇 㑈 㑉 㑊 㑋 㑌 㑍 㑎 㑏 㑐 㑑 㑒 㑓 㑔 㑕 㑖 㑗 㑘 㑙 㑚 㑛 㑜 㑝 㑞 㑟 㑠 㑡 㑢 㑣 㑤 㑥 㑦 㑧 㑨 㑩 㑪 㑫 㑬 㑭 㑮 㑯 㑰 㑱 㑲 㑳 㑴 㑵 㑶 㑷 㑸 㑹 㑺 㑻 㑼 㑽 㑾 㑿 㒀 㒁 㒂 㒃 㒄 㒅 㒆 㒇 㒈 㒉 㒊 㒋 㒌 㒍 㒎 㒏 㒐 㒑 㒒 㒓 㒔 㒕 㒖 㒗 㒘 㒙 㒚 㒛 㒜 㒝 㒞 㒟 㒠 㒡 㒢 㒣 㒤 㒥 㒦 㒧 㒨 㒩 㒪 㒫 㒬 㒭 㒮 㒯 㒰 㒱 㒲 㒳 㒴 㒵 㒶 㒷 㒸 㒹 㒺 㒻 㒼 㒽 㒾 㒿 㓀 㓁 㓂 㓃 㓄 㓅 㓆 㓇 㓈 㓉 㓊 㓋 㓌 㓍 㓎 㓏 㓐 㓑 㓒 㓓 㓔 㓕 㓖 㓗 㓘 㓙 㓚 㓛 㓜 㓝 㓞 㓟 㓠 㓡 㓢 㓣 㓤 㓥 㓦 㓧 㓨 㓩 㓪 㓫 㓬 㓭 㓮 㓯 㓰 㓱 㓲 㓳 㓴 㓵 㓶 㓷 㓸 㓹 㓺 㓻 㓼 㓽 㓾 㓿 㔀 㔁 㔂 㔃 㔄 㔅 㔆 㔇 㔈 㔉 㔊 㔋 㔌 㔍 㔎 㔏 㔐 㔑 㔒 㔓 㔔 㔕 㔖 㔗 㔘 㔙 㔚 㔛 㔜 㔝 㔞 㔟 㔠 㔡 㔢 㔣 㔤 㔥 㔦 㔧 㔨 㔩 㔪 㔫 㔬 㔭 㔮 㔯 㔰 㔱 㔲 㔳 㔴 㔵 㔶 㔷 㔸 㔹 㔺 㔻 㔼 㔽 㔾 㔿 㕀 㕁 㕂 㕃 㕄 㕅 㕆 㕇 㕈 㕉 㕊 㕋 㕌 㕍 㕎 㕏 㕐 㕑 㕒 㕓 㕔 㕕 㕖 㕗 㕘 㕙 㕚 㕛 㕜 㕝 㕞 㕟 㕠 㕡 㕢 㕣 㕤 㕥 㕦 㕧 㕨 㕩 㕪 㕫 㕬 㕭 㕮 㕯 㕰 㕱 㕲 㕳 㕴 㕵 㕶 㕷 㕸 㕹 㕺 㕻 㕼 㕽 㕾 㕿 㖀 㖁 㖂 㖃 㖄 㖅 㖆 㖇 㖈 㖉 㖊 㖋 㖌 㖍 㖎 㖏 㖐 㖑 㖒 㖓 㖔 㖕 㖖 㖗 㖘 㖙 㖚 㖛 㖜 㖝 㖞 㖟 㖠 㖡 㖢 㖣 㖤 㖥 㖦 㖧 㖨 㖩 㖪 㖫 㖬 㖭 㖮 㖯 㖰 㖱 㖲 㖳 㖴 㖵 㖶 㖷 㖸 㖹 㖺 㖻 㖼 㖽 㖾 㖿 㗀 㗁 㗂 㗃 㗄 㗅 㗆 㗇 㗈 㗉 㗊 㗋 㗌 㗍 㗎 㗏 㗐 㗑 㗒 㗓 㗔 㗕 㗖 㗗 㗘 㗙 㗚 㗛 㗜 㗝 㗞 㗟 㗠 㗡 㗢 㗣 㗤 㗥 㗦 㗧 㗨 㗩 㗪 㗫 㗬 㗭 㗮 㗯 㗰 㗱 㗲 㗳 㗴 㗵 㗶 㗷 㗸 㗹 㗺 㗻 㗼 㗽 㗾 㗿 㘀 㘁 㘂 㘃 㘄 㘅 㘆 㘇 㘈 㘉 㘊 㘋 㘌 㘍 㘎 㘏 㘐 㘑 㘒 㘓 㘔 㘕 㘖 㘗 㘘 㘙 㘚 㘛 㘜 㘝 㘞 㘟 㘠 㘡 㘢 㘣 㘤 㘥 㘦 㘧 㘨 㘩 㘪 㘫 㘬 㘭 㘮 㘯 㘰 㘱 㘲 㘳 㘴 㘵 㘶 㘷 㘸 㘹 㘺 㘻 㘼 㘽 㘾 㘿 㙀 㙁 㙂 㙃 㙄 㙅 㙆 㙇 㙈 㙉 㙊 㙋 㙌 㙍 㙎 㙏 㙐 㙑 㙒 㙓 㙔 㙕 㙖 㙗 㙘 㙙 㙚 㙛 㙜 㙝 㙞 㙟 㙠 㙡 㙢 㙣 㙤 㙥 㙦 㙧 㙨 㙩 㙪 㙫 㙬 㙭 㙮 㙯 㙰 㙱 㙲 㙳 㙴 㙵 㙶 㙷 㙸 㙹 㙺 㙻 㙼 㙽 㙾 㙿 㚀 㚁 㚂 㚃 㚄 㚅 㚆 㚇 㚈 㚉 㚊 㚋 㚌 㚍 㚎 㚏 㚐 㚑 㚒 㚓 㚔 㚕 㚖 㚗 㚘 㚙 㚚 㚛 㚜 㚝 㚞 㚟 㚠 㚡 㚢 㚣 㚤 㚥 㚦 㚧 㚨 㚩 㚪 㚫 㚬 㚭 㚮 㚯 㚰 㚱 㚲 㚳 㚴 㚵 㚶 㚷 㚸 㚹 㚺 㚻 㚼 㚽 㚾 㚿 㜀 㜁 㜂 㜃 㜄 㜅 㜆 㜇 㜈 㜉 㜊 㜋 㜌 㜍 㜎 㜏 㜐 㜑 㜒 㜓 㜔 㜕 㜖 㜗 㜘 㜙 㜚 㜛 㜜 㜝 㜞 㜟 㜠 㜡 㜢 㜣 㜤 㜥 㜦 㜧 㜨 㜩 㜪 㜫 㜬 㜭 㜮 㜯 㜰 㜱 㜲 㜳 㜴 㜵 㜶 㜷 㜸 㜹 㜺 㜻 㜼 㜽 㜾 㜿 㝀 㝁 㝂 㝃 㝄 㝅 㝆 㝇 㝈 㝉 㝊 㝋 㝌 㝍 㝎 㝏 㝐 㝑 㝒 㝓 㝔 㝕 㝖 㝗 㝘 㝙 㝚 㝛 㝜 㝝 㝞 㝟 㝠 㝡 㝢 㝣 㝤 㝥 㝦 㝧 㝨 㝩 㝪 㝫 㝬 㝭 㝮 㝯 㝰 㝱 㝲 㝳 㝴 㝵 㝶 㝷 㝸 㝹 㝺 㝻 㝼 㝽 㝾 㝿 㞀 㞁 㞂 㞃 㞄 㞅 㞆 㞇 㞈 㞉 㞊 㞋 㞌 㞍 㞎 㞏 㞐 㞑 㞒 㞓 㞔 㞕 㞖 㞗 㞘 㞙 㞚 㞛 㞜 㞝 㞞 㞟 㞠 㞡 㞢 㞣 㞤 㞥 㞦 㞧 㞨 㞩 㞪 㞫 㞬 㞭 㞮 㞯 㞰 㞱 㞲 㞳 㞴 㞵 㞶 㞷 㞸 㞹 㞺 㞻 㞼 㞽 㞾 㞿 㟀 㟁 㟂 㟃 㟄 㟅 㟆 㟇 㟈 㟉 㟊 㟋 㟌 㟍 㟎 㟏 㟐 㟑 㟒 㟓 㟔 㟕 㟖 㟗

ရဝါ /rwɔ̃ntèə/ ④ 足場

真赤な。燃えるように明るく、(じんましのよう)に咲き出て来い

① 有名になる。(良いと、悪いとで) 名がひびく。② ひびき、残響。

အသံထွက်မှု : /rwɔntɛəh/ (ဝ) ချစ်၊ ချစ်စရာ၊ ချစ်သူ၊ ချစ်မိတ်ဆွေ

rwɔn / ④小土穴, (毛, 耳, 尿) 穴, (鼻, 瞳) 孔, (銃) 口, (齒) 槽

忍辱 / rǒnǚ / 忍辱 (忍辱) 忍辱, 忍辱, 忍辱, 忍辱

さびしい / りょうきょう / ⑤ (皮膚が) ぬける, (かたづけが) できる

[illegible]

さぶつ / sabutsu / ④曲っている所, 曲り所, うねりくねり.

ဒဗဗ /ròwɔwɔp/ ④ 制度, (独裁)制, ⑤ けじめ, まちんとしていること

ဒဗဗဉ္ဇာဗိကာဒ 独裁制 ဣဒဒဗဗ 秩序のない, だらけの

ဒဗဒ /ròwɔwɔw/ ④ 職業, 仕事, 業務, (商, 運輸)業

ဒဗလံ /ròwɔwɔh/ ④ 品物, (日本でまた, 私有)物, 物(をうかむ), ⑤ (私)の(家)

ဒဗလံဃာလ ဒဗလံဇေ: ဘ ဒဗလံဇာ: အလ, ခုလ

ဒဗာ /ròwɔwɔa/ ④ ဝからロへと伝わって来た伝言

ဒဗာဉ္ဇာဒဗာ /ròwɔwɔa t hòwɔwɔa/ ④ ဝလာဝလာ (散る, 走る, 逃げる)

ဒဗာဒ /ròwɔwɔa t/ ④ 記号 ㄟ のこと

ဒဗာ /ròwɔwɔa/ ④ (色) 塗る

ဒဗာ /ròwɔwɔa/ ④ ဝလာဝလာ (散る, 逃げる)

ဒဗာ /ròwɔwɔa/ ④ (垣, 塙, 竹藪) 横木 ဒဗာဒ ဒဗာဒ အထဲမှာ အကြီးအကဲ ဘဝ

ဒဗာဒဒဗာ /ròwɔwɔa t hòwɔwɔa/ ④ ဘဝဘဝ (品物), ဝလာဝလာ

ဒဗာဒဒဗာ /ròwɔwɔa t hòwɔwɔa/ ④ ဘဝဘဝ (品物), ဝလာဝလာ

ဒဗာဒဒဗာ /ròwɔwɔa t hòwɔwɔa/ ④ ဘဝဘဝ (品物), ဝလာဝလာ

ဒဗာ /ròwɔwɔa/ → ဒဗာဒဒဗာ

ဒဗာ /ròwɔwɔa/ ④ ဒဗာဒဒဗာ, ဘဝဘဝ

ဒဗာ /ròwɔwɔa/ ④ ဒဗာဒဒဗာ

ဒဗာ /ròwɔwɔa/ ④ ဒဗာဒဒဗာ

ဒဗာ /ròwɔwɔa/ → ဒဗာဒဒဗာ

ဒဗာ [နိဗ္ဗာန်ဒဗာ] /ròwɔwɔa/ ④ ဒဗာဒဒဗာ (ဝ)

ဒဗာ /ròwɔwɔa/ → ဒဗာဒဒဗာ

ဒဗာ /ròwɔwɔa/ ④ (糸, ခု) ~ ခု

ဒဗာ /ròwɔwɔa/ ④ (平ら) ခု, ခု, ခု, (平ら) ခု, (平ら) ခု, (平ら) ခု, (平ら) ခု

ဒဗာ [နိဗ္ဗာန်ဒဗာ] /ròwɔwɔa/ ④ ဒဗာဒဒဗာ

ဒဗာ /ròwɔwɔa/ ④ ဒဗာဒဒဗာ, ဒဗာဒဒဗာ

ဒဗာဒဒဗာ 重傷 ဒဗာဒဒဗာ 軽傷 ဒဗာဒဒဗာ 傷口

ຮຸ່ນ /ròaphoː/ → ຮຸ່ນຮຸ່ນ

ຮຸ່ນ /ròapèək/ ① 藤 (いづ) の 1. ② 下 (さ) (さ) (さ)

ຮຸ່ນ /ròapèəi/ ① だらだらと (逃げる, だらだらと). ② 倒れている (倒れている)

ຮຸ່ນ /ròapui/ ① ① 薄 明るい ② ぼんやり (ぼんやり). 半透明の

ຮຸ່ນ /ròapwhi/ ① じとふとなく (じとふとなく) 常に手足を動かしてあちこちをずらす [子]

ຮຸ່ນ /ròapòk/ ① 太い物が次々に落ちる様子

ຮຸ່ນ /ròapòt/ ① 次々と多数のものが揃ってゆくり (行く, 飛ぶ)

ຮຸ່ນ /ròapəəŋ/ → ຮຸ່ນຮຸ່ນ

ຮຸ່ນຮຸ່ນ /ròapəət ròap əəŋ/ ① しやがに, 手足を上下したり身体を曲げたりして美しく踊っている様子

ຮຸ່ນ /ròapəəŋ/ ① 流石半かんて漂っている様子

ຮຸ່ນ /ròamək/ → ຮຸ່ນຮຸ່ນ

ຮຸ່ນ /ròamèəŋi/ ① 気持のよい, 楽しい

ຮຸ່ນ /ròamèəŋi yaːt haan/ ① 楽園

ຮຸ່ນ /ròamwət/ ① 脱走者, 人, 兵, 牛.

ຮຸ່ນ /ròamèək/ ① いちも下痢している (子)

ຮຸ່ນ /ròaməət/ ① いち

ຮຸ່ນ /ròamèəh/ ① サイ

ຮຸ່ນ /ròaməəh/ ① 皮膚病の 1. ② 皮膚病の 1.

ຮຸ່ນ (したて) 脱走者, ② (下) 下 (さ) (さ) (さ)

ຮຸ່ນ /ròamək tòamək/ ① 下痢, 小, 小, 細かい (さ) (さ) (さ)

ຮຸ່ນ /ròamèə ròaməə/ ① 痛 (さ) (さ) (さ) 痛 (さ) (さ) (さ) 痛 (さ) (さ) (さ)

ຮຸ່ນ /ròamèə/ ① 足 (さ) (さ) (さ) 足 (さ) (さ) (さ) 足 (さ) (さ) (さ)

ຮຸ່ນ /ròaməə ròaməə/ ① (金) (金) (金) (金) (金) (金) (金) (金)

ຮຸ່ນ /ròamui/ ① ① (さ) (さ) (さ) (さ) (さ) (さ) (さ) (さ) ② ぼんやりとぼんやりと

ຮຸ່ນ 忘れる

အမိလ် /ròmmul/ → အမိလ်

အမွတ် /ròmmu/ ① 円筒状に巻いた物 (布, 紙, ござなど) ② ~巻

အမွလ် /ròmmul/ ① (空腹で) 腹がグーグーなる

အမွလ် /ròmmul/ ① 丸むける, 丸まがる အမွလ်ကွဲ၍ ခံစားရဲရဲကဲကဲ

အမေ့တံ / ròmmiat/ ① ဝန်, ဟာန

အမေ့လ် /ròmmiat/ ① ခံစားရဲရဲကဲကဲ, ခံစားရဲရဲကဲကဲ

အမေ့ဂွ /ròmmèj/ ① 細かい物が沢山, 小さい物が群れている感じ

အမေ့ခိုင် /ròmmèj tae/ (使用) 大概, 大概. (~する). (する確率の方が大きい)

အမေ့ခိုင် /ròmmèj/ ① 力の1. ② 1度も見ずに一目散に(逃げる)

အမေ့ခိုင် /ròmmèj/ → အမေ့ခိုင်အမေ့ခိုင်

အမေ့ /ròm/ ① 辛い, 愉快な အမေ့အမေ့ဝယ်လ်, လ်ယာန, 温和な. ② 真面目な, 中庸を得た

အမေ့ /ròw/ ① 西 90 度 10%.

အမေ့ /rèa²yèa²/ ① 距離, 時間の長さ, インターバル.

အမေ့ /rèa²yèa² véelèa²/ ① 期間

အမေ့ /ròyaa/ ① (垂れる) 耳飾り, (cf. ခုံ့ဟ်ဟ်は耳にくっついてる.)

အမေ့ /ròyèak/ ① ဝန်ဝန်ဝန်

အမေ့ /ròyèa²j/ ① 屋根のない家の靴

အမေ့ /ròyèa²/ ① 円筒の長さ (時間, 距離)

အမေ့ /ròyèaw/ → အမေ့အမေ့အမေ့

အမေ့အမေ့ /ròyèa²k ròyèa²k/ ① ဝန်ဝန်ဝန်に破れた (服, 家)

အမေ့အမေ့ /ròyèa²j ròyèa²j/ ① 数珠つなぎになってぶら下がっている

အမေ့အမေ့ /ròyèa²j ròyèa²j/ ① ဝန်ဝန်ဝန်になっておもひようになって垂れている (服)

အမေ့အမေ့ /ròyèaw ròyèaw/ ① ဝန်ဝန်ဝန်物が揺れる.

အမေ့ /ròyèa²/ ① 破れた, 破れた (服, 皮膚)

အမေ့ /ròyèa²j/ ① 沢山つなげてぶら下がっている

さゆ: /rəʊyɛəh/ (㊤) (傷口がバツクリ) 開く。(木が) 裂ける。(縫い目が) ほころぶ。

800 / rōō / ① ② 黒くあざになつた。② 肥りすぎてぶかっつな。醜い。ずん胴の。

សលក /rɔ̀ɔ̀lɔ̀k/ ⑩ 波 សលកទឹកន់ 皮膚病 ①, 白く赤いので少し痛い សលកថ្ងៃកង្កែប

じつじやう 白粉をたつ 丸粉をたつ 丸粉を 波粉をたつに、ワロコ林になつてヒカヒカする

800 1 rōu rōu / ④ ① (3時を) すぎる。② (た) 6分 可能だが彼には) 及ば(ない)。

あなた以外には（これができる人はいない）

နဝဏ် / ဂွံဝါဝွံ / ④ 水にぬれて光る。(目かまへ) ဝွံသ.

3081 / rōu wōt / ㊦ (K, KT, 454g) 消欠

खोल / khol / ④ (跡, 姿, 文字等) 消える, 消滅する.

さゆさ / 12001200 / ㊦ (ぬれていて) つるつるすべる。(唇が油で) 光る。

スルル / rɔː | wəh / ㊦ らう減りていってなくなる.

307 / rōtjèə / ④ よりかえる。(捲いた物が)ほどける、ひろがる。

उदा० / rɔːlək/ ① रोक बर, ② (रुग्ण, रोग) बर्हाउट्ठर, बर्हाउट्ठिनु

រលាកផ្លូវចិត្ត 白内障 ថេរាគីតនាភក្ខនក្បាល 脑膜炎 ថេរាគីតនាភពោះទង់ 赤痢

3. ぬき / rùk / ぬく ① ぬすぶ。 (金) を ぬす。 (煙) を ぬき出す。 (容器) を ぬすぶら内容物を 9H=出す。

សលា ក៏ ឆ្លើយ / រ៉ាវ៉ាខ័ក រ៉ាវ៉ាខ័ក / ⑧ ១-៩១៧.

ឥសាន្ត /rəʔlèəp/ → ឥស្តៈ ឥសាន្ត

ジョウ 節 / rōjōt / ④ よりが戻る。巻いた物かほどける, うるかる.

ସଂଖ୍ୟା ୧୮୭୦/୨୦୧୮ (ଆ) (ପି) ସଂଖ୍ୟା ୧୮୭୦/୨୦୧୮

80711 / rɔːləp / ⑧ (鍋底にスープが) 塗, ちやうに ほんのゆずがだけ残っている

ឥសាន វង់វង់ម, → ឥសាន ឥសាន

30000 / 1000000 ④ ① (水, ちう, 鉛が) 溶ける。 (水と空とが混んで) 溶け合う。 ② (財産が) なくなる。
(国が) 亡びる ③ 死ぬ。

スルヤスルヤ ヅ¹ム¹ウ ムとつに¹落¹け合¹う。落¹けてムとつ¹になる

おぬさ / 1100110011 / ⑤ (布を) バタバタと振って (ほこりをふる). (太鼓) タルタルと身体を振って (水をまろ).

おひき / rōkaiing / ⑧ ⑨ つらるにみちいて光っている。すべすべした、④ 乾いた、乾玉玉、⑤ ⑦ 何も無い

ရွီၵ်ႈလၢၵ်ႈ 水ばかり。流一杯の(目)。汁ばかりで案のない(スープ)

မၼ်ႈရွီၵ်ႈ すべて, 全部ない。

ရွီၵ်ႈလၢၵ်ႈ / rɔ̌ɔ liip tɔ̌ɔ ləɔp / ① 残ってほんの少ししか残っていない

ရွီၵ်ႈလၢၵ်ႈ / rɔ̌ɔ liim rɔ̌ɔ ləɔm / ① 流々としている。

ရွီၵ်ႈ / rɔ̌ɔ liw / ① うずうずする。

ရွီၵ်ႈ / rɔ̌ɔ luk / → 流く

ရွီၵ်ႈလၢ / rɔ̌ɔ lup rɔ̌ɔ ləɔ / ① 何回もどうしようかと迷う。

ရွီၵ်ႈ / rɔ̌ɔ lum / ① 雨が少く長く降る。

ရွီၵ်ႈ / rɔ̌ɔ ləɔ / ① (すり減ったE面) 汚い。(ズボン、靴) 下きい。ぐずぐずの。

ရွီၵ်ႈ / rɔ̌ɔ ləɔp / → 流す

ရွီၵ်ႈ / rɔ̌ɔ ləɔh / ① 裏通して穴があく。(穴をのこす) 口があく。

ရွီၵ်ႈလၢၵ်ႈ 見知らぬ人に平気で話しかけたり遊んだりする[女]。(=これは良くない。)

ရွီၵ်ႈလၢ / rɔ̌ɔ luuk tɔ̌ɔ ləɔ / ① ちやうちやになから(手を出して取る)

ရွီၵ်ႈ / rɔ̌ɔ lut / ① ① 流産する。② すぼめる。

ရွီၵ်ႈ / rɔ̌ɔ luun / ① 丸くて長いものを指して美しい。

ရွီၵ်ႈ / rɔ̌ɔ luət / ① (ヤルヤ、ムカヒナ) 度々度々。

ရွီၵ်ႈ / rɔ̌ɔ luəi / ① (生肉、魚) 腐って下がる。

ရွီၵ်ႈ / rɔ̌ɔ ləɔ / → 流す

ရွီၵ်ႈ / rɔ̌ɔ ləɔ / ① (柱木) 根ごとく倒れる。

ရွီၵ်ႈ / rɔ̌ɔ ləɔp / ① っやのあつ。

ရွီၵ်ႈ / rɔ̌ɔ ləɔ / → 流す

ရွီၵ်ႈ / rɔ̌ɔ ləɔ / ① あとからあつから流れて。(波を押し寄せる)

ရွီၵ်ႈ / rɔ̌ɔ ləɔh / ① 下れている。欠けている。(果物が一部分) 腐って肉がなくなっている。

ရွီၵ်ႈ / rɔ̌ɔ ləɔm / ① 太く鋭い。鋭く下がる。

ရွီၵ်ႈ / rɔ̌ɔ ləɔh / → 流す

ခဲလ် / rɔ̀lɛi / ④ 高くて居る.

အလောဉ် / n'ò'ò'ò'ò' / ㄋㄛˋˋˋˋ (床), ㄋㄛˋˋˋˋ (壁板), ㄋㄛˋˋˋˋ (型), ㄋㄛˋˋˋˋ (信), ㄋㄛˋˋˋˋ (信) (目)

၁၁၆ : ၁၁၆၂၈ / rɔ̀v`eəh rɔ̀v`eə m / (၆) - 一生懸命 (いっけん)

ꠘꠞꠤ /rwɔ̃h/ 𑜋𑜧𑜨𑜃𑜫味.

វិស្វក្ខៈ ឈាតៈ

ꨀꨣꨳ /rwɔh/ ④ 生きる, 生活する, 暮す.

ṣṣ̃ /rɔh/ ㊦ サカサの名

スルヲ / rōtsu k / ④皮がむけてくる

រសជាតិ / rəwəh cèə t/ ① 味 មាន រសជាតិ うまい . 栄養がある ឥត រសជាតិ まずい . 栄養がない .
 ② 栄養

ឥសល់ / ឥស័ល័ / → ឥសា ឬ ឥសល់

スサガ 1/sasaga/ ⑩ (空, 水) 浮いて流れて行く。(雲が風と) ばたされていく。(音や) 風に流される。⑪ (木の葉が) 落ちる。

ສາ ທັງສາ /ròʔsap tǔwɔː/ (心(事) 著(か)め, 気(き)づ(め)ぬ。有限(りげん)ない)

ឥសាម / ɪsʌm / → ឥសម ឥសាម

スルヤ 1 hō sūa i ① 的 (結ぶ目) 取はける。② (怒り, 希望, 愛情, 信用) 消え, 失くさる。(力) 入る。

[illegible]

スソク /rōsok/ ㊦ 続いてドンドン(入る)

8 500 / 10000 / ④ (寝る時のよう. ヒヨコサ親鳥に) コチコチと ぶとぶと = もぐり = ぐ.

さふさ / ほうさほ / ㊤ あちこち～だらけ。(傷跡) だらけ.

スルツ / rōsaw/ ㊦ (子犬, ウシ) 頭を押つけてもぐりこもうとしている。

၁
၈ လေးပ / ၂၃၅ ၅၄၇၂ / ၆၀ နှစ်တိုင်

ခရစ်ကျိတ် / rōngsīa / ④ နာရီ. (၁၂ နာရီမှ ၅ နာရီအထိ)

ឧ ស្យាវ៉ា / ហ្វ្លាវីយ៉ា / \rightarrow ឧស្ម័ន ឧ ស្យាវ៉ា

វិស័យ វិស័យ / rōvsaŋ rōvsaŋ / ㊦ 散々ばっている

さ せ ぬ び さ ぬ び / rjɔ̃sɛm rjɔ̃sɔam / ㊦ (平仮リ、和漢語) とんてん出てくるが、そやでもまだおぼろしい。石像信でめめ。石像正がない。

お 飛 鳥 さん さん / rōw see w rōw saaw / 西の空等を見る、虫走り感がある。ツタ・カズラが沢山垂れている

ຈະໂສມ ຈະໂສມ : /ròʔsɛh ròʔsɔh/ ㄖㄛˋʔㄙㄣˊ (病氣, 沢山 歩いて) だるい

វិស្វា : / rəvəʂh / → វិស្វ : វិស្វា :

၁၆၆၆ $1.1 \times 10^2 \text{ sm}^{-1}$ (၁) 光, 光線

(肉が串から) 板に落ちる

→

ស្តង់ដារ - 1 / 1000000 / ១០ មែត្រ ក្រោយ ១ គីឡូម៉ែត្រ

⑤ ⑥

④

(奇)

賴一

t r:

rô-

em

疲

(निष्)



(2)

たり

いさ

浅い



④ 穴

—

...that

三 七



8977 / 1201 222 / ㊦ 何も考えずにはべらべらとしゃべってしまう。

^dပြစ်ဒဏ်ရာ 時も場所もゆまえずペラペラしゃべる女。男を泣く女。

အစဉ်ကအစဉ်က / rəwək rəwək / ㊦ 脳味噌の足りない.

ဒဇ္ဈိကဒဇ္ဈိကံ / ဟဲဝါဝကဟဲဝါဝက / ㊦ အဲဒါ [食物 食と食ニ食す]

ಕಳ್ಳೆ ಬೆಳ್ಳೆ / ಹಾಳೆ ಹಾಳೆ / ೨) ೧೦೦೦ ರೂಪಾಯಿ ಕೊಡುತ್ತೇವೆ.

ꨀꨣꨳꨱ ꨀꨣꨳꨱ / ròɔlap ròɔlap / ㊦ ガツガツ (食う、吞み込む).

၁၄၅၆ / ကံဘဲ / ၁၁၁၁ / ၁၁၁၁ / ၁၁၁၁

အဇာနည်မိသားစု / rōōleem rōōlaam/ ㊦ 一寸盛い所を あちこち見まわす.

အိဇုမိဇုမိ / rōjēem rōjōm / 如來 / 如来 (にょらい) = 来る (くる) 来る。

887 / 130222 / ㊦ 未付。ニリ。

スサガキ スサガキ / rō²²ak rō²²u / ㊦ しゃくりあげながら、あがてうまに話せない様子。

ອຮາງ ວີ່ /rɔŋ˥˥aŋ/ ④ 山中にある大きな穴、洞窟。(中1は木がある)

8月 8 / 1200 at / ⑧ ともいはい (来山ある)

કચ્છ / ૧૨૦૨૧ / ૨૭/૦૩/૨૦૨૧. જનશક્તિ

$\frac{\partial}{\partial t} \frac{\partial}{\partial t} \frac{\partial}{\partial t} / r^2 \frac{\partial}{\partial t} r^2 u u / \textcircled{4} = \text{なぜ} \text{と} \text{何} \text{回} \text{も} \text{グー} \text{と} \text{くり} \text{返} \text{す} \text{ (何と} \frac{\partial}{\partial t} \text{しているのがわかる)}$

၁။ ။ ဝိသုဒ္ဓိဝါဒီတို့သည် အဘယ်အရာကို ပြောဆိုကြသနည်း။

お祭り / rōjīzak / ④ いざつ、ゆっり ゆっり (仕事) うまくいく、邪魔がなくうまくいく。

$\hat{\sigma}_{\hat{u}}^2 / r^2 uu / \textcircled{\text{A}} \text{ラッパン 言う、ワサヤク}$
 $\hat{\sigma}_{\hat{u}}^2 \hat{\sigma}_{\hat{u}}^0 \textcircled{\text{B}} \text{左}$

$$\text{ឥណ្ឌូ} / \text{រ៉ែន}^2 \text{ ១០០} / \longrightarrow \text{ឥណ្ឌូឥណ្ឌូ}$$
[illegible]

ឥស្ស / រ៉ាវ៉ា^២ងា / → ឥស្សា ក៏ ឥស្ស

၁၂၆၆ / ၁၃၁၃ ခု / ၁၃၁၃ ခု

さる /saru/ (サ) 反吐を吐くことになる。(気分が悪くて)、吐き気を催す。

ॐ नमो भगवते वासुदेवाय (दाँते, १५६४) ॐ नमो भगवते वासुदेवाय

8 6 7 0 / r o z a o / ④ (4cの知事) 書いて同じ 手紙 をひまわって 暴れている.

រាជសព្ទ /rèəc sap/ ㊤ 王族用語

រាជ្យា /rèəcèə/ ㊤ 王

រាជគណៈ /rèəcèə'kèə'na²/ ㊤ 僧侶の地位 (最高位)。

រាជាណាចក្រ /rèəcèənaacak/ ㊤ 王国

រាជាធិបតេយ្យ /rèəcèəthi²patai/ ㊤ 君主政治

រាជានុញ្ញាត /rèəcèəhòjyaat/ ㊤ 王の許可

រាជានុភាព /rèəcèənu²phèəp/ ㊤ 王の権威

រាជានុសិទ្ធិ /rèəcèənu²sat/ ㊤ 摂政

រាជានិសេក /rèəcèəphi²sæk/ ㊤ 即位

រាជាក្រឹត្យសភា /rèəcèə²aasraisa²phèə/ ㊤ 立憲君主制

រាជិនី /rèəci²ni²/ ㊤ 女王。王妃。

រាជ្យ /rèəc/ ㊤ 王位 ជញ្ជីងរាជ្យ 王位継承 ㊤ 篡奪する សោយរាជ្យ 即位する

ទេវីងរាជ្យ 即位する

រ៉ាដា /raadaa/ ㊤ L-9-

រ៉ាត /rat/ ㊤ 𑜋𑜂𑜫 𑜋𑜂𑜫

រាតត្បាត /rèəttbaat/ ㊤ 侵略する。侵入して略奪する ㊤ រាតត្បាត, រោគរាតត្បាត 流行病, 伝染病

រាតរាយ /rəəttèəi/ ㊤ 𑜋𑜂𑜫 𑜋𑜂𑜫 (行列, 隊)

រាត្រី /rèətrai/ ㊤ ① 夜 ② 夜に番気を発する花の名

រាត្រីកាល /rèətraikaa/ ㊤ 夜

រាត្រីថន /rèətraicəw/ ㊤ 夜行性動物

រាត្រីស្នំ /rèətraisna²səi/ (𑜋𑜂𑜫) 𑜋𑜂𑜫 𑜋𑜂𑜫 ㊤

រាន /rèəŋ/ ㊤ ① 開墾する。② 攻め取る。略奪する ㊤ 物表台。露店台

រានហាល 𑜋𑜂𑜫 𑜋𑜂𑜫

រានរាន (𑜋𑜂𑜫 𑜋𑜂𑜫 𑜋𑜂𑜫) 𑜋𑜂𑜫 𑜋𑜂𑜫 侵入する。侵略する

រាន [រួល-] /rəəh/ ㊤ 𑜋𑜂𑜫 𑜋𑜂𑜫

រាប /rèəp/ ㊤ ① 平らな。平坦な。② 𑜋𑜂𑜫 𑜋𑜂𑜫 𑜋𑜂𑜫 𑜋𑜂𑜫 平坦な

ຮ້າບ /rɔap/ ① 教える。(方法を) 教定にやる。② 教(万, 年, 世紀)も

ຮ້າບຢື້ 教(万) ③ 説明する。教える。話す。

ຮ້າບຮັ່ງ /rap rɔŋ/ ④ 保証する。責任をもつ。

ຮ້າບຮ້າຍ /rap raai/ ⑤ 詳しく説明する。

ຮ້າບສາ /rəpsaa/ ⑥ 謙遜な。礼儀正しい

ຮ້າບສາຍ /rɔap saan/ ⑦ 好む。親しむ

ຮ້າຍ [ຮ້າຍ-] /rəam/ ⑧ ラーマ王子

ຮ້າຍເກຣີ້ /rəam kee/ ⑨ ラーマヤナ。ラーマ王子物語

ຮ້າຍໂຮງປະເສຍ /rəam wɔŋ prəp rəp tɛh/ ⑩ モン王国

ຮ້າຍ /rəai/ ⑪ 散らす。分散する。散乱する。(干す茶) 広げる。(火) 散開させる。⑫ (花) 散る。

⑬ 広げる。叙述する。⑭ (主人) 並べる。リストにする。⑮ 二ままとは。小(売, 商, 錢)

ຮ້າຍກາສີ້ 報告する。レポートを出す。

ຮ້າຍເຢົາ : 列挙する。名をあげる

ຮ້າຍຍາຍ ⑪ 散らわっている。⑫ 二ままとはつまる。やるに足らぬ(仕事, 考え)

ຮ້າຍຮັ່ງ 下, 端の(役)。端(役) / ຮ້າຍຍາຍ 外情の。次々にいる人々を好まなくなる

ໂຮງຮ້າຍ 小銭。ばり銭 ຕາກຮ້າຍ 散文 ໂຮງຮ້າຍ 小売りする

ເສຍຮ້າຍກາສີ້ 報告。レポート

ຮ້າຍ [ຮ້າຍ-] /rəai/ ⑬ 快活な。陽気な。楽しい。愉快な。

ຮ້າຍ [ຮ້າຍ-] /rəai/ ⑭ 快活な。楽しい。愉快な。

ຮ້າຍຮ້າບ /raai rap/ → ຮ້າບຮ້າຍ

ຮ້າຍຮັ່ງ /rəai rɔŋ/ ⑮ 永く待つ。

ຮ້າຍຮັ່ງ (同左)

ຮ້າຍຮັ່ງ /rəai rɛk/ ⑯ (とちや) 強さが来ぬれない。気持ち(は)強まらなくて)どうしようかと迷う。

ຮ້າຍ /rəai/ ⑰ (病氣, 火) 広がる。

ຮ້າຍຮ້າຍ 一面に広がる。全(国)を覆う。なやます。伝染する。侵入する。

ຮ້າຍ /rəai/ ⑱ 毎(日, 月, 年) 各人, 毎(日) 順々に全部 (ຮ້າຍຮ້າຍ 毎日 定めた日を毎日,

と文は。月・水・金の毎日。毎(日) 順々に全部 (は間をとばさなく全日)

ရော့ /rəw/ ① ④ ⑤ ⑥ ⑦ ⑧ ⑨ ⑩ ⑪ ⑫ ⑬ ⑭ ⑮ ⑯ ⑰ ⑱ ⑲ ⑳ ㉑ ㉒ ㉓ ㉔ ㉕ ㉖ ㉗ ㉘ ㉙ ㉚ ㉛ ㉜ ㉝ ㉞ ㉟ ㊱ ㊲ ㊳ ㊴ ㊵ ㊶ ㊷ ㊸ ㊹ ㊺ ㊻ ㊼ ㊽ ㊾ ㊿ ㏀ ㏁ ㏂ ㏃ ㏄ ㏅ ㏆ ㏇ ㏈ ㏉ ㏊ ㏋ ㏌ ㏍ ㏎ ㏏ ㏐ ㏑ ㏒ ㏓ ㏔ ㏕ ㏖ ㏗ ㏘ ㏙ ㏚ ㏛ ㏜ ㏝ ㏞ ㏟ ㏠ ㏡ ㏢ ㏣ ㏤ ㏥ ㏦ ㏧ ㏨ ㏩ ㏪ ㏫ ㏬ ㏭ ㏮ ㏯ ㏰ ㏱ ㏲ ㏳ ㏴ ㏵ ㏶ ㏷ ㏸ ㏹ ㏺ ㏻ ㏼ ㏽ ㏾ ㏿ 㐀 㐁 㐂 㐃 㐄 㐅 㐆 㐇 㐈 㐉 㐊 㐋 㐌 㐍 㐎 㐏 㐐 㐑 㐒 㐓 㐔 㐕 㐖 㐗 㐘 㐙 㐚 㐛 㐜 㐝 㐞 㐟 㐠 㐡 㐢 㐣 㐤 㐥 㐦 㐧 㐨 㐩 㐪 㐫 㐬 㐭 㐮 㐯 㐰 㐱 㐲 㐳 㐴 㐵 㐶 㐷 㐸 㐹 㐺 㐻 㐼 㐽 㐾 㐿 㑀 㑁 㑂 㑃 㑄 㑅 㑆 㑇 㑈 㑉 㑊 㑋 㑌 㑍 㑎 㑏 㑐 㑑 㑒 㑓 㑔 㑕 㑖 㑗 㑘 㑙 㑚 㑛 㑜 㑝 㑞 㑟 㑠 㑡 㑢 㑣 㑤 㑥 㑦 㑧 㑨 㑩 㑪 㑫 㑬 㑭 㑮 㑯 㑰 㑱 㑲 㑳 㑴 㑵 㑶 㑷 㑸 㑹 㑺 㑻 㑼 㑽 㑾 㑿 㒀 㒁 㒂 㒃 㒄 㒅 㒆 㒇 㒈 㒉 㒊 㒋 㒌 㒍 㒎 㒏 㒐 㒑 㒒 㒓 㒔 㒕 㒖 㒗 㒘 㒙 㒚 㒛 㒜 㒝 㒞 㒟 㒠 㒡 㒢 㒣 㒤 㒥 㒦 㒧 㒨 㒩 㒪 㒫 㒬 㒭 㒮 㒯 㒰 㒱 㒲 㒳 㒴 㒵 㒶 㒷 㒸 㒹 㒺 㒻 㒼 㒽 㒾 㒿 㓀 㓁 㓂 㓃 㓄 㓅 㓆 㓇 㓈 㓉 㓊 㓋 㓌 㓍 㓎 㓏 㓐 㓑 㓒 㓓 㓔 㓕 㓖 㓗 㓘 㓙 㓚 㓛 㓜 㓝 㓞 㓟 㓠 㓡 㓢 㓣 㓤 㓥 㓦 㓧 㓨 㓩 㓪 㓫 㓬 㓭 㓮 㓯 㓰 㓱 㓲 㓳 㓴 㓵 㓶 㓷 㓸 㓹 㓺 㓻 㓼 㓽 㓾 㓿 㔀 㔁 㔂 㔃 㔄 㔅 㔆 㔇 㔈 㔉 㔊 㔋 㔌 㔍 㔎 㔏 㔐 㔑 㔒 㔓 㔔 㔕 㔖 㔗 㔘 㔙 㔚 㔛 㔜 㔝 㔞 㔟 㔠 㔡 㔢 㔣 㔤 㔥 㔦 㔧 㔨 㔩 㔪 㔫 㔬 㔭 㔮 㔯 㔰 㔱 㔲 㔳 㔴 㔵 㔶 㔷 㔸 㔹 㔺 㔻 㔼 㔽 㔾 㔿 㕀 㕁 㕂 㕃 㕄 㕅 㕆 㕇 㕈 㕉 㕊 㕋 㕌 㕍 㕎 㕏 㕐 㕑 㕒 㕓 㕔 㕕 㕖 㕗 㕘 㕙 㕚 㕛 㕜 㕝 㕞 㕟 㕠 㕡 㕢 㕣 㕤 㕥 㕦 㕧 㕨 㕩 㕪 㕫 㕬 㕭 㕮 㕯 㕰 㕱 㕲 㕳 㕴 㕵 㕶 㕷 㕸 㕹 㕺 㕻 㕼 㕽 㕾 㕿 㖀 㖁 㖂 㖃 㖄 㖅 㖆 㖇 㖈 㖉 㖊 㖋 㖌 㖍 㖎 㖏 㖐 㖑 㖒 㖓 㖔 㖕 㖖 㖗 㖘 㖙 㖚 㖛 㖜 㖝 㖞 㖟 㖠 㖡 㖢 㖣 㖤 㖥 㖦 㖧 㖨 㖩 㖪 㖫 㖬 㖭 㖮 㖯 㖰 㖱 㖲 㖳 㖴 㖵 㖶 㖷 㖸 㖹 㖺 㖻 㖼 㖽 㖾 㖿 㗀 㗁 㗂 㗃 㗄 㗅 㗆 㗇 㗈 㗉 㗊 㗋 㗌 㗍 㗎 㗏 㗐 㗑 㗒 㗓 㗔 㗕 㗖 㗗 㗘 㗙 㗚 㗛 㗜 㗝 㗞 㗟 㗠 㗡 㗢 㗣 㗤 㗥 㗦 㗧 㗨 㗩 㗪 㗫 㗬 㗭 㗮 㗯 㗰 㗱 㗲 㗳 㗴 㗵 㗶 㗷 㗸 㗹 㗺 㗻 㗼 㗽 㗾 㗿 㘀 㘁 㘂 㘃 㘄 㘅 㘆 㘇 㘈 㘉 㘊 㘋 㘌 㘍 㘎 㘏 㘐 㘑 㘒 㘓 㘔 㘕 㘖 㘗 㘘 㘙 㘚 㘛 㘜 㘝 㘞 㘟 㘠 㘡 㘢 㘣 㘤 㘥 㘦 㘧 㘨 㘩 㘪 㘫 㘬 㘭 㘮 㘯 㘰 㘱 㘲 㘳 㘴 㘵 㘶 㘷 㘸 㘹 㘺 㘻 㘼 㘽 㘾 㘿 㙀 㙁 㙂 㙃 㙄 㙅 㙆 㙇 㙈 㙉 㙊 㙋 㙌 㙍 㙎 㙏 㙐 㙑 㙒 㙓 㙔 㙕 㙖 㙗 㙘 㙙 㙚 㙛 㙜 㙝 㙞 㙟 㙠 㙡 㙢 㙣 㙤 㙥 㙦 㙧 㙨 㙩 㙪 㙫 㙬 㙭 㙮 㙯 㙰 㙱 㙲 㙳 㙴 㙵 㙶 㙷 㙸 㙹 㙺 㙻 㙼 㙽 㙾 㙿 㚀 㚁 㚂 㚃 㚄 㚅 㚆 㚇 㚈 㚉 㚊 㚋 㚌 㚍 㚎 㚏 㚐 㚑 㚒 㚓 㚔 㚕 㚖 㚗 㚘 㚙 㚚 㚛 㚜 㚝 㚞 㚟 㚠 㚡 㚢 㚣 㚤 㚥 㚦 㚧 㚨 㚩 㚪 㚫 㚬 㚭 㚮 㚯 㚰 㚱 㚲 㚳 㚴 㚵 㚶 㚷 㚸 㚹 㚺 㚻 㚼 㚽 㚾 㚿 㜀 㜁 㜂 㜃 㜄 㜅 㜆 㜇 㜈 㜉 㜊 㜋 㜌 㜍 㜎 㜏 㜐 㜑 㜒 㜓 㜔 㜕 㜖 㜗 㜘 㜙 㜚 㜛 㜜 㜝 㜞 㜟 㜠 㜡 㜢 㜣 㜤 㜥 㜦 㜧 㜨 㜩 㜪 㜫 㜬 㜭 㜮 㜯 㜰 㜱 㜲 㜳 㜴 㜵 㜶 㜷 㜸 㜹 㜺 㜻 㜼 㜽 㜾 㜿 㝀 㝁 㝂 㝃 㝄 㝅 㝆 㝇 㝈 㝉 㝊 㝋 㝌 㝍 㝎 㝏 㝐 㝑 㝒 㝓 㝔 㝕 㝖 㝗 㝘 㝙 㝚 㝛 㝜 㝝 㝞 㝟 㝠 㝡 㝢 㝣 㝤 㝥 㝦 㝧 㝨 㝩 㝪 㝫 㝬 㝭 㝮 㝯 㝰 㝱 㝲 㝳 㝴 㝵 㝶 㝷 㝸 㝹 㝺 㝻 㝼 㝽 㝾 㝿 㞀 㞁 㞂 㞃 㞄 㞅 㞆 㞇 㞈 㞉 㞊 㞋 㞌 㞍 㞎 㞏 㞐 㞑 㞒 㞓 㞔 㞕 㞖 㞗 㞘 㞙 㞚 㞛 㞜 㞝 㞞 㞟 㞠 㞡 㞢 㞣 㞤 㞥 㞦 㞧 㞨 㞩 㞪 㞫 㞬 㞭 㞮 㞯 㞰 㞱 㞲 㞳 㞴 㞵 㞶 㞷 㞸 㞹 㞺 㞻 㞼 㞽 㞾 㞿 㟀 㟁 㟂 㟃 㟄 㟅 㟆 㟇 㟈 㟉 㟊 㟋 㟌 㟍 㟎 㟏 㟐 㟑 㟒 㟓 㟔 㟕 㟖 㟗 㟘 㟙 㟚 㟛 㟜 㟝 㟞 㟟 㟠 㟡 㟢 㟣 㟤 㟥 㟦 㟧 㟨 㟩 㟪 㟫 㟬 㟭 㟮 㟯 㟰 㟱 㟲 㟳 㟴 㟵 㟶 㟷 㟸 㟹 㟺 㟻 㟼 㟽 㟾 㟿 㠀 㠁 㠂 㠃 㠄 㠅 㠆 㠇 㠈 㠉 㠊 㠋 㠌 㠍 㠎 㠏 㠐 㠑 㠒 㠓 㠔 㠕 㠖 㠗 㠘 㠙 㠚 㠛 㠜 㠝 㠞 㠟 㠠 㠡 㠢 㠣 㠤 㠥 㠦 㠧 㠨 㠩 㠪 㠫 㠬 㠭 㠮 㠯 㠰 㠱 㠲 㠳 㠴 㠵 㠶 㠷 㠸 㠹 㠺 㠻 㠼 㠽 㠾 㠿 㡀 㡁 㡂 㡃 㡄 㡅 㡆 㡇 㡈 㡉 㡊 㡋 㡌 㡍 㡎 㡏 㡐 㡑 㡒 㡓 㡔 㡕 㡖 㡗 㡘 㡙 㡚 㡛 㡜 㡝 㡞 㡟 㡠 㡡 㡢 㡣 㡤 㡥 㡦 㡧 㡨 㡩 㡪 㡫 㡬 㡭 㡮 㡯 㡰 㡱 㡲 㡳 㡴 㡵 㡶 㡷 㡸 㡹 㡺 㡻 㡼 㡽 㡾 㡿 㢀 㢁 㢂 㢃 㢄 㢅 㢆 㢇 㢈 㢉 㢊 㢋 㢌 㢍 㢎 㢏 㢐 㢑 㢒 㢓 㢔 㢕 㢖 㢗 㢘 㢙 㢚 㢛 㢜 㢝 㢞 㢟 㢠 㢡 㢢 㢣 㢤 㢥 㢦 㢧 㢨 㢩 㢪 㢫 㢬 㢭 㢮 㢯 㢰 㢱 㢲 㢳 㢴 㢵 㢶 㢷 㢸 㢹 㢺 㢻 㢼 㢽 㢾 㢿 㣀 㣁 㣂 㣃 㣄 㣅 㣆 㣇 㣈 㣉 㣊 㣋 㣌 㣍 㣎 㣏 㣐 㣑 㣒 㣓 㣔 㣕 㣖 㣗 㣘 㣙 㣚 㣛 㣜 㣝 㣞 㣟 㣠 㣡 㣢 㣣 㣤 㣥 㣦 㣧 㣨 㣩 㣪 㣫 㣬 㣭 㣮 㣯 㣰 㣱 㣲 㣳 㣴 㣵 㣶 㣷 㣸 㣹 㣺 㣻 㣼 㣽 㣾 㣿 㤀 㤁 㤂 㤃 㤄 㤅 㤆 㤇 㤈 㤉 㤊 㤋 㤌 㤍 㤎 㤏 㤐 㤑 㤒 㤓 㤔 㤕 㤖 㤗 㤘 㤙 㤚 㤛 㤜 㤝 㤞 㤟 㤠 㤡 㤢 㤣 㤤 㤥 㤦 㤧 㤨 㤩 㤪 㤫 㤬 㤭 㤮 㤯 㤰 㤱 㤲 㤳 㤴 㤵 㤶 㤷 㤸 㤹 㤺 㤻 㤼 㤽 㤾 㤿 㥀 㥁 㥂 㥃 㥄 㥅 㥆 㥇 㥈 㥉 㥊 㥋 㥌 㥍 㥎 㥏 㥐 㥑 㥒 㥓 㥔 㥕 㥖 㥗 㥘 㥙 㥚 㥛 㥜 㥝 㥞 㥟 㥠 㥡 㥢 㥣 㥤 㥥 㥦 㥧 㥨 㥩 㥪 㥫 㥬 㥭 㥮 㥯 㥰 㥱 㥲 㥳 㥴 㥵 㥶 㥷 㥸 㥹 㥺 㥻 㥼 㥽 㥾 㥿 㦀 㦁 㦂 㦃 㦄 㦅 㦆 㦇 㦈 㦉 㦊 㦋 㦌 㦍 㦎 㦏 㦐 㦑 㦒 㦓 㦔 㦕 㦖 㦗 㦘 㦙 㦚 㦛 㦜 㦝 㦞 㦟 㦠 㦡 㦢 㦣 㦤 㦥 㦦 㦧 㦨 㦩 㦪 㦫 㦬 㦭 㦮 㦯 㦰 㦱 㦲 㦳 㦴 㦵 㦶 㦷 㦸 㦹 㦺 㦻 㦼 㦽 㦾 㦿 㧀 㧁 㧂 㧃 㧄 㧅 㧆 㧇 㧈 㧉 㧊 㧋 㧌 㧍 㧎 㧏 㧐 㧑 㧒 㧓 㧔 㧕 㧖 㧗 㧘 㧙 㧚 㧛 㧜 㧝 㧞 㧟 㧠 㧡 㧢 㧣 㧤 㧥 㧦 㧧 㧨 㧩 㧪 㧫 㧬 㧭 㧮 㧯 㧰 㧱 㧲 㧳 㧴 㧵 㧶 㧷 㧸 㧹 㧺 㧻 㧼 㧽 㧾 㧿 㨀 㨁 㨂 㨃 㨄 㨅 㨆 㨇 㨈 㨉 㨊 㨋 㨌 㨍 㨎 㨏 㨐 㨑 㨒 㨓 㨔 㨕 㨖 㨗 㨘 㨙 㨚 㨛 㨜 㨝 㨞 㨟 㨠 㨡 㨢 㨣 㨤 㨥 㨦 㨧 㨨 㨩 㨪 㨫 㨬 㨭 㨮 㨯 㨰 㨱 㨲 㨳 㨴 㨵 㨶 㨷 㨸 㨹 㨺 㨻 㨼 㨽 㨾 㨿 㩀 㩁 㩂 㩃 㩄 㩅 㩆 㩇 㩈 㩉 㩊 㩋 㩌 㩍 㩎 㩏 㩐 㩑 㩒 㩓 㩔 㩕 㩖 㩗 㩘 㩙 㩚 㩛 㩜 㩝 㩞 㩟 㩠 㩡 㩢 㩣 㩤 㩥 㩦 㩧 㩨 㩩 㩪 㩫 㩬 㩭 㩮 㩯 㩰 㩱 㩲 㩳 㩴 㩵 㩶 㩷 㩸 㩹 㩺 㩻 㩼 㩽 㩾 㩿 㪀 㪁 㪂 㪃 㪄 㪅 㪆 㪇 㪈 㪉 㪊 㪋 㪌 㪍 㪎 㪏 㪐 㪑 㪒 㪓 㪔 㪕 㪖 㪗 㪘 㪙 㪚 㪛 㪜 㪝 㪞 㪟 㪠 㪡 㪢 㪣 㪤 㪥 㪦 㪧 㪨 㪩 㪪 㪫 㪬 㪭 㪮 㪯 㪰 㪱 㪲 㪳 㪴 㪵 㪶 㪷 㪸 㪹 㪺 㪻 㪼 㪽 㪾 㪿 㫀 㫁 㫂 㫃 㫄 㫅 㫆 㫇 㫈 㫉 㫊 㫋 㫌 㫍 㫎 㫏 㫐 㫑 㫒 㫓 㫔 㫕 㫖 㫗 㫘 㫙 㫚 㫛 㫜 㫝 㫞 㫟 㫠 㫡 㫢 㫣 㫤 㫥 㫦 㫧 㫨 㫩 㫪 㫫 㫬 㫭 㫮 㫯 㫰 㫱 㫲 㫳 㫴 㫵 㫶 㫷 㫸 㫹 㫺 㫻 㫼 㫽 㫾 㫿 㬀 㬁 㬂 㬃 㬄 㬅 㬆 㬇 㬈 㬉 㬊 㬋 㬌 㬍 㬎 㬏 㬐 㬑 㬒 㬓 㬔 㬕 㬖 㬗 㬘 㬙 㬚 㬛 㬜 㬝 㬞 㬟 㬠 㬡 㬢 㬣 㬤 㬥 㬦 㬧 㬨 㬩 㬪 㬫 㬬 㬭 㬮 㬯 㬰 㬱 㬲 㬳 㬴 㬵 㬶 㬷 㬸 㬹 㬺 㬻 㬼 㬽 㬾 㬿 㭀 㭁 㭂 㭃 㭄 㭅 㭆 㭇 㭈 㭉 㭊 㭋 㭌 㭍 㭎 㭏 㭐 㭑 㭒 㭓 㭔 㭕 㭖 㭗 㭘 㭙 㭚 㭛 㭜 㭝 㭞 㭟 㭠 㭡 㭢 㭣 㭤 㭥 㭦 㭧 㭨 㭩 㭪 㭫 㭬 㭭 㭮 㭯 㭰 㭱 㭲 㭳 㭴 㭵 㭶 㭷 㭸 㭹 㭺 㭻 㭼 㭽 㭾 㭿 㮀 㮁 㮂 㮃 㮄 㮅 㮆 㮇 㮈 㮉 㮊 㮋 㮌 㮍 㮎 㮏 㮐 㮑 㮒 㮓 㮔 㮕 㮖 㮗 㮘 㮙 㮚 㮛 㮜 㮝 㮞 㮟 㮠 㮡 㮢 㮣 㮤 㮥 㮦 㮧 㮨 㮩 㮪 㮫 㮬 㮭 㮮 㮯 㮰 㮱 㮲 㮳 㮴 㮵 㮶 㮷 㮸 㮹 㮺 㮻 㮼 㮽 㮾 㮿 㯀 㯁 㯂 㯃 㯄 㯅 㯆 㯇 㯈 㯉 㯊 㯋 㯌 㯍 㯎 㯏 㯐 㯑 㯒 㯓 㯔 㯕 㯖 㯗 㯘 㯙 㯚 㯛 㯜 㯝 㯞 㯟 㯠 㯡 㯢 㯣 㯤 㯥 㯦 㯧 㯨 㯩 㯪 㯫 㯬 㯭 㯮 㯯 㯰 㯱 㯲 㯳 㯴 㯵 㯶 㯷 㯸 㯹 㯺 㯻 㯼 㯽 㯾 㯿 㰀 㰁 㰂 㰃 㰄 㰅 㰆 㰇 㰈 㰉 㰊 㰋 㰌 㰍 㰎 㰏 㰐 㰑 㰒 㰓 㰔 㰕 㰖 㰗 㰘 㰙 㰚 㰛 㰜 㰝 㰞 㰟 㰠 㰡 㰢 㰣 㰤 㰥 㰦 㰧 㰨 㰩 㰪 㰫 㰬 㰭 㰮 㰯 㰰 㰱 㰲 㰳 㰴 㰵 㰶 㰷 㰸 㰹 㰺 㰻 㰼 㰽 㰾 㰿 㱀 㱁 㱂 㱃 㱄 㱅 㱆 㱇 㱈 㱉 㱊 㱋 㱌 㱍 㱎 㱏 㱐 㱑 㱒 㱓 㱔 㱕 㱖 㱗 㱘 㱙 㱚 㱛 㱜 㱝 㱞 㱟 㱠 㱡 㱢 㱣 㱤 㱥 㱦 㱧 㱨 㱩 㱪 㱫 㱬 㱭 㱮 㱯 㱰 㱱 㱲 㱳 㱴 㱵 㱶 㱷 㱸 㱹 㱺 㱻 㱼 㱽 㱾 㱿 㲀 㲁 㲂 㲃 㲄 㲅 㲆 㲇 㲈 㲉 㲊 㲋 㲌 㲍 㲎 㲏 㲐 㲑 㲒 㲓 㲔 㲕 㲖 㲗 㲘 㲙 㲚 㲛 㲜 㲝 㲞 㲟 㲠 㲡 㲢 㲣 㲤 㲥 㲦 㲧 㲨 㲩 㲪 㲫 㲬 㲭 㲮 㲯 㲰 㲱 㲲 㲳 㲴 㲵 㲶 㲷 㲸 㲹 㲺 㲻 㲼 㲽 㲾 㲿 㳀 㳁 㳂 㳃 㳄 㳅 㳆 㳇 㳈 㳉 㳊 㳋 㳌 㳍 㳎 㳏 㳐 㳑 㳒 㳓 㳔 㳕 㳖 㳗 㳘 㳙 㳚 㳛 㳜 㳝 㳞 㳟 㳠 㳡 㳢 㳣 㳤 㳥 㳦 㳧 㳨 㳩 㳪 㳫 㳬 㳭 㳮 㳯 㳰 㳱 㳲 㳳 㳴 㳵 㳶 㳷 㳸 㳹 㳺 㳻 㳼 㳽 㳾 㳿 㴀 㴁 㴂 㴃 㴄 㴅 㴆 㴇 㴈 㴉 㴊 㴋 㴌 㴍 㴎 㴏 㴐 㴑 㴒 㴓 㴔 㴕 㴖 㴗 㴘 㴙 㴚 㴛 㴜 㴝 㴞 㴟 㴠 㴡 㴢 㴣 㴤 㴥 㴦 㴧 㴨 㴩 㴪 㴫 㴬 㴭 㴮 㴯 㴰 㴱 㴲 㴳 㴴 㴵 㴶 㴷 㴸 㴹 㴺 㴻 㴼 㴽 㴾 㴿 㵀 㵁 㵂 㵃 㵄 㵅 㵆 㵇 㵈 㵉 㵊 㵋 㵌 㵍 㵎 㵏 㵐 㵑 㵒 㵓 㵔 㵕 㵖 㵗 㵘 㵙 㵚 㵛 㵜 㵝 㵞 㵟 㵠 㵡 㵢 㵣 㵤 㵥 㵦 㵧 㵨 㵩 㵪 㵫 㵬 㵭 㵮 㵯 㵰 㵱 㵲 㵳 㵴 㵵 㵶 㵷 㵸 㵹 㵺 㵻 㵼 㵽 㵾 㵿 㶀 㶁 㶂 㶃 㶄 㶅 㶆 㶇 㶈 㶉 㶊 㶋 㶌 㶍 㶎 㶏 㶐 㶑 㶒 㶓 㶔 㶕 㶖 㶗 㶘 㶙 㶚 㶛 㶜 㶝 㶞 㶟 㶠 㶡 㶢 㶣 㶤 㶥 㶦 㶧 㶨 㶩 㶪 㶫 㶬 㶭 㶮 㶯 㶰 㶱 㶲 㶳 㶴 㶵 㶶 㶷 㶸 㶹 㶺 㶻 㶼 㶽 㶾 㶿 㷀 㷁 㷂 㷃 㷄 㷅 㷆 㷇 㷈 㷉 㷊 㷋 㷌 㷍 㷎 㷏 㷐 㷑 㷒 㷓 㷔 㷕 㷖 㷗 㷘 㷙 㷚 㷛 㷜 㷝 㷞 㷟 㷠 㷡 㷢 㷣 㷤 㷥 㷦 㷧 㷨 㷩 㷪 㷫 㷬 㷭 㷮 㷯 㷰 㷱 㷲 㷳 㷴 㷵 㷶 㷷 㷸 㷹 㷺 㷻 㷼 㷽 㷾 㷿 㸀 㸁 㸂 㸃 㸄 㸅 㸆 㸇 㸈 㸉 㸊 㸋 㸌 㸍 㸎 㸏 㸐 㸑 㸒 㸓 㸔 㸕 㸖 㸗 㸘 㸙 㸚 㸛 㸜 㸝 㸞 㸟 㸠 㸡 㸢 㸣 㸤 㸥 㸦 㸧 㸨 㸩 㸪 㸫 㸬 㸭 㸮 㸯 㸰 㸱 㸲 㸳 㸴 㸵 㸶 㸷 㸸 㸹 㸺 㸻 㸼 㸽 㸾 㸿 㹀 㹁 㹂 㹃 㹄 㹅 㹆 㹇 㹈 㹉 㹊 㹋 㹌 㹍 㹎 㹏 㹐 㹑 㹒 㹓 㹔 㹕 㹖 㹗 㹘 㹙 㹚 㹛 㹜 㹝 㹞 㹟 㹠 㹡 㹢 㹣 㹤 㹥 㹦 㹧 㹨 㹩 㹪 㹫 㹬 㹭 㹮 㹯 㹰 㹱 㹲 㹳 㹴 㹵 㹶 㹷 㹸 㹹 㹺 㹻 㹼 㹽 㹿 㺀 㺁 㺂 㺃 㺄 㺅 㺆 㺇 㺈 㺉 㺊 㺋 㺌 㺍 㺎 㺏 㺐 㺑 㺒 㺓 㺔 㺕 㺖 㺗 㺘 㺙 㺚 㺛 㺜 㺝 㺞 㺟 㺠 㺡 㺢 㺣 㺤 㺥 㺦 㺧 㺨 㺩 㺪 㺫 㺬 㺭 㺮 㺯 㺰 㺱 㺲 㺳 㺴 㺵 㺶 㺷 㺸 㺹 㺺 㺻 㺼 㺽 㺾 㺿 㻀 㻁 㻂 㻃 㻄 㻅 㻆 㻇 㻈 㻉 㻊 㻋 㻌 㻍 㻎 㻏 㻐 㻑 㻒 㻓 㻔 㻕 㻖 㻗 㻘 㻙 㻚 㻛 㻜 㻝 㻞 㻟 㻠 㻡 㻢 㻣 㻤 㻥 㻦 㻧 㻨 㻩 㻪 㻫 㻬 㻭 㻮 㻯 㻰 㻱 㻲 㻳 㻴 㻵 㻶 㻷 㻸 㻹 㻺 㻻 㻼 㻽 㻾 㻿 㼀 㼁 㼂 㼃 㼄 㼅 㼆 㼇 㼈 㼉 㼊 㼋 㼌 㼍 㼎 㼏 㼐 㼑 㼒 㼓 㼔 㼕 㼖 㼗 㼘 㼙 㼚 㼛 㼜 㼝 㼞 㼟 㼠 㼡 㼢 㼣 㼤 㼥 㼦 㼧 㼨 㼩 㼪 㼫 㼬 㼭 㼮 㼯 㼰 㼱 㼲 㼳 㼴 㼵 㼶 㼷 㼸 㼹 㼺 㼻 㼼 㼽 㼾 㼿 㽀 㽁 㽂 㽃 㽄 㽅 㽆 㽇 㽈 㽉 㽊 㽋 㽌 㽍 㽎 㽏 㽐 㽑 㽒 㽓 㽔 㽕 㽖 㽗 㽘 㽙 㽚 㽛 㽜 㽝 㽞 㽟 㽠 㽡 㽢 㽣 㽤 㽥 㽦 㽧 㽨 㽩 㽪 㽫 㽬 㽭 㽮 㽯 㽰 㽱 㽲 㽳 㽴 㽵 㽶 㽷 㽸 㽹 㽺 㽻 㽼 㽽 㽾 㽿 㿀 㿁 㿂 㿃 㿄 㿅 㿆 㿇 㿈 㿉 㿊 㿋 㿌 㿍 㿎 㿏 㿐 㿑 㿒 㿓 㿔 㿕 㿖 㿗 㿘 㿙 㿚 㿛 㿜 㿝 㿞 㿟 㿠 㿡 㿢 㿣 㿤 㿥 㿦 㿧 㿨 㿩 㿪 㿫 㿬 㿭 㿮 㿯 㿰 㿱 㿲 㿳 㿴 㿵 㿶 㿷 㿸 㿹 㿺 㿻 㿼 㿽 㿾 㿿 㸀 㸁 㸂 㸃 㸄 㸅 㸆 㸇 㸈 㸉 㸊 㸋 㸌 㸍 㸎 㸏 㸐 㸑 㸒 㸓 㸔 㸕 㸖 㸗 㸘 㸙 㸚 㸛 㸜 㸝 㸞 㸟 㸠 㸡 㸢 㸣 㸤

ចេត្យង្គមក ឆ្នាំៗ ឥឡូវ បន្តបន្ទាប់

ចេត្យង្គទាល់ ទៅ ម្តង ម្កាល់

ចេត្យង្គ / tɿəŋ / ① ឆ្ងាយ

ចេត្យប / tɿəp / ① ច្រើន, ច្រើនបំផុត, ច្រើនបំផុត, ច្រើនបំផុត

ចេត្យបកាត ត្រូវបាន ចេត្យបច្ច័ ប្រើប្រាស់ ចេត្យបច្ច័ គឺជា ម្ចាស់ ម្ចាស់

ចេត្យបច្ច័ គឺជា ម្ចាស់ ម្ចាស់ ចេត្យបច្ច័ គឺជា ម្ចាស់ ម្ចាស់

ចេត្យបច្ច័ / tɿəp tɿəp / ① ច្រើនបំផុត ② ច្រើនបំផុត

ចេត្យប / tɿəm / ① ច្រើនបំផុត ② ច្រើនបំផុត

ចេត្យល / tɿəl / ① ច្រើនបំផុត

ចេត្យង្គ / tɿəw / ① ច្រើនបំផុត ② ច្រើនបំផុត

ចេត្យ / tɿeɛ / ① ច្រើនបំផុត ② ច្រើនបំផុត ចេត្យច្ច័ គឺជា ម្ចាស់ ម្ចាស់

ចេត្យ (ច្រើនបំផុត) ច្រើនបំផុត ច្រើនបំផុត ច្រើនបំផុត

ចេត្យ គណិត / tɿeɛ khaak kɛə² huc / ① ច្រើនបំផុត

ចេត្យ / tɿeɛ / ① ច្រើនបំផុត ② ច្រើនបំផុត ចេត្យច្ច័ គឺជា ម្ចាស់ ម្ចាស់

ចេត្យ / tɿeɛ / ① ច្រើនបំផុត ② ច្រើនបំផុត

ចេត្យ / tɿeɛ / ① ច្រើនបំផុត ② ច្រើនបំផុត

ចេត្យ / tɿeɛw / ① ច្រើនបំផុត (ច្រើនបំផុត)

ចេត្យង្គ / tɿeɛ si dɔŋ / ① ច្រើនបំផុត (residence)

ចេត្យង្គ / tɿeɛ pɔɔ / ① ច្រើនបំផុត ច្រើនបំផុត

ចេត្យ / tɿae / ① ច្រើនបំផុត ច្រើនបំផុត

ចេត្យ / tɿae tɔɔ / ① ច្រើនបំផុត ច្រើនបំផុត

ចេត្យ / tɿeɛk / ① ច្រើនបំផុត ច្រើនបំផុត ច្រើនបំផុត ច្រើនបំផុត

ចេត្យ / tɿeɛŋ / ① ច្រើនបំផុត ② ច្រើនបំផុត ច្រើនបំផុត ច្រើនបំផុត

ចេត្យង្គ / tɿeɛŋ tɛɛ / ① ច្រើនបំផុត ច្រើនបំផុត

ចេត្យ / tɿeɛ / ① ច្រើនបំផុត ច្រើនបំផុត

ចេត្យ / tɿaɪ / ① ច្រើនបំផុត ច្រើនបំផុត

ရော / ròo / → ရော့

ရော့ / ròok / ④ 病氣 ရော့ဆွဲ 伝染病 ရော့ဆွဲရော့ဆွဲ 流行病 ရော့ဆွဲရော့ဆွဲ 慢性病。

永く続く 病氣 ရော့ဆွဲ 性病

ရော့ဆွဲရော့ဆွဲ / ròokèə' p'yèəbaal / ④ 治療

ရော့ဆွဲရော့ဆွဲ / ròokèə' l'èəkkha'na' / ④ 病氣の症状

ရော့ဆွဲရော့ဆွဲ / ròokèə' v'it'nicchaa' / ④ 診断

ရော့ဆွဲ / ròokèə / ④ (諸) 病

ရော့ဆွဲရော့ဆွဲ / ròokèəp'èet / ④ 病氣

ရော့ဆွဲ / ròong / ④ ① (工場、映画館、学校、倉庫、小舎のように高床式でない建物) ② 辰年。

ရော့ဆွဲရော့ဆွဲ 映画館 ရော့ဆွဲရော့ဆွဲ 工場 ရော့ဆွဲရော့ဆွဲ 結婚式の期間中新郎が泊る小屋

ရော့ဆွဲ / ròoc / ④ ① (月) かける。下弦である。② (薪、竹の束から) 一本抜けるを抜く。

ရော့ဆွဲ / ròo / ④ 木で泣く。木を泣かす。(機械が) うなる。(人、牛、象が) なく。(水牛には不可)

ရော့ဆွဲ / ròom / ④ 集まりに集まる。取り囲む。(アガ) かける。④ ① 体毛 ② ローマ

ရော့ဆွဲရော့ဆွဲ やわらかい毛。(黒の) 綿毛。ヒナの生えたばかりの毛

ရော့ဆွဲရော့ဆွဲ まっ毛 ဂြိုရော့ဆွဲ 鳥肌が立つ。こわがる

ရော့ဆွဲ / ròoi / ④ ① ပါပါပွာと散る。落す。振りかける。手でもって少しずつかとして風でもみぐるを吹まどぼす。
② (トロテン) 押さえる。③ 疲れてぼろい

ရော့ဆွဲရော့ဆွဲရော့ဆွဲ 土をပါပါပွာと頭の上にかける (土地の神へお供物をまじない)

ရော့ဆွဲရော့ဆွဲ ပါပါပွာに散らばる。 ရော့ဆွဲရော့ဆွဲ ぼろい ぼろい ぼろい ရော့ဆွဲရော့ဆွဲ

細かな (風) ရော့ဆွဲရော့ဆွဲ ついた木を高くからゆさぶる等として風でもみぐるを吹まどぼす。

ရော့ဆွဲ / ròoi / ④ ① (力でもえるように) ひくく痛む。② (うろくにまけて) 一面に赤く腫れあがる ③ やく。あぶる。

ရော့ဆွဲ / ròosa' / ④ 煮る

ရော့ဆွဲ / ròom / ④ ① ဂွဲဂွဲ (芝) မြေ。 (死体を白布で) မြေ。 (糸を玉に) မြေ

ရော့ဆွဲ / ròomk' / ④ 借金もとて返さぬ位に借金ある。(借金で) 首がまわらない

ရော့ဆွဲ / ròom / ④ ဓာတ်နီယိုယို (薬) 湯気にあたる

ရော့ဆွဲ / ròomka' / ④ ぐず。小枝。 (木) 端。とるに足らぬつまの